



ព្រះរាជាណាចក្រកម្ពុជា ជាតិ សាសនា ព្រះមហាក្សត្រ

កំពង់ផែស្វយ័តក្រុងព្រះសីហនុ




របាយការណ៍ ប្រចាំត្រីមាសទី៣ ឆ្នាំ២០២៥



ព័ត៌មានហិរញ្ញវត្ថុសង្ខេប

ស្ថានភាពហិរញ្ញវត្ថុ		ត្រីមាសទី៣ ឆ្នាំ២០២៥	ឆ្នាំ២០២៤	ឆ្នាំ២០២៣
		(ពាន់រៀល)	(ពាន់រៀល)	(ពាន់រៀល)
ទ្រព្យសកម្មសរុប		២.១១៣.៥៣២.៤៤៩	១.៧៧៣.៣២៤.៦១៧	១.៦០២.៨២៤.៩៤០
បំណុលសរុប		៩៦៥.៨៦៨.៨៣២	៧០៣.៤២២.៨៤១	៦៣០.៧៨០.០៦៤
មូលធនសរុប		១.១៤៧.៦៦៣.៦១៧	១.០៦៩.៩០១.៧៧៦	៩៧២.០៤៤.៨៧៦
លទ្ធផលហិរញ្ញវត្ថុ		ត្រីមាសទី៣ ឆ្នាំ២០២៥	ត្រីមាសទី៣ ឆ្នាំ២០២៤	ត្រីមាសទី៣ ឆ្នាំ២០២៣
ចំណូលសរុប		១៦៩.៤៥៥.៦៦៨	១២០.៦១៧.៥៨១	៩៤.៨៧៧.៤១៤
ចំណេញមុនបង់ពន្ធ		៨២.៣៧៦.៤២២	(១.២៥៥.៧៧៥)	២៦.៤០៤.២៦១
ចំណេញសុទ្ធក្នុងការិយបរិច្ឆេទ		៦៦.៣៨២.៥៩០	(៧.៨៣៨.០២៧)	២១.៩៩៧.៩៥២
លទ្ធផលលម្អិតក្នុងការិយបរិច្ឆេទ		៦៦.៣៨២.៥៩០	(៧.៨៣៨.០២៧)	២០.២៤៥.៣៨៧
អនុបាតហិរញ្ញវត្ថុ		ត្រីមាសទី៣ ឆ្នាំ២០២៥	ឆ្នាំ២០២៤	ឆ្នាំ២០២៣
អនុបាតសោធនភាព		៨,៥៨%	២៥,៧៤%	២៦,៩២%
អនុបាត	អនុបាតចរន្ត	២,៨៧	២,៣៨	១,៩៤
សន្ទនីយភាព	អនុបាតចរន្តលឿន	២,៥៧	២,០៦	១,៦៩
		ត្រីមាសទី៣ ឆ្នាំ២០២៥	ត្រីមាសទី៣ ឆ្នាំ២០២៤	ត្រីមាសទី៣ ឆ្នាំ២០២៣
អនុបាត ចំណេញភាព	ផលចំណេញក្នុងមួយឯកតាទ្រព្យសកម្ម	៣,១៤%	-០,៤៦%	១,៤៦%
	ផលចំណេញក្នុងមួយឯកតាមូលធន	៥,៧៨%	-០,៧៧%	២,២៧%
	គំលាតចំណេញដុល	៤១,៣៨%	២៧,៦៣%	១៩,៥០%
	គំលាតចំណេញភាព	៣៩,១៧%	-៦,៥០%	២៣,១៩%
	ចំណេញក្នុងមួយឯកតាមូលបត្រកម្មសិទ្ធិ (រៀល)	៧៧៣,៩៤	-៩១,៣៨	២៥៦,៤៧
អនុបាតលទ្ធភាពសងការប្រាក់		៥៦,៣៦	០,៤២	១៣,៤២

ក្រាហ្វិកអំពីព័ត៌មានហិរញ្ញវត្ថុសង្ខេប





តារាងហ៊ុនិករបស់ កសស

ល.រ	ប្រភេទមូលបត្រកម្មសិទ្ធិ	ភាគហ៊ុនិក	ចំនួនមូលបត្រកាន់កាប់	ភាគរយ
១	មូលបត្រកម្មសិទ្ធិគ្មានសិទ្ធិបោះឆ្នោតប្រភេទ “ក”	រដ្ឋតំណាងដោយក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ	៣៦៤.៥៣០.៨៦១	៨០,៩៥ %
២	មូលបត្រកម្មសិទ្ធិមានសិទ្ធិបោះឆ្នោតប្រភេទ “ខ”	រដ្ឋតំណាងដោយក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ	៦៤.៣២៨.៩៧៥	១៤,២៩ %
៣	មូលបត្រកម្មសិទ្ធិមានសិទ្ធិបោះឆ្នោតប្រភេទ “គ”	ឯកជន	២១.៤៤២.៩៩២	៤,៧៦ %
សរុប			៤៥០.៣០២.៨២៨	១០០ %

តារាងហ៊ុនិកកាន់កាប់មូលបត្រកម្មសិទ្ធិប្រភេទ “គ” របស់ កសស

ល.រ	ភាគហ៊ុនិក	ចំនួនមូលបត្រកាន់កាប់	ភាគរយ
១	ESOP	២.១៤៤.២៩៩	១០ %
២	KAMIGUMI CO., LTD	១១.១៥០.៣២៤	៥២ %
៣	KOBE-OSAKA International Port Corporation	២.១៤៤.៣០០	១០ %
៤	ភាគហ៊ុនិកឯកជនដទៃទៀត	៦.០០៤.០៦៩	២៨ %
សរុប		២១.៤៤២.៩៩២	១០០ %



សមាសភាពក្រុមប្រឹក្សាភិបាល



ឯកឧត្តម លូ គីមឈន់
ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា
ទទួលបន្ទុកជាប្រធានអគ្គនាយក



ឯកឧត្តម លួន ឌីន
តំណាងក្រសួងសាធារណការ
និងដឹកជញ្ជូន



ឯកឧត្តម បណ្ឌិតសភាចារ្យ ប៉ាន់ ផល្លា
តំណាងក្រសួងសេដ្ឋកិច្ច
និងហិរញ្ញវត្ថុ



ឯកឧត្តម គីម ស៊ីផន
តំណាងក្រសួងពាណិជ្ជកម្ម



លោក ហ៊ុន មុន្នីវណ្ណ
អភិបាលឯករាជ្យ



លោក Hidetoshi KUME
អភិបាលមិនប្រតិបត្តិ
តំណាងភាគហ៊ុនកងកជន



លោក លូ លីខេង
តំណាងនិយោជិតកម្មករ
កំពង់ផែស្វយ័តក្រុងព្រះសីហនុ



សេចក្តីថ្លែង

**ឯកឧត្តមប្រតិភូរាជរដ្ឋាភិបាលកម្ពុជា
ទទួលបន្ទុកជាប្រធានអគ្គនាយក**

តាងនាម ក្រុមប្រឹក្សាភិបាល ថ្នាក់ដឹកនាំ មន្ត្រី បុគ្គលិក របស់កំពង់ផែស្វយ័តក្រុងព្រះសីហនុ (កសស) ខ្ញុំមានកិត្តិយស និងសេចក្តីសោមនស្សរីករាយ ក្នុងការបង្ហាញជូននូវ របាយការណ៍លទ្ធផលអាជីវកម្ម និងរបាយការណ៍ហិរញ្ញវត្ថុប្រចាំត្រីមាសទី៣ ឆ្នាំ២០២៥ សម្រាប់ការិយបរិច្ឆេទបញ្ចប់ត្រឹមថ្ងៃទី៣០ខែកញ្ញា ឆ្នាំ២០២៥ ។

ក្រោមម្លប់នៃសុខសន្តិភាពពេញលេញ របស់ព្រះរាជាណាចក្រកម្ពុជា រយៈពេលជាងពីរទសវត្សរ៍នេះ ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់ **សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន** និងបន្តដោយ **សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត** នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ធ្វើឱ្យកំពង់ផែស្វយ័តក្រុងព្រះសីហនុ (កសស) មានការអភិវឌ្ឍ ពង្រឹង និងពង្រីកសមត្ថភាពជាបន្តបន្ទាប់ ។ ទោះបីជាស្ថានភាពសេដ្ឋកិច្ចពិភពលោកមានភាពមិនច្បាស់លាស់ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះក៏ដោយ ជាមោទនភាព និងកិត្តិយសដ៏ធំធេង ជាប្រវត្តិសាស្ត្ររបស់ កសស ដែលសម្រេចបានបរិមាណកុងតឺន័រឆ្លងកាត់ជាង ១លានTEUs នៅក្នុងឆ្នាំ២០២៤ និងបានសបញ្ជាក់ឱ្យឃើញថា កសស កំពុងតែប្រែក្លាយខ្លួនជាបណ្តើរៗ ស្របតាមចក្ខុវិស័យ និងផែនការមេ (Master Plan) ទៅជាកំពង់ផែតំបន់ (Regional Port) និងមជ្ឈមណ្ឌលទូទៅស្វ័យ (Logistics Hub) ដែលមិនត្រឹមតែសម្រាប់ប្រទេសកម្ពុជាប៉ុណ្ណោះទេ គឺសម្រាប់តំបន់ទន្លេមេគង្គ និងលើសពីនេះទៀត ។

ដោយមានការគាំទ្រយ៉ាងមុតមាំពីរាជរដ្ឋាភិបាល ក្រសួងអាណាព្យាបាល (ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងក្រសួងសាធារណការ និងដឹកជញ្ជូន) ប្រជាជន និងរដ្ឋាភិបាលជប៉ុន សមត្ថកិច្ច ភាគីពាក់ព័ន្ធ និងអ្នកប្រើប្រាស់ផែទាំងអស់ រួមទាំង មន្ត្រី បុគ្គលិក បងប្អូនកម្មករ កសស ដែលបានខិតខំបំពេញការងារ ប្រកបដោយការទទួលខុសត្រូវ ជាលទ្ធផល បរិមាណកុងតឺន័រឆ្លងកាត់ កសស នៅក្នុងត្រីមាសទី៣ ឆ្នាំ២០២៥ មានចំនួន ៣៧១.៥១៥ TEUs កើនឡើង ៨៧.៥៩៧ TEUs ស្មើនឹង ៣០,៨៥% ដែលធ្វើឱ្យប្រាក់ចំណូលសរុបមានចំនួន ១៦៩.៤៥៥.៦៦៨.០០០ រៀល កើនឡើង ៤៨.៨៣៨.០៨៧.០០០ រៀល ស្មើនឹង ៤០,៤៩% បើប្រៀបធៀបទៅនឹងត្រីមាសទី៣ ឆ្នាំ២០២៤ ។

ដើម្បីសម្រេចបាននូវចក្ខុវិស័យខាងលើនេះ ក៏ដូចជាការចូលរួមជាមួយរាជរដ្ឋាភិបាលកម្ពុជា ឆ្ពោះទៅសម្រេចចក្ខុវិស័យកម្ពុជា ឆ្នាំ២០៥០ ក្លាយជាប្រទេសដែលមានចំណូលខ្ពស់ កសស ប្តេជ្ញាលើកកម្ពស់គុណភាពសេវាកម្ម ដោយបង្កើនការប្រើប្រាស់បរិក្ខារកម្មវិធីថ្មីៗ និងជម្រុញការតភ្ជាប់ ដើម្បីប្រែក្លាយខ្លួនទៅជាច្រកទ្វារដ៏ចម្បងសម្រាប់ពាណិជ្ជកម្មអន្តរជាតិ និងទាក់ទាញការវិនិយោគនៅកម្ពុជា ។ ទន្ទឹមហ្នឹងនេះ កសស កំពុងបន្តពង្រឹងសមត្ថភាពធនធានមនុស្ស តាមរយៈការពង្រឹងសមត្ថភាពជំនាញ និងការបណ្តុះបណ្តាល ដើម្បីធានាបាននូវប្រសិទ្ធភាព គុណតម្លៃល្អប្រសើរ និងទាន់ពេលវេលា ប្រកបដោយភាពប្រកួតប្រជែងជូនដល់អតិថិជនរបស់យើង ។ បន្ថែមលើនេះ កសស នឹងបន្តកិច្ចខិតខំប្រឹងប្រែងបំពេញការងារ និងផ្តល់សេវាកម្មឱ្យកាន់តែល្អប្រសើរ ដើម្បីសម្រេចបានលទ្ធផល ខ្ពស់ជាប្រយោជន៍ដល់ភាគហ៊ុនិករបស់ខ្លួន ។

➢ ដើម្បីឆ្លើយតបនឹង កំណើនបរិមាណកុងតឺន័រឆ្លងកាត់ កសស ក៏ដូចជាតម្រូវការរបស់អតិថិជន កសស មាន ទិសដៅការងារចម្បង ដូចខាងក្រោម៖

- ប្រតិបត្តិការ និងអភិវឌ្ឍកំពង់ផែស្វយ័តក្រុងព្រះសីហនុ (កសស) តាមទិសដៅ និងតម្រូវការរបស់ គោលនយោបាយរាជរដ្ឋាភិបាលកម្ពុជា
- បន្តអនុវត្តការងារតាមផែនការដែលបានគ្រោងទុក
- បង្កើនគុណភាពសេវាកម្មឥតឈប់ឈរ តាមរយៈការជួសជុល ថែទាំ និងអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធផែ និងគ្រឿងចក្របន្ថែមទៀត, សហការយ៉ាងជិតស្និទ្ធជាមួយអ្នកប្រើប្រាស់ផែ និងអភិវឌ្ឍធនធានមនុស្ស បច្ចេកវិទ្យា និងមធ្យោបាយគ្រឿងចក្រទំនើបៗ ស្របតាមនវានុវត្តន៍អន្តរជាតិ
- សហការជាមួយដៃគូអភិវឌ្ឍន៍ សិក្សាជាដំណាច់ និងមានផែនការច្បាស់លាស់កសាងផែទឹកជ្រៅ ស្របតាមទស្សនវិស័យ និងកំណើនកុងតឺន័រឆ្លងកាត់
- ពង្រឹងគោលការណ៍ កំពង់ផែស្វយ័តក្រុងព្រះសីហនុ ជាកំពង់ផែទាំងអស់គ្នា ចូលរួមលើកកម្ពស់ការ អភិវឌ្ឍប្រទេសជាតិ និងកាត់បន្ថយភាពក្រីក្រ
- ចូលរួមក្នុងសកម្មភាពអភិវឌ្ឍសហគមន៍មូលដ្ឋាន និងលើកកម្ពស់សុខុមាលភាពសង្គម ។


សេចក្តីថ្លែងអំណរគុណ

យើងខ្ញុំទាំងអស់គ្នា ជាថ្នាក់ដឹកនាំ មន្ត្រី បុគ្គលិក របស់កំពង់ផែស្វយ័តក្រុងព្រះសីហនុ សូមគោរពថ្លែង អំណរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះ រាជរដ្ឋាភិបាលដែលដឹកនាំដោយ **សម្តេចហាហធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា** ក្រសួងអាណាព្យាបាលទាំងពីរ (ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និង ក្រសួងសាធារណការ និងដឹកជញ្ជូន) អាជ្ញាធរដែនដី អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា សមត្ថកិច្ចពាក់ព័ន្ធ ដែលជានិច្ចកាលតែងតែគាំទ្រ និងចូលរួមបំពេញភារកិច្ចរួមជាមួយនឹងកំពង់ផែ ផ្តល់នូវគុណភាពសេវាកម្មប្រកប ដោយប្រសិទ្ធភាព និងការជឿទុកចិត្តពីសំណាក់អតិថិជន រហូតសម្រេចបានលទ្ធផលល្អប្រសើរ ។

ជាចុងក្រោយនេះ ខ្ញុំសូមថ្លែងអំណរគុណដល់ ក្រុមប្រឹក្សាភិបាល ថ្នាក់ដឹកនាំ មន្ត្រី បុគ្គលិក របស់កំពង់ផែ ស្វយ័តក្រុងព្រះសីហនុទាំងអស់ ដែលតែងតែយកចិត្តទុកដាក់ និងខិតខំប្រឹងប្រែងបំពេញភារកិច្ចរបស់ខ្លួន ប្រកប ដោយស្មារតីទទួលខុសត្រូវខ្ពស់ ។

ថ្ងៃព្រហស្បតិ៍ ៧កើត ខែមិគសិរ ឆ្នាំម្សាញ់ សប្តស័ក ព.ស. ២៥៦៩

ខេត្តព្រះសីហនុ ថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២៥



ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា

នគរបុគ្គលិកប្រធានអគ្គនាយក

លូ គឹមឈន់

មាតិកា

ព័ត៌មានហិរញ្ញវត្ថុសង្ខេប	I
ក្រាហ្វិកអំពីព័ត៌មានហិរញ្ញវត្ថុសង្ខេប.....	II
សមាសភាពក្រុមប្រឹក្សាភិបាល	IV
សេចក្តីផ្តើមរបស់ប្រធានអគ្គនាយក	V
ផ្នែកទី១ : ព័ត៌មានទូទៅពាក់ព័ន្ធនឹងកំរិតផែស្វយ័តក្នុងព្រះសីហនុ	០១
ក- អត្តសញ្ញាណកំរិតផែស្វយ័តក្នុងព្រះសីហនុ	០២
ខ- លក្ខណៈនៃធុរកិច្ច	០២
គ- ព្រឹត្តិការណ៍សំខាន់ៗ របស់កំរិតផែស្វយ័តក្នុងព្រះសីហនុ	០៤
ផ្នែកទី២ : ព័ត៌មានអំពីលទ្ធផលប្រតិបត្តិការធុរកិច្ច.....	០៥
ក- លទ្ធផលប្រតិបត្តិការធុរកិច្ច	០៦
ខ- រចនាសម្ព័ន្ធចំណូល	០៨
ផ្នែកទី៣ : របាយការណ៍ហិរញ្ញវត្ថុ ដែលបានត្រួតពិនិត្យឡើងវិញ ដោយសវនករឯករាជ្យ.....	០៩
ផ្នែកទី៤ : ការពិភាក្សា និងការវិភាគរបស់គណៈគ្រប់គ្រង	១១
ក- ទិដ្ឋភាពទូទៅនៃប្រតិបត្តិការ	១២
ខ- កត្តាសំខាន់ៗដែលប៉ះពាល់លើផលចំណេញ	១៨
គ- ការប្រែប្រួលសំខាន់ៗលើការលក់ និងចំណូល	១៨
ឃ- ផលប៉ះពាល់នៃការប្តូររូបិយប័ណ្ណ អត្រាការប្រាក់ និងថ្លៃទំនិញ	១៨
ង- ផលប៉ះពាល់នៃអតិផរណា	១៩
ច- គោលនយោបាយសេដ្ឋកិច្ចសារពើពន្ធ និងរូបិយវត្ថុរបស់រាជរដ្ឋាភិបាល	១៩
ផ្នែកទី៥ : ព័ត៌មានចាំបាច់ផ្សេងៗទៀតសម្រាប់ការពិភាក្សានិយោគិន	២០
ហត្ថលេខាអភិបាលរបស់កំរិតផែស្វយ័តក្នុងព្រះសីហនុ.....	២២
ឧបសម្ព័ន្ធ	២៣

ព័ត៌មានហិរញ្ញវត្ថុចន្លោះពេលមិនពេញលេញ (មិនបានធ្វើសវនកម្ម) សម្រាប់ដំណាច់
ការិយបរិច្ឆេទបីខែ និងប្រាំបួនខែ ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៥

ផ្នែកទី១

ព័ត៌មានទូទៅពាក់ព័ន្ធនឹង
កំពង់ផែស្វយ័តក្នុងព្រះសីហនុ

ក- អត្តសញ្ញាណកម្មកំពង់ផែស្វយ័តក្រុងព្រះសីហនុ

ឈ្មោះក្រុមហ៊ុនជាអក្សរខ្មែរ : កំពង់ផែស្វយ័តក្រុងព្រះសីហនុ (កសស)
ឈ្មោះក្រុមហ៊ុនជាអក្សរ (ឡាតាំង) : PORT AUTONOME DE SIHANOUKVILLE "PAS"
ឈ្មោះក្រុមហ៊ុនជាអក្សរ (អង់គ្លេស) : SIHANOUKVILLE AUTONOMOUS PORT
លេខកូដស្តង់ដារ : KH1000060009
អាសយដ្ឋាន : តិរៈវិថីសម្តេចអគ្គមហាសេនាបតីតេជោហ៊ុនសែន សង្កាត់លេខ៣
ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ព្រះរាជាណាចក្រកម្ពុជា
លេខទូរស័ព្ទ : (៨៥៥) ៣៤ ៩៣៣ ៤១៦ / ៩៣៣ ៥១១
ទំនាក់ទំនងវិនិយោគិន : (៨៥៥) ៧៨ ៤៩៦ ៧៨៩
គេហទំព័រ : www.pas.gov.kh
អ៊ីម៉ែល : pasinfo@pas.gov.kh
វិញ្ញាបនបត្របញ្ជាក់ការចុះឈ្មោះក្នុងបញ្ជីពាណិជ្ជកម្ម : MOC-37805504 ពណ.ចបព
ចុះបញ្ជីក្រោមលេខ : 00074638
កាលបរិច្ឆេទចុះបញ្ជីពាណិជ្ជកម្ម : ២១ កុម្ភៈ ២០១៧
សេចក្តីសម្រេចអនុញ្ញាត និងចុះបញ្ជីឯកសារផ្តល់ព័ត៌មានលេខ : ០៥៨/១៧/គ.ម.ក/ស.ស.វ
កាលបរិច្ឆេទ : ០៩ ឧសភា ២០១៧
ឈ្មោះតំណាងបុគ្គលបោះផ្សាយ : **ឯកឧត្តម លូ គឹមឈន់**

ខ- លក្ខណៈនៃបុរេកិច្ច

កំពង់ផែស្វយ័តក្រុងព្រះសីហនុ គឺជាកំពង់ផែសមុទ្រទឹកជ្រៅដ៏សំខាន់នៃព្រះរាជាណាចក្រកម្ពុជា ដែលមានផ្ទៃដីប្រតិបត្តិការប្រមាណ ១២៥ ហិកតា ។ កំពង់ផែស្ថិតនៅឆកកំពង់សោម ដែលជាកំពង់ផែទឹកជ្រៅស្នូលសម្រួលដល់ការដឹកជញ្ជូនតាមសមុទ្រ ដែលទទួលបានភាពអនុគ្រោះពីធម្មជាតិ ដោយពុំមានគ្រោះរញ្ជួយដី ខ្យល់ព្យុះ ទឹកជំនន់ និងមានជម្រៅទឹកជ្រៅ ហើយស្ថិតនៅចំទីតាំងដែលពុំតម្រូវឱ្យមានការបូមស្តារឃ្លូងនាវាជាប្រចាំឡើយ ។

កសស ជាមជ្ឈមណ្ឌលចែកចាយ និងផ្គត់ផ្គង់ទំនិញ ដែលមានការប្រមូលផ្តុំប្រព័ន្ធដឹកជញ្ជូនគ្រប់ប្រភេទក្នុងការផ្តល់សេវាជូនអតិថិជន និងអ្នកប្រើប្រាស់ផងដែរ តភ្ជាប់ទៅរាជធានីភ្នំពេញតាមផ្លូវគោក ដោយផ្លូវជាតិលេខ៤ មានប្រវែង ២២៦ គីឡូម៉ែត្រ ឬ តាមផ្លូវជាតិលេខ៣ កាត់តាមទីរួមខេត្តកំពត មានប្រវែង ២៤៤ គីឡូម៉ែត្រ ឬ ផ្លូវល្បឿនលឿនមានប្រវែង ១៨៧ គីឡូម៉ែត្រ ។ ក្រៅពីផ្លូវគោក កសស ត្រូវបានតភ្ជាប់ដោយខ្សែចង្រើង ភាគខាងត្បូងពីភ្នំពេញកាត់តាមខេត្តកំពត ដែលមានប្រវែង ២៦៤ គីឡូម៉ែត្រ និងតាមផ្លូវអាកាស តភ្ជាប់ពីខេត្តសៀមរាប រាជធានីភ្នំពេញ ប្រទេសវៀតណាម ប្រទេសថៃ និងប្រទេសចិន មកអាកាសយានដ្ឋានអន្តរជាតិខេត្តព្រះសីហនុ ។

ក្នុងនាមជាអាជ្ញាធរ និងប្រតិបត្តិករផង កសស មានកម្មវត្ថុអាជីវកម្ម និងសេវាកម្ម ដូចខាងក្រោម៖

- កណ្តាលរកិច្ច នាំនាវាចេញ-ចូល និងផ្តល់កស្ថភាពដល់នាវា
- លើកដាក់ ផ្ទេរ-ផ្ទុក ទំនិញ
- ស្តុកទំនិញ នៅឃ្លាំង និងទីលាន
- ដឹកជញ្ជូនទំនិញ
- តំបន់សេដ្ឋកិច្ចពិសេស
- ការផ្ទេរមធ្យោបាយដឹកជញ្ជូន "Transshipment"

កសស មានចំណតផែសរុបប្រវែង ១.៨៦០ ម៉ែត្រ ដោយចែកជា ១៣ ចំណតដូចខាងក្រោម៖

ល.រ	ឈ្មោះស្ថានីយ៍	ប្រភេទទំនិញ	បណ្តោយ (ម៉ែត្រ)	ទទឹង (ម៉ែត្រ)	ចំណត
១	ស្ថានីយ៍ផែ អ្នកដំណើរ (ចំណតផែចាស់)	អ្នកដំណើរ និងទំនិញរាយ	២៩០	២៨	លេខ១ និងលេខ៣៖ ជម្រៅទឹក ៩ ម៉ែត្រ ដល់ ១៣ ម៉ែត្រ សម្រាប់នាវា ដែលមានជម្រៅ ៨,៥ ម៉ែត្រ ចូលចតបាន។ លេខ២ និងលេខ៤ ជម្រៅ ៦,៥ ម៉ែត្រ ដល់ ៨ ម៉ែត្រ សម្រាប់នាវាដែលមាន ជម្រៅក្រោម ៧ ម៉ែត្រ ចូលចតបាន។
២	ស្ថានីយ៍ផែ បន្ថែម (ចំណតផែថ្មី)	កុងតឺន័រ	៣៥០	៥០០	លេខ៥ (ផ្នែកខាងលិច) ប្រវែង ៩៧ ម៉ែត្រ សម្រាប់នាវាទំនិញទូទៅ និងលេខ៦ (ផ្នែកខាង កើត)៖ ប្រវែង ២៥៣ ម៉ែត្រ ជម្រៅទឹក ១០,៥ ម៉ែត្រ អនុញ្ញាតឱ្យនាវាកុងតឺន័រ មានជម្រៅទឹក ៩,៥ ម៉ែត្រ ចូលចតបាន ។
៣	ស្ថានីយ៍ផែ កុងតឺន័រ	កុងតឺន័រ	៤០០	៣៥០	លេខ៧ និងលេខ៨៖ ជម្រៅទឹក ១១,៥ ម៉ែត្រ អនុញ្ញាតឱ្យនាវាកុងតឺន័រមានជម្រៅទឹក ១០,៥ ម៉ែត្រ ចូលចតបាន ។
៤	ស្ថានីយ៍ផែ ពហុបំណង	អ្នកដំណើរ ទំនិញរាយ និងរុក្ខរកប្រេង	៣៣០	២០០	ផែពហុបំណង មានប្រវែង ៣៣០ ម៉ែត្រ និង ជម្រៅទឹក ១៣,៥ ម៉ែត្រ សម្រាប់ ប្រតិបត្តិការ លើកដាក់ទំនិញរាយ និងទំនិញទូទៅ ដែលអាច អនុញ្ញាតឱ្យ នាវាចំណុះ ៥០.០០០ DWT ចូល ចតបាន និងចំណតផែមូលដ្ឋាន ផ្គត់ផ្គង់ការរុក រក រ៉ែប្រេងក្នុងដែនសមុទ្រ មានប្រវែង ២០០ ម៉ែត្រ និងជម្រៅទឹក ៧,៥ ម៉ែត្រ ដើម្បីបម្រើសេវាកសុ ភារកម្ម សម្រាប់ការរុករកប្រេង ក្នុងដែនសមុទ្រ កម្ពុជា។
៥	ស្ថានីយ៍ផែថ្ម	ដឹកប្រេង	៥៣	៥	ចំណតផែប្រេង៖ ជម្រៅ ៤,៥ ម៉ែត្រ ហើយមាន ប្រវែងសរុបក្រោម ៨០ ម៉ែត្រ ។ ឧបករណ៍ទាក់ព្វរ កែច្នៃ ត្រូវបានរៀបចំសម្រាប់នាវាប្រេង ដែលមាន ជម្រៅ បាតក្រោម ៦ ម៉ែត្រ និងប្រវែងក្រោម ១១០ ម៉ែត្រ ធ្វើការចូលចតបាន។

• ស្ថានីយ៍រថភ្លើងដឹកកុងតឺន័រ

ក្រៅពីចំណតផែខាងលើ កសស បានផ្តល់សេវាកម្មលើកដាក់កុងតឺន័រ ទៅលើ និងចុះពីរថភ្លើង ដោយមាន កិច្ចសហការជាមួយក្រុមហ៊ុន Royal Railway Co., Ltd កសស ក្នុងការដឹកជញ្ជូនទំនិញ កុងតឺន័រ តាមប្រព័ន្ធផ្លូវដែក ទៅមកភ្នំពេញ-កសស ។

• តំបន់សេដ្ឋកិច្ចពិសេសកំពង់ផែស្វយ័តក្រុងព្រះសីហនុ

បន្ថែមពីអាជីវកម្ម សេវាកម្មខាងលើ កសស ក៏មានប្រតិបត្តិការតំបន់សេដ្ឋកិច្ចពិសេសកំពង់ផែស្វយ័តក្រុង ព្រះសីហនុ លើផ្ទៃដីទំហំប្រមាណ ៦៤ ហិកតា ស្ថិតនៅក្បែរនឹងកំពង់ផែ និងបានសាងសង់ឡើងស្របទៅតាម បទដ្ឋាន និងលក្ខណៈបច្ចេកទេសរបស់ប្រទេសជប៉ុន។

គ- ព្រឹត្តិការណ៍សំខាន់ៗប្រចាំត្រីមាសទី៣ ឆ្នាំ២០២៥ របស់ កសស




នៅក្នុងត្រីមាសទី៣ ឆ្នាំ២០២៥ នេះ កសស ពុំមានព្រឹត្តិការណ៍សំខាន់ៗទេ ។



ផ្នែកទី២

ព័ត៌មានអំពីលទ្ធផលប្រតិបត្តិការធុរកិច្ច

ក- លទ្ធផលប្រតិបត្តិការអនុកិច្ច

បរិយាយ	ឯកតា	ផែនការ ឆ្នាំ២០២៤	ត្រីមាសទី៣ ឆ្នាំ២០២៥	ត្រីមាសទី៣ ឆ្នាំ២០២៤	ត្រីមាសទី៣ ឆ្នាំ២០២៣	ប្រៀបធៀប	
		១	២	៣	៤	(២-៣)/៣	(២-៤)/៤
បរិមាណទំនិញ ឆ្លងកាត់	តោន	១០.៥២១.០០០	៣.២៣៥.១៩៨	២.៤៧៧.២៣៨	២.០៣៦.៨៥៩	៣០,៦០%	៥៨,៨៣%
ជាកុងតឺន័រ	—		២.៤៨៥.៤៩៦	១.៨៧២.៤១៩	១.៤៥២.៧៩៥	៣២,៧៤%	៧១,០៨%
ទំនិញរាយ	—		១៧៨.៤៦១	១០៩.៥៨៩	៥៧.៧៤៧	៦២,៨៥%	២០៩,០៤%
ជាប្រេង	—		៥១២.២៦៧	៤៦១.៣៩២	៤៨៥.៤៨៦	១១,០៣%	៥,៥២%
ជាហ្គាស	—		៥៨.៩៧៤	៣៣.៨៣៨	៤០.៨៣១	៧៤,២៨%	៤៤,៤៤%
បរិមាណទំនិញ នាំចូល	—	៧.៩៥៣.០០០	២.៣៥៦.១៥២	១.៨២៦.៣៩៤	១.៥០៦.៩១៧	២៨,៨៦%	៥៦,៣៦%
ជាកុងតឺន័រ	—		១.៦៤៥.៦០៤	១.២២៣.៨០៩	៩២២.៩០៣	៣៤,៤៧%	៧៨,៣១%
ទំនិញរាយ	—		៧១០.៥៤៨	៦០៤.៥៨៥	៥៨៤.០១៤	១៧,៥៣%	២១,៦៧%
បរិមាណទំនិញ នាំចេញ	—	២.៥៦៨.០០០	៨៧៩.០៤៥	៦៤៨.៨៤៤	៥២៩.៩៤២	៣៥,៤៨%	៦៥,៨៨%
ជាកុងតឺន័រ	—		៨៣៩.៨៩២	៦៤៨.៦១០	៥២៩.៨៩២	២៩,៤៩%	៥៨,៥០%
ទំនិញរាយ	—		៣៩.១៥៤	២៣៤	៥០	១៦៦៦០,៩២%	៧៨២០៧,០០%
បរិមាណទំនិញ លើករៀប	—	២២.៦៩១.០០០	៥.៦៨៤.៦០០	៥.៣២៦.៥៨២	៤.៤១៨.៣៩៣	៦,៧២%	២៨,៦៦%
ប្រគល់ផ្ទាល់	—	៣៨០.០០០	១៤៦.៧៥៣	១០២.៧៨៤	៥២.២៤៨	៤២,៧៨%	១៨០,៨៨%
ឆ្លងកាត់ឃ្លាំង និងទីលាន	—	២២.៣១១.០០០	៥.៥៣៧.៨៤៧	៥.២២៣.៧៩៨	៤.៣៦៦.១៤៥	៦,០១%	២២,៨៤%
បរិមាណកុងតឺន័រ ឆ្លងកាត់	TEUs	១.១៣៧.០០០	៣៧១.៥១៥	២៨៣.៩១៨	២០៧.៩០៧	៣០,៨៥%	៧៨,៦៩%
នាំចូល	—		១៨៩.៨៣៦	១៤៤.៩០៩	១០៤.២១៣	៣១,០០%	៨២,១៦%
មានទំនិញ	—		១៧៣.៥៥៩	១២០.២៩២	៦៦.២៩១	៤៤,២៨%	១៦១,៨១%
គ្មានទំនិញ	—		១៦.២៧៧	២៤.៦១៧	៣៧.៩២២	-៣៣,៨៨%	-៥៧,០៨%
នាំចេញ	—		១៨១.៦៧៩	១៣៩.០០៩	១០៣.៦៩៤	៣០,៧០%	៧៥,២១%
មានទំនិញ	—		១០៧.១៥៩	៨៨.០៤៥	៦៧.០២២	២១,៧១%	៥៩,៨៩%
គ្មានទំនិញ	—		៧៤.៥២០	៥០.៩៦៤	៣៦.៦៧២	៤៦,២២%	១០៣,២១%
ចំនួននាវាចូលចត	គ្រឿង	១.៥៩៧	៤៣០	៣៧៤	៣៦១	១៤,៩៧%	១៩,១១%
ចំណុះនាវា	តោន	២០.៨២៧.០០០	៦.៥០៤.៣៦៩	៤.៥៦៣.៧៩១	៣.៤០៩.៤៤១	៤២,៥២%	៩០,៧៨%
នាវាដឹកកុងតឺន័រ	គ្រឿង		២៦៧	១៩៥	១៩៩	៣៦,៩២%	៣៤,១៧%
ចំណុះនាវាដឹក កុងតឺន័រ	តោន		៤.៨៣២.១៨៨	៣.១៨៤.៩៧០	៣.២៣១.៩៧២	៥១,៧២%	៤៩,៥១%
នាវាដឹកប្រេង និងហ្គាស	គ្រឿង		៩៦	១២៣	១៣៣	-២១,៩៥%	-២៧,៨២%
ចំណុះនាវាដឹក ប្រេង និងហ្គាស	តោន		៦៣៣.៦៨៨	៥៣៦.៣៦៦	៥៨៧.៥៨៤	១៨,១៤%	៧,៨៥%
នាវាដឹកទំនិញ ទូទៅ	គ្រឿង		៦៧	៥៦	២៩	១៩,៦៤%	១៣១,០៣%
ចំណុះនាវាដឹក ទំនិញទូទៅ	តោន		១.០៣៨.៤៩៣	៦៥១.១៥៨	៧៤៤.២៣៥	៥៩,៤៨%	៣៩,៥៤%
នាវាទេសចរណ៍	គ្រឿង		-	-	-	-	-
នាវាទេសចរណ៍	តោន		-	-	-	-	-
ចំនួនទេសចរ	នាក់		-	-	-	-	-





ខ- របាយការណ៍ចំណូល

បរិយាយ	ត្រីមាសទី៣ ឆ្នាំ២០២៥		ត្រីមាសទី៣ ឆ្នាំ២០២៤		ត្រីមាសទី៣ ឆ្នាំ២០២៣	
	ពាន់រៀល	ភាគរយធៀបនឹងចំណូលសរុប	ពាន់រៀល	ភាគរយធៀបនឹងចំណូលសរុប	ពាន់រៀល	ភាគរយធៀបនឹងចំណូលសរុប
ចំណូលលើកដាក់ពីនាវាទៅទីលាន (Stevedoring)	៨០.៧៦៥.០៦០	៤៧,៦៦%	៦១.២៨៨.៤៤១	៥០,៨១%	៤៧.០៣៨.២៣៤	៤៩,៥៨%
ចំណូលលើកដាក់នៅទីលាន (LOLO)	៤៣.១៦៥.៩០២	២៥,៤៧%	៣៣.៤១៣.០០១	២៧,៧០%	២៤.៧០៣.៨៥៣	២៦,០៤%
ចំណូលពីសេវាកម្មនាវាចរ	២៧.៥៩៣.២៦៨	១៦,២៨%	១៩.០៥៨.០៩៩	១៥,៨០%	១៨.៨៦២.៨២៤	១៩,៨៨%
ចំណូលស្តុកឃ្លាំង និងទីលាន	១៤.៨១៣.៥០៨	៨,៧៤%	៤.៧៤២.៦០៥	៣,៩៣%	៣.០៨៨.៣៤០	៣,២៦%
ចំណូលដឹកជញ្ជូន	៤១.៧០៩	០,០២%	៤៨.៧៦២	០,០៤%	២៨.៥១៥	០,០៣%
ចំណូលនាវាទេសចរណ៍	០	០,០០%	០	០,០០%	០	០,០០%
ចំណូលពីតំបន់សេដ្ឋកិច្ចពិសេស	១.០១១.៥៩០	០,៦០%	៤៥៩.០៨៥	០,៣៨%	៥៧៩.៤០៦	០,៦១%
ចំណូលជួលទីតាំង	១.១២៧.៧៣១	០,៦៧%	៥៧៧.៥៦៤	០,៤៨%	៤៥៨.១៦១	០,៤៨%
ចំណូលផ្សេងៗទៀត	៩៣៦.៩០០	០,៥៥%	១.០៣០.០២៤	០,៨៥%	១១៨.០៨១	០,១២%
ចំណូលសរុប	១៦៩.៤៥៥.៦៦៨	១០០,០០%	១២០.៦១៧.៥៨១	១០០,០០%	៩៤.៨៧៧.៤១៤	១០០,០០%

ផ្នែកទី៣

របាយការណ៍ហិរញ្ញវត្ថុ
ដែលបានត្រួតពិនិត្យដោយ
សវនករឯករាជ្យ

ព័ត៌មានហិរញ្ញវត្ថុចន្លោះពេលមិនពេញលេញ
(មិនបានធ្វើសវនកម្ម)
សម្រាប់ដំណាច់ការិយបរិច្ឆេទបីខែ និងប្រាំបួនខែ ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៥

ត្រូវបានភ្ជាប់ជាឧបសម្ព័ន្ធ
នៃរបាយការណ៍ប្រចាំត្រីមាសទី៣ ឆ្នាំ២០២៥

ផ្នែកទី៤
ការពិភាក្សា និងការវិភាគ
របស់គណៈគ្រប់គ្រង

ក- ទិន្នភាពទូទៅនៃប្រតិបត្តិការ

កសស គឺជាកំពង់ផែសមុទ្រទឹកជ្រៅស្នូល នៃព្រះរាជាណាចក្រកម្ពុជា ដែលមានផ្ទៃដីប្រតិបត្តិការប្រមាណ ១២៥ ហិកតា ដែលមានទីតាំងស្ថិតនៅ តិរៈវិថីសម្តេចអគ្គមហាសេនាបតីតេជោហ៊ុនសែន សង្កាត់លេខ៣ ក្រុង ព្រះសីហនុ ខេត្តព្រះសីហនុ ដូចមានចែងក្នុង អនុក្រឹត្យលេខ ៥០ អនក្រ/បក ចុះថ្ងៃទី១៧ ខែកក្កដា ឆ្នាំ១៩៩៨ ។

នៅក្នុងត្រីមាសទី៣ ឆ្នាំ២០២៥ បរិមាណទំនិញឆ្លងកាត់ កសស មានចំនួន ៣.២៣៥.១៩៨ តោន កើន ឡើង ៣០,៦០% , បរិមាណកុងតឺន័រឆ្លងកាត់ មានចំនួន ៣៧១.៥១៥ TEUs កើនឡើង ៣០,៨៥% , នាវាចូល ចត មានចំនួន ៤៣០ គ្រឿង កើនឡើង ១៤,៩៧% , ចំណុះផ្ទុកនាវាចូលចត មានចំនួន ៦.៥០៤.៣៦៩ តោន កើនឡើង ៤២,៥២% បើប្រៀបធៀបទៅនឹងត្រីមាសទី៣ ឆ្នាំ២០២៤ ។

កសស មានប្រភពចំណូលសំខាន់ដូចខាងក្រោម ៖

- ចំណូលពីសេវាកម្មនាវាចរ (Port Charges for Vessel Services) គឺជាចំណូលដែលបានមកពី សេវាកម្មនាវាចរណ៍ និងការចូលចតនាវា រួមមាន ចំណូលលើចំណុះផ្ទុក សំបកដៃ ប្រឡាយ ថ្លៃឈ្នួល កណ្តាលការកិច្ច ថ្លៃឈ្នួលនាវាសណ្តោង ថ្លៃឈ្នួលពាក់-ដោះពួរ ថ្លៃឈ្នួលបើក-បិទឃ្លប់នាវា និងថ្លៃឈ្នួល ប្រមូលសំរាមពីនាវា
- ចំណូលពីសេវាកម្ម លើកដាក់ ផ្ទេរ-ផ្ទុក ពីនាវាទៅទីលាន (Stevedoring Charges) គឺជាចំណូល ដែលបានមកពីសេវាកម្មលើកដាក់ទំនិញរាយ ឬ កុងតឺន័រ ផ្ទេរ-ផ្ទុក ពីនាវាមកតែម្តង
- ចំណូលពីសេវាកម្មលើកដាក់កុងតឺន័រនៅលើទីលាន (Lo-Lo Charges) គឺជាចំណូលដែលបានមកពី សេវាកម្មលើកដាក់ទំនិញរាយ ឬ កុងតឺន័រ នៅលើទីលាន
- ចំណូលពីថ្លៃឈ្នួលស្តុកទំនិញ ឬ កុងតឺន័រ (Storage Fees) គឺជាចំណូលដែលបានមកពីការស្តុក ទំនិញរាយ ឬកុងតឺន័រនៅក្នុងឃ្លាំង និងលើទីលាន
- ចំណូលដឹកជញ្ជូន (Transportation Charges) គឺជាចំណូលដែលបានមកពីសេវាកម្មដឹកជញ្ជូន ទំនិញ ឬ កុងតឺន័រ
- ចំណូលពីតំបន់សេដ្ឋកិច្ចពិសេស (Special Economic Zone) គឺជាចំណូលដែលទទួលបានពីការ ជួលទីតាំងដីក្នុងតំបន់សេដ្ឋកិច្ចពិសេសរបស់កំពង់ផែស្វយ័តក្រុងព្រះសីហនុ ។

កសស កត់ត្រាបញ្ជីគណនេយ្យ និងរបាយការណ៍ហិរញ្ញវត្ថុជាប្រាក់រៀល ដែលជាប្រភេទប័ណ្ណជាតិ ចំណែក ប្រតិបត្តិការដែលជាប្រភេទប័ណ្ណអន្តរជាតិផ្សេងៗ ត្រូវបានបង្ហាញជាប្រាក់រៀល ដោយប្រើអត្រាប្តូរប្រាក់ផ្លូវការប្រចាំថ្ងៃ របស់ធនាគារជាតិនៃកម្ពុជា ទៅតាមកាលបរិច្ឆេទនៃប្រតិបត្តិការនីមួយៗ ។ សម្រាប់ការពិភាក្សា និងការវិភាគលើ ស្ថានភាពហិរញ្ញវត្ថុ និងលទ្ធផលប្រតិបត្តិការ របស់ កសស ធ្វើឡើងផ្អែកលើរបាយការណ៍ហិរញ្ញវត្ថុ ដែលបានធ្វើ សវនកម្មចរាចរ ដោយសវនករឯករាជ្យ នៅក្នុងត្រីមាសទី៣ ឆ្នាំ២០២៥ ដូចមានបង្ហាញជូនក្នុងឧបសម្ព័ន្ធ នៃ របាយការណ៍នេះ ។

១. ការវិភាគចំណូល

តារាងប្រៀបធៀប ចំណូល នៅក្នុងត្រីមាសទី៣ ឆ្នាំ២០២៥ និងត្រីមាសទី៣ ឆ្នាំ២០២៤

បរិយាយ	ត្រីមាសទី៣ ឆ្នាំ២០២៥	ត្រីមាសទី៣ ឆ្នាំ២០២៤	បម្រែបម្រួល	
	ពាន់រៀល	ពាន់រៀល	ពាន់រៀល	ភាគរយ
ចំណូល	១៦៩.៤៥៥.៦៦៨	១២០.៦១៧.៥៨១	៤៨.៨៣៨.០៨៧	៤០,៤៩%

នៅក្នុងត្រីមាសទី៣ ឆ្នាំ២០២៥ ចំណូលរបស់ កសស កើនឡើងចំនួន ៤៨.៨៣៨.០៨៧.០០០ រៀល ស្មើនឹង ៤០,៤៩% បើប្រៀបធៀបទៅនឹងត្រីមាសទី៣ ឆ្នាំ២០២៤ ។ ការកើនឡើងនៃចំណូលសរុបនេះ បណ្តាលមកពីការកើនឡើងនៃចំណូលសេវាកម្មលើកដាក់ ផ្ទេរ-ផ្ទុក ពីនាវាទៅទីលាន , ចំណូលសេវាកម្មលើកដាក់កុងតឺន័រ នៅទីលាន , ចំណូលពីសេវាកម្មនាវាចរ និងចំណូលថ្លៃឈ្នួលស្តុកទំនិញ ឬ កុងតឺន័រ នៅឃ្លាំង និងទីលាន ។

២. ការវិភាគចំណូលតាមផ្នែក

តារាងប្រៀបធៀប ចំណូលតាមផ្នែក ទៅនឹងចំណូលសរុប នៅក្នុងត្រីមាសទី៣ ឆ្នាំ២០២៥ និងត្រីមាសទី៣ ឆ្នាំ២០២៤

បរិយាយ	ត្រីមាសទី៣ ឆ្នាំ២០២៥		ត្រីមាសទី៣ ឆ្នាំ២០២៤	
	ពាន់រៀល	ភាគរយធៀបនឹង ចំណូលសរុប	ពាន់រៀល	ភាគរយធៀបនឹង ចំណូលសរុប
ចំណូលលើកដាក់ផ្ទេរ-ផ្ទុកពី នាវាទៅទីលាន (Stevedoring)	៨០.៧៦៥.០៦០	៤៧,៦៦%	៦១.២៨៨.៤៤១	៥០,៨១%
ចំណូលលើកដាក់នៅទីលាន (LOLO)	៤៣.១៦៥.៩០២	២៥,៤៧%	៣៣.៤១៣.០០១	២៧,៧០%
ចំណូលពីសេវាកម្មនាវាចរ	២៧.៥៩៣.២៦៨	១៦,២៨%	១៩.០៥៨.០៩៩	១៥,៨០%
ចំណូលថ្លៃឈ្នួលស្តុក ឃ្លាំង និងទីលាន	១៤.៨១៣.៥០៨	៨,៧៤%	៤.៧៤២.៦០៥	៣,៩៣%
ចំណូលដឹកជញ្ជូន	៤១.៧០៩	០,០២%	៤៨.៧៦២	០,០៤%
ចំណូលនាវាទេសចរណ៍	០	០,០០%	០	០,០០%
ចំណូលពីតំបន់ សេដ្ឋកិច្ចពិសេស	១.០១១.៥៩០	០,៦០%	៤៥៩.០៨៥	០,៣៨%
ចំណូលជួលទីតាំង	១.១២៧.៧៣១	០,៦៧%	៥៧៧.៥៦៤	០,៤៨%
ចំណូលផ្សេងៗទៀត	៩៣៦.៩០០	០,៥៥%	១.០៣០.០២៤	០,៨៥%
ចំណូលសរុប	១៦៩.៤៥៥.៦៦៨	១០០,០០%	១២០.៦១៧.៥៨១	១០០,០០%

ផ្អែកតាមតារាងប្រៀបធៀបប្រាក់ចំណូលតាមផ្នែកខាងលើ ប្រាក់ចំណូលចំនួន ០៤ ប្រភេទ រួមមាន ៖ ១). ចំណូលលើកដាក់ ផ្ទេរ-ផ្ទុក ពីនាវាទៅទីលាន, ២). ចំណូលលើកដាក់នៅទីលាន, ៣). ចំណូលពីសេវាកម្មនាវាចរ, និង ៤). ចំណូលថ្លៃឈ្នួលស្តុក ឃ្លាំង និងទីលាន បានរួមចំណែកយ៉ាងសំខាន់រហូតដល់ប្រមាណ ៩៨% នៃចំណូលអាជីវកម្ម (សេវាកម្ម) សរុប របស់ កសស ។

តារាងប្រៀបធៀប ចំណូលតាមផ្នែកសំខាន់ៗ នៅក្នុងត្រីមាសទី៣ ឆ្នាំ២០២៥ និងត្រីមាសទី៣ ឆ្នាំ២០២៤

បរិយាយ	ត្រីមាសទី៣ ឆ្នាំ២០២៥	ត្រីមាសទី៣ ឆ្នាំ២០២៤	បំរែបំរួល	
	ពាន់រៀល	ពាន់រៀល	ពាន់រៀល	ភាគរយ
ចំណូលលើកដាក់ពីនាវាទៅ ទីលាន (Stevedoring)	៨០.៧៦៥.០៦០	៦១.២៨៨.៤៤១	១៩.៤៧៦.៦១៩	៣១,៧៨%
ចំណូលលើកដាក់នៅ ទីលាន (LOLO)	៤៣.១៦៥.៩០២	៣៣.៤១៣.០០១	៩.៧៥២.៩០១	២៩,១៩%
ចំណូលពីសេវាកម្មនាវាចរ	២៧.៥៩៣.២៦៨	១៩.០៥៨.០៩៩	៨.៥៣៥.១៦៩	៤៤,៧៨%
ចំណូលថ្លៃឈ្នួលស្តុក ឃ្លាំង និងទីលាន	១៤.៨១៣.៥០៨	៤.៧៤២.៦០៥	១០.០៧០.៩០៣	២១២,៣៥%

ចំណូលលើកដាក់ ផ្ទេរ-ផ្ទុក ពីនាវាទៅទីលាន កើនឡើងចំនួន ១៩.៤៧៦.៦១៩.០០០ រៀល ស្មើនឹង ៣១,៧៨% និងចំណូលលើកដាក់នៅទីលាន កើនឡើងចំនួន ៩.៧៥២.៩០១.០០០ រៀល ស្មើនឹង ២៩,១៩% បើធៀបទៅនឹងត្រីមាសទី៣ ឆ្នាំ២០២៤ ។ ចំណូលធំៗទាំងពីរនេះមានការកើនឡើង ស្របតាមបរិមាណកុងតឺន័រឆ្លងកាត់ កសស ដែលមានកំណើនចំនួន ៣០,៨៥% ។ សម្រាប់ចំណូលពីសេវាកម្មនាវាចរ គឺអាស្រ័យលើចំនួននាវា និងចំណុះផ្ទុកនាវា ។ នៅក្នុងត្រីមាសទី៣ ឆ្នាំ២០២៥ ចំនួននាវាឆ្លងកាត់ កសស កើនឡើង ៥៦ នាវា ស្មើនឹង ១៤,៩៧% និងចំណុះផ្ទុកនាវា កើនឡើង ១.៩៤០.៥៧៨ តោន ស្មើនឹង ៤២,៥២% ធ្វើឱ្យចំណូលពីសេវាកម្មនាវាចរ កើនឡើង ៨.៥៣៥.១៦៩.០០០ រៀល ស្មើនឹង ៤៤,៧៨% ។ ចំណែកចំណូលពីសេវាកម្មស្តុក ឃ្លាំង និងទីលាន កើនឡើង ១០.០៧០.៩០៣.០០០ រៀល ស្មើនឹង ២១២,៣៥% ដោយសារកំណើនបរិមាណកុងតឺន័រឆ្លងកាត់ កសស និងកំណើនបរិមាណទំនិញលើករៀបរៀងឆ្លងកាត់ឃ្លាំង និងទីលាន ។

៣- ការវិភាគគម្លាតចំណេញដុល

កសស បានរៀបចំរបាយការណ៍លទ្ធផលរបស់ខ្លួនក្នុងទម្រង់ជា របាយការណ៍លទ្ធផលតាមយថាប្រភេទដូចនេះពុំមានការបង្ហាញឱ្យឃើញនូវចំណេញដុលនោះទេ ។ ប៉ុន្តែក្នុងទម្រង់របាយការណ៍នេះ អាចឱ្យយើងធ្វើការពិភាក្សា និងវិភាគលើចំណេញប្រតិបត្តិការបាន ដោយយកចំណូលសរុប ដកនឹងចំណាយប្រតិបត្តិការ ។

ចំណាយប្រតិបត្តិការ នឹងលើកមកធ្វើការវិភាគនៅក្នុងចំណុច ៤-ការវិភាគចំណេញ/(ខាត) មុនបង់ពន្ធ ។

៤- ការវិភាគចំណេញ/(ខាត) មុនបង់ពន្ធ

ចំណេញ/(ខាត) មុនបង់ពន្ធ គឺជាលទ្ធផលដែលទទួលបានពីចំណូលសរុប ដកនឹងចំណាយប្រតិបត្តិការ និង ចំណូល/(ចំណាយ) ហិរញ្ញវត្ថុ-សុទ្ធ ។

ក្នុងការវិភាគ នៃចំណាយប្រតិបត្តិការ យើងនឹងលើកយកចំណាយ សម្ភារៈផ្គត់ផ្គង់ ចំណាយប្រាក់បៀវត្ស ប្រាក់ឈ្នួលនិងចំណាយពាក់ព័ន្ធ ចំណាយរំលស់ (ទ្រព្យសម្បត្តិ និងបរិក្ខារ និងទ្រព្យសកម្មអរូបី) ចំណាយជួសជុល និងថែទាំ ចំណាយផ្សេងៗ និងចំណេញ/(ខាត) ផ្សេងៗ-សុទ្ធ ដូចខាងក្រោម៖

តារាងប្រៀបធៀប ចំណេញ/(ខាត) មុនបង់ពន្ធ នៅក្នុងត្រីមាសទី៣ ឆ្នាំ២០២៥ និងត្រីមាសទី៣ ឆ្នាំ២០២៤

បរិយាយ	ត្រីមាសទី៣ ឆ្នាំ២០២៥	ត្រីមាសទី៣ ឆ្នាំ២០២៤	បម្រែបម្រួល	
	ពាន់រៀល	ពាន់រៀល	ពាន់រៀល	ភាគរយ
ចំណូលសរុប	១៦៩.៤៥៥.៦៦៨	១២០.៦១៧.៥៨១	៤៨.៨៣៨.០៨៧	៤០,៤៩%
ចំណាយសម្ភារៈផ្គត់ផ្គង់	(៣១.១៥៧.៦២៤)	(២៨.៦៣៣.២៧៥)	២.៥២៤.៣៤៩	៨,៨២%
ចំណាយប្រាក់បៀវត្ស ប្រាក់ឈ្នួល និងចំណាយពាក់ព័ន្ធ	(៤៥.៨៥៦.៥០៨)	(៣៧.៩៤១.៨៤៦)	៧.៩១៤.៦៦២	២០,៨៦%
ចំណាយរំលស់ (ទ្រព្យសម្បត្តិ និងបរិក្ខារ និងទ្រព្យសកម្មអរូបី)	(១៦.៤៩៨.៩៨៦)	(១៣.៦៩១.៦៣២)	២.៨០៧.៣៥៤	២០,៥០%
ចំណាយជួសជុល និងថែទាំ	(៥៩៤.៦៤២)	(៣៣៧.៥៦១)	២៥៧.០៨១	៧៦,១៦%
ចំណាយផ្សេងៗ	(១៥.១៣៨.០០០)	(៦.៦១៣.៥៥៣)	៨.៥២៤.៤៤៧	១២៨,៨៩%
ចំណេញ/(ខាត) ផ្សេងៗ-សុទ្ធ	៩.៩០៤.៧៩៣	(៧៦.៧៤៣)	៩.៩៨១.៥៣៦	១៣០០៦,៤៤%
ចំណាយ/(ចំណូល) ហិរញ្ញវត្ថុ-សុទ្ធ	១២.២៦១.៧២១	(៣៤.៥៧៨.៧៤៦)	៤៦.៨៤០.៤៦៧	១៣៥,៤៦%
ចំណេញមុនបង់ពន្ធ	៨២.៣៧៦.៤២២	(១.២៥៥.៧៧៥)	៨៣.៦៣២.១៩៧	៦៦៥៩,៨១%

លទ្ធផលចំណេញមុនបង់ពន្ធ នៅក្នុងត្រីមាសទី៣ ឆ្នាំ២០២៥ មានចំនួន ៨២.៣៧៦.៤២២.០០០ រៀល កើនឡើង ៨៣.៦៣២.១៩៧.០០០ រៀល ស្មើនឹង ៦៦៥៩,៨១% បើប្រៀបធៀបទៅនឹងត្រីមាសទី៣ ឆ្នាំ២០២៤ ដែលលទ្ធផលខាតមុនបង់ពន្ធ មានចំនួន ១.២៥៥.៧៧៥.០០០ រៀល ។

សម្រាប់ចំណាយសម្ភារៈផ្គត់ផ្គង់ មានចំនួន ៣១.១៥៧.៦២៤.០០០ រៀល កើនឡើង ២.៥២៤.៣៤៩.០០០ រៀល ស្មើនឹង ៨,៨២% បើប្រៀបធៀបទៅនឹងត្រីមាសទី៣ ឆ្នាំ២០២៤ មានចំនួន ២៨.៦៣៣.២៧៥.០០០ រៀល ។ កត្តាចម្បង ដែលបណ្តាលឱ្យមានការកើនឡើង ដោយសារចំណាយលើសម្ភារៈ ឃ្លាំង កើនឡើង ២.៤៥១.១៦៦.០០០ រៀល ស្មើនឹង ៥៩,៨៧% ។

មូលដ្ឋានក្នុងការគណនាប្រាក់បៀវត្សរបស់ កសស គឺយោងទៅលើប្រាក់ទិន្នផល (ចំណូលពីការលើកដាក់) កាលណាចំណូលពីការលើកដាក់កើនឡើង ចំណាយប្រាក់បៀវត្សនឹងកើនឡើង ប៉ុន្តែបើចំណូលពីការលើកដាក់ ថយចុះ ចំណាយប្រាក់បៀវត្សនឹងថយចុះ ។ ចំណូលលើកដាក់ ផ្ទេរ-ផ្ទុកពីនាវាទៅទីលាន កើនឡើង ៣១,៧៨% និងចំណូលលើកដាក់នៅទីលាន កើនឡើង ២៩,១៩% នៅក្នុងត្រីមាសទី៣ ឆ្នាំ២០២៥ នេះ ។ ចំពោះចំណាយ ប្រាក់បៀវត្ស ប្រាក់ឈ្នួល និងចំណាយពាក់ព័ន្ធ កើនឡើង ៧.៩១៤.៦៦២.០០០ រៀល ស្មើនឹង ២០,៨៦% បើ ប្រៀបធៀបទៅនឹងត្រីមាសទី៣ ឆ្នាំ២០២៤ ។ ដូចនេះ កំណើនប្រាក់បៀវត្សបុគ្គលិក គឺស្របទៅតាមកំណើននៃ ប្រាក់ចំណូលរបស់ កសស ។

ចំណាយរំលស់ (រំលស់ទ្រព្យសម្បត្តិ បរិក្ខារ និងរំលស់ទ្រព្យសកម្មអរូបី) នៅក្នុងត្រីមាសទី៣ ឆ្នាំ២០២៥ មានចំនួន ១៦.៤៩៨.៩៨៦.០០០ រៀល កើនឡើង ២.៨០៧.៣៥៤.០០០ រៀល ស្មើនឹង ២០,៥០% បើប្រៀប ធៀបទៅនឹងត្រីមាសទី៣ ឆ្នាំ២០២៤ ដែលបណ្តាលមកពី កសស មានការវិនិយោគបន្ថែមទៅលើទ្រព្យសម្បត្តិ និងបរិក្ខារបម្រើឱ្យការងារអាជីវកម្ម ។

ចំណាយជួសជុល និងថែទាំ នៅក្នុងត្រីមាសទី៣ ឆ្នាំ២០២៥ កើនឡើង ២៥៧.០៨១.០០០ រៀល ស្មើនឹង ៧៦,១៦% បើប្រៀបធៀបទៅនឹងត្រីមាសទី៣ ឆ្នាំ២០២៤ ។

ចំពោះចំណាយផ្សេងៗ នៅក្នុងត្រីមាសទី៣ ឆ្នាំ២០២៥ កើនឡើង ៨.៥២៤.៤៤៧.០០០ រៀល ស្មើនឹង ១២៨,៨៩% បើប្រៀបធៀបទៅនឹងត្រីមាសទី៣ ឆ្នាំ២០២៤ ។

ចំណេញ/(ខាត)ផ្សេងៗ-សុទ្ធ គឺសំដៅលើការចំណេញ ឬខាត ពីការប្តូររូបិយប័ណ្ណក្នុងការិយបរិច្ឆេទសម្រេច (Realized Foreign Exchange Gain-Loss) នៅក្នុងត្រីមាសទី៣ ឆ្នាំ២០២៥ មានការចំណេញចំនួន ៩.៩០៤.៧៩៣.០០០ រៀល ។

ចំណែក ចំណូល/(ចំណាយ) ហិរញ្ញវត្ថុ-សុទ្ធ គឺសំដៅលើការចំណេញ ឬខាត ពីការប្តូររូបិយប័ណ្ណក្នុងការិយបរិច្ឆេទមិនទាន់សម្រេច (Unrealized Foreign Exchange Gain-Loss) នៅក្នុងត្រីមាសទី៣ ឆ្នាំ២០២៥ មានការចំណេញចំនួន ១២.២៦១.៧២១.០០០ រៀល ។ កត្តាដែលបណ្តាលឱ្យមានបម្រែបម្រួលលើ ចំណូល/(ចំណាយ) ហិរញ្ញវត្ថុ-សុទ្ធ គឺដោយ កសស ទទួលបានប្រាក់កម្ចីពីរាជរដ្ឋាភិបាលកម្ពុជា ផ្តល់ដោយទីភ្នាក់ងារ JICA (រដ្ឋាភិបាលជប៉ុន) ដែលនាំឱ្យមានការចំណេញពីការប្តូររូបិយវត្ថុ មិនទាន់សម្រេចរបស់ប្រាក់កម្ចី (ប្រាក់យ៉េនជប៉ុន) ។

៥- ការវិភាគចំណេញ/(ខាត) ក្រោយបង់ពន្ធ

កសស ស្ថិតនៅក្រោមច្បាប់នៃក្រុមហ៊ុនពាណិជ្ជកម្មក្នុងវិស័យពន្ធដារ និងអាករ ហេតុដូច្នេះ កសស មានកាតព្វកិច្ចក្នុងការបង់ពន្ធលើប្រាក់ចំណេញប្រចាំឆ្នាំក្នុងអត្រា ២០% ។

បន្ទាប់ពីចុះបញ្ជីបោះផ្សាយលក់មូលបត្រកម្មសិទ្ធិជាសាធារណៈ កសស ទទួលបានការលើកទឹកចិត្តពន្ធដារក្នុងវិស័យមូលបត្រចំនួនបីឆ្នាំ (ឆ្នាំ២០១៧ ដល់ ឆ្នាំ២០១៩) ។ ដូចនេះ ចាប់តាំងពីឆ្នាំ២០២០ កសស បានបំពេញកាតព្វកិច្ចក្នុងការបង់ពន្ធលើប្រាក់ចំណេញប្រចាំឆ្នាំរបស់ខ្លួន ក្នុងអត្រា ២០% ។

តារាងចំណេញ/(ខាត) ក្រោយបង់ពន្ធ នៅក្នុងត្រីមាសទី៣ ឆ្នាំ២០២៥ និងត្រីមាសទី៣ ឆ្នាំ២០២៤

បរិយាយ	ត្រីមាសទី៣ ឆ្នាំ២០២៥	ត្រីមាសទី៣ ឆ្នាំ២០២៤	បម្រែបម្រួល	
	ពាន់រៀល	ពាន់រៀល	ពាន់រៀល	ភាគរយ
ចំណេញមុនបង់ពន្ធ (ក)	៨២.៣៧៦.៤២២	(១.២៥៥.៧៧៥)	៨៣.៦៣២.១៩៧	៦៦៥៩,៨១%
ចំណាយពន្ធលើប្រាក់ចំណេញ (ខ)	(១៥.៩៩៣.៨៣២)	(៦.៥៨២.២៥២)	៩.៤១១.៥៨០	១៤២,៩៨%
ចំណេញក្នុងការិយបរិច្ឆេទ	៦៦.៣៨២.៥៩០	(៧.៨៣៨.០២៧)	៧៤.២២០.៦១៧	៩៤៦,៩៣%
ការវាស់វែងកាតព្វកិច្ចអត្ថប្រយោជន៍សោធននិវត្តន៍ឡើងវិញ	-	-	-	-
លទ្ធផលលម្អិតសរុបភាគហ៊ុនិក	៦៦.៣៨២.៥៩០	(៧.៨៣៨.០២៧)	៧៤.២២០.៦១៧	៩៤៦,៩៣%
អត្រាពន្ធប្រសិទ្ធភាពលើប្រាក់ចំណេញ (ខ)/(ក)	១៩,៤២%	-៥២៤,១៦%		

កសស ចំណេញក្នុងការិយបរិច្ឆេទ មានចំនួន ៦៦.៣៨២.៥៩០.០០០ រៀល នៅក្នុងត្រីមាសទី៣ ឆ្នាំ២០២៥ កើនឡើង ៧៤.២២០.៦១៧.០០០ រៀល ស្មើនឹង ៩៤៦,៩៣% បើប្រៀបធៀបទៅនឹងត្រីមាសទី៣ ឆ្នាំ២០២៤ គឺបណ្តាលមកពីការកើននៃចំណូល និងចំណេញពីអត្រាប្តូរប្រាក់យ៉េន (មិនទាន់សម្រេច) ។

បើសង្កេតទៅលើអត្រាពន្ធប្រសិទ្ធភាពលើប្រាក់ចំណេញ កើនឡើងពី -៥២៤,១៦% ក្នុងត្រីមាសទី៣ ឆ្នាំ២០២៤ ទៅ ១៩,៤២% ក្នុងត្រីមាសទី៣ ឆ្នាំ២០២៥ គឺដោយសារការកើនឡើង នៃចំណេញមុនបង់ពន្ធ ។

៦- ការវិភាគពីកត្តា និងនិន្នាការដែលប៉ះពាល់ស្ថានភាព និងលទ្ធផលហិរញ្ញវត្ថុ

កត្តាមួយចំនួនអាចមានឥទ្ធិពលលើស្ថានភាព និងលទ្ធផលហិរញ្ញវត្ថុរបស់ កសស ដូចជា៖

- កម្រិតនៃការជួញដូរក្នុងតំបន់ និងពិភពលោក ៖ ដោយសារតែប្រភពចំណូលចម្បងរបស់ កសស បានមកពីចរាចរណ៍ទំនិញឆ្លងកាត់ធ្វើពាណិជ្ជកម្មជាអន្តរជាតិ ដូចនេះកត្តានានាដែលប៉ះពាល់ដល់ ពាណិជ្ជកម្មអន្តរជាតិ នោះនឹងមានឥទ្ធិពលទៅលើអាជីវកម្មរបស់ កសស ។ កត្តាទាំងនោះមានដូចជា ស្ថានភាពសេដ្ឋកិច្ចក្នុងប្រទេស ក្នុងតំបន់ និងពិភពលោក ស្ថេរភាពសង្គម បញ្ហាសន្តិសុខ ឬកិច្ច សហប្រតិបត្តិការនាវាចរតាមសមុទ្រ ។ យោងតាមមូលនិធិរូបិយប័ណ្ណអន្តរជាតិ (IMF) សេដ្ឋកិច្ច ពិភពលោកនឹងមានកំណើនក្នុងអត្រាប្រមាណ ២,៨% សម្រាប់ត្រីមាសទី៣ ឆ្នាំ២០២៥ ចំណែក សេដ្ឋកិច្ចកម្ពុជានឹងមានកំណើនប្រមាណ ៦,១% យោងតាម ASIAN DEVELOPMENT BANK (ADB) ។ តួលេខ នេះបានបង្ហាញថា ស្ថានភាពសេដ្ឋកិច្ចកម្ពុជានៅតែមានភាពធន់ និងរឹងមាំ ដែល ជាកត្តាវិជ្ជមានសម្រាប់អាជីវកម្មកំពង់ផែ ។
- សមត្ថភាព និងប្រសិទ្ធភាពប្រតិបត្តិការរបស់ កសស ៖ បន្ទាប់ពីការដាក់ឱ្យប្រើប្រាស់ចំណតផែ កុងតឺន័រនៃមប្រវែង ២៥៣ម៉ែត្រ ជាមួយនឹងការបំពាក់មធ្យោបាយលើកដាក់កុងតឺន័រ ការបូមស្ដារ ចំណតផែទាំង៣ និងពង្រីកបន្ថែមផ្ទៃទីលាននាំឱ្យសមត្ថភាពផែសរុបលើសពី ១.០០០.០០០ TEUs ក្នុងមួយឆ្នាំ ។ កត្តានេះ ធ្វើឱ្យកើនឡើងសមត្ថភាពផែ ផលិតភាពប្រតិបត្តិការ និងប្រសិទ្ធភាពនៃការ លើកដាក់ សម្រាប់បំពេញតម្រូវការរបស់អតិថិជន និងកំណើនបរិមាណកុងតឺន័រឆ្លងកាត់ កសស ។
- ស្ថានភាពបណ្តាញដឹកជញ្ជូនក្នុងស្រុក ៖ កសស ត្រូវបានតភ្ជាប់ជាមួយនឹងបណ្តាញដឹកជញ្ជូនក្នុង ប្រទេស គ្នាយ៉ាង ផ្លូវជាតិលេខ៤ ផ្លូវជាតិលេខ៣ និងផ្លូវល្បឿនលឿន ដែលតភ្ជាប់ កសស ទៅកាន់ផ្ទៃ ក្នុងប្រទេសដោយល្អ ។ ចំណែកឯការដឹកជញ្ជូនតាមផ្លូវដែកបច្ចុប្បន្ន ដោយមានកិច្ចសហការជាមួយ ក្រុមហ៊ុន Royal Railway បានធ្វើឱ្យការដឹកជញ្ជូនតាមផ្លូវដែកមានចំនួនពី ៦ជើង ទៅ ៧ជើង ក្នុង មួយសប្តាហ៍ ដើម្បីនាំទំនិញចេញ-ចូល ហើយការដឹកជញ្ជូនតាមផ្លូវដែកនេះ ក៏ប្រព្រឹត្តទៅដោយល្អ តាមធម្មតាមិនមានបញ្ហាធ្វើឱ្យខកខានដំណើរនោះទេ ។
- កិច្ចសហប្រតិបត្តិការរវាង កសស ជាមួយកំពង់ផែក្នុងតំបន់ ៖ កសស តភ្ជាប់ជាមួយកំពង់ផែមេក្នុង តំបន់ កិច្ចសហប្រតិបត្តិការជាមួយភាគហ៊ុនិកសក្តានុពលជប៉ុន និងបណ្តាកំពង់ផែក្នុងតំបន់ ដែលមាន សារៈសំខាន់ក្នុងការសម្រួលចរាចរណ៍ទំនិញទៅកាន់ទីផ្សារពិភពលោក ។ ដើម្បីធានាឱ្យប្រតិបត្តិការ និងការដឹកជញ្ជូនមានភាពល្អ កសស បានខិតខំរក្សាទំនាក់ទំនងល្អជាមួយបណ្តាកំពង់ផែសំខាន់ៗ ក្នុងតំបន់ ។
- ការរំលស់ ៖ ដោយអាជីវកម្ម (សេវាកម្ម) កសស មានការប្រើប្រាស់ហេដ្ឋារចនាសម្ព័ន្ធច្រើន ចំណាយ លើរំលស់លើហេដ្ឋារចនាសម្ព័ន្ធផែដូចជា ចំណតផែ គ្រឿងចក្រ អគារ មានទំហំធំដែលអាចប៉ះពាល់ ដល់អាជីវកម្មរបស់ កសស ។ ដូចនេះ កសស ចាំបាច់ត្រូវមានការត្រួតពិនិត្យលើគោលនយោបាយរំលស់ ឱ្យបានសមស្រប និងធ្វើការកែតម្រូវ តាមការចាំបាច់រៀងរាល់ការិយបរិច្ឆេទរបាយការណ៍ហិរញ្ញវត្ថុ ។ នៅក្នុងត្រីមាសទី៣ ឆ្នាំ២០២៥ នេះ ពុំមានការកែសម្រួល ឬការស្នើឱ្យមានការកែសម្រួលគោល នយោបាយរំលស់នេះពីសវនករឯករាជ្យឡើយ ។

ខ- កត្តាសំខាន់ៗដែលប៉ះពាល់លើផលចំណេញ

១- ការវិភាគពីលក្ខខណ្ឌនៃតម្រូវការ និងការផ្គត់ផ្គង់

សកម្មភាពអាជីវកម្មរបស់ កសស មានទំនាក់ទំនងដោយផ្ទាល់ជាមួយសេដ្ឋកិច្ចជាតិ សេដ្ឋកិច្ចតំបន់ និងសេដ្ឋកិច្ចសាកលលោក ។ ជាពិសេសនៅពេលសេដ្ឋកិច្ចជាតិ មានបម្រែបម្រួលនឹងមានឥទ្ធិពលដោយផ្ទាល់ទៅលើអាជីវកម្ម សេវាកម្មកំពង់ផែ ពោលគឺនៅពេលសេដ្ឋកិច្ចជាតិកើនឡើងនាំឱ្យអាជីវកម្ម សេវាកម្ម កំពង់ផែក៏កើនឡើងស្របនឹងនេះផលចំណូលរបស់ កសស ក៏មានកំណើនដូចគ្នា ផ្ទុយទៅវិញ បើសេដ្ឋកិច្ចជាតិថយចុះនឹងមានផលអវិជ្ជមានទៅលើផលចំណូល កសស ផងដែរ ។ យោងតាម ASIAN DEVELOPMENT BANK (ADB) សេដ្ឋកិច្ចកម្ពុជានឹងមានកំណើនក្នុងអត្រាពីរទុកប្រមាណ ៦,១% ចំណែកសេដ្ឋកិច្ចពិភពលោកនឹងមានកំណើនក្នុងអត្រាប្រមាណ ២,៨% (IMF) សម្រាប់ត្រីមាសទី៣ ឆ្នាំ២០២៥ នេះ ។ ទោះយ៉ាងណាក៏ដោយ កសស អាចមានកត្តាផលប៉ះពាល់ទៅដល់តម្រូវការ និងការផ្គត់ផ្គង់ ដោយសារស្ថានភាពសង្គ្រាមរុស្ស៊ី-អ៊ុយក្រែន សង្គ្រាមអ៊ីស្រាអែល-ប៉ាឡេស្ទីន និងវិបត្តិជាសកល ។

២- ការវិភាគពីការឡើងចុះនៃថ្លៃវត្ថុធាតុដើម

ប្រេងឥន្ធនៈ ជាវត្ថុធាតុដើមចម្បងបំផុតក្នុងការបម្រើសេវាកម្មកំពង់ផែ ដោយជាតម្រូវការសំខាន់សម្រាប់ប្រតិបត្តិការគ្រឿងចក្រ ។ យ៉ាងណាមិញ កសស នៅតែរក្សាតម្លៃសេវារបស់ខ្លួន ទោះបីជាតម្លៃប្រេងឥន្ធនៈមានការកើនឡើង ឬថយចុះក៏ដោយ ។ ហេតុដូច្នេះនេះ កសស បានអនុវត្តយ៉ាងខ្ជាប់ខ្ជួននូវនីតិវិធីលទ្ធកម្ម ដើម្បីធានាឱ្យបាននូវតម្លៃរបស់វត្ថុធាតុដើមទាំងនេះមានភាពសមស្រប និងប្រកួតប្រជែងក្នុងតម្លៃទីផ្សារ ។

៣- ការវិភាគលើពន្ធ

កសស ស្ថិតនៅក្រោមច្បាប់នៃក្រុមហ៊ុនពាណិជ្ជកម្មក្នុងវិស័យពន្ធដារ និងអាករ ហេតុដូច្នេះនេះ កសស មានកាតព្វកិច្ចត្រូវបង់ពន្ធអាករទៅតាមច្បាប់ និងបញ្ញត្តិជាធរមាន ។ កសស ត្រូវបង់ពន្ធអាករទៅតាមបេរពិត និងជាសហគ្រាសជាប់ពន្ធធំ ដែលបានកំណត់ដោយអគ្គនាយកដ្ឋានពន្ធដារ ។ ចំពោះពន្ធលើប្រាក់ចំណេញប្រចាំឆ្នាំចាប់តាំងពីឆ្នាំ២០២០ កសស បានបំពេញកាតព្វកិច្ចបង់ពន្ធក្នុងអត្រា ២០% វិញក្រោយពីទទួលបានការលើកទឹកចិត្តក្នុងវិស័យមូលបត្ររយៈពេលបីឆ្នាំកន្លងមក ចំណែកពន្ធផ្សេងៗ កសស បានអនុវត្តតាមកាតព្វកិច្ចរបស់ខ្លួនតាមច្បាប់ពន្ធដាររបស់ព្រះរាជាណាចក្រកម្ពុជា ។

គ- ការប្រែប្រួលសំខាន់ៗលើការលក់ និងចំណូល

ចំណូលសំខាន់ៗរបស់ កសស ដែលរួមមាន ចំណូលលើកដាក់ ផ្ទេរ-ផ្ទុក និងចំណូលពីសេវាកម្មផែ បានរួមចំណែកប្រមាណ ៩៧% នៃចំណូលសរុប របស់ កសស នៅក្នុងត្រីមាសទី៣ ឆ្នាំ២០២៥ ។ កត្តាចម្បង ដែលបានជម្រុញឱ្យមានការកើនឡើងនៃប្រាក់ចំណូល គឺកំណើននៃបរិមាណកុងតឺន័រឆ្លងកាត់កំពង់ផែ ។ ការលូតលាស់ក្នុងវិស័យកសិកម្ម វិស័យពាណិជ្ជកម្ម វិស័យសំណង់ និងវិស័យឧស្សាហកម្ម គឺបានឆ្លុះបញ្ចាំងនូវស្ថានភាពសេដ្ឋកិច្ចជាតិរបស់ប្រទេសកម្ពុជា ហើយស្របនឹងនេះក៏មានឥទ្ធិពលជាផលវិជ្ជមានលើអាជីវកម្ម សេវាកម្ម និងផលចំណូលរបស់ កសស ផងដែរ ។

ឃ- ផលប៉ះពាល់នៃការម្សៅរូបិយប័ណ្ណ អត្រាការប្រាក់ និងថ្លៃទំនិញ (Commodity)

១- ផលប៉ះពាល់ពីអត្រាប្តូរប្រាក់

កសស បានទទួលប្រាក់កម្ចីបន្តតាមរយៈក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ពី JICA និង JBIC ដោយតម្រូវឱ្យសងប្រាក់ដើម និងការប្រាក់ ជាប្រាក់យ៉េនជប៉ុន និងប្រាក់ដុល្លារអាមេរិក នៅពេលដែលរូបិយវត្ថុមុខងាររបស់ កសស គឺជាប្រាក់រៀល ។ ដូចនេះ បម្រែបម្រួលអត្រាប្តូរប្រាក់រៀលធៀបទៅនឹងប្រាក់ដុល្លារអាមេរិក ប្រាក់រៀលធៀបទៅនឹងប្រាក់យ៉េនជប៉ុន និងប្រាក់ដុល្លារធៀបទៅនឹងប្រាក់យ៉េនជប៉ុន មានផលប៉ះពាល់ដល់ប្រាក់ចំណេញរបស់ កសស ។

២- ផលប៉ះពាល់ពីអត្រាការប្រាក់

បច្ចុប្បន្ន កសស មិនមានកម្ចីណាដែលមានអត្រាការប្រាក់ប្រែប្រួលនោះទេ ។ កសស បានទទួលប្រាក់កម្ចីពីរដ្ឋាភិបាលជប៉ុន (JICA និង JBIC) តាមរយៈក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្នុងអត្រាការប្រាក់ចាប់ពី ២,៦៥% ដល់ ៣,៧០% ។ ដូចនេះ នៅក្នុងត្រីមាសទី៣ ឆ្នាំ២០២៥ មិនមានផលប៉ះពាល់ពីបម្រែបម្រួលអត្រាការប្រាក់ទេ ។

៣- ផលប៉ះពាល់ពីការប្រែប្រួលតម្លៃប្រេងឥន្ធនៈ

ការប្រែប្រួល នៃតម្លៃប្រេងឥន្ធនៈ នឹងមានផលប៉ះពាល់ទៅដល់លទ្ធផលប្រាក់ចំណេញរបស់ កសស ដោយប្រតិបត្តិការអាជីវកម្មកំពង់ផែ បានប្រើប្រាស់គ្រឿងចក្រលើកដាក់ ដែលពឹងផ្អែកយ៉ាងខ្លាំងទៅលើប្រេងឥន្ធនៈ ។ ដូចនេះ កសស បន្តពង្រឹងប្រសិទ្ធភាពលើកដាក់ និងគ្រប់គ្រងទីលានកុងតឺន័រ ព្រមទាំងការតបណ្តាញអគ្គិសនីតង់ស្យុងមធ្យម ដើម្បីកាត់បន្ថយចំណាយប្រតិបត្តិការ និងលើកកម្ពស់គុណភាពសេវាកម្ម ។

១- ផលប៉ះពាល់ នៃអតិផរណា

កសស បានរក្សានូវតម្លៃសេវាកម្មរបស់ខ្លួនថេរ ដោយមិនធ្វើការប្រែប្រួល ឬកែសម្រួលទៅតាមការប្រែប្រួលនៃអតិផរណាឡើយ ហើយនៅតែរក្សាបាននូវស្ថេរភាពហិរញ្ញវត្ថុបានយ៉ាងប្រសើរ ។

២- គោលនយោបាយសេដ្ឋកិច្ច សារពើពន្ធ និងរូបិយវត្ថុរបស់រដ្ឋាភិបាល

គោលនយោបាយ សេដ្ឋកិច្ច សារពើពន្ធ និងរូបិយវត្ថុ របស់រដ្ឋាភិបាលមានឥទ្ធិពលយ៉ាងខ្លាំងលើអាជីវកម្មរបស់ កសស ដោយសារគោលនយោបាយនេះមានទិសដៅគាំទ្រ និងលើកស្ទួយវិស័យពាណិជ្ជកម្មអន្តរជាតិ ដែលផ្តល់ផលវិជ្ជមានដល់អាជីវកម្មរបស់ កសស ។ គោលនយោបាយសំខាន់ៗរបស់រាជរដ្ឋាភិបាលរួមមាន៖

- គោលនយោបាយលើកស្ទួយវិស័យឧស្សាហកម្ម៖ រាជរដ្ឋាភិបាលបានរៀបចំផែនការមេ ដើម្បីប្រែក្លាយខេត្តព្រះសីហនុ ឱ្យទៅជាតំបន់សេដ្ឋកិច្ចពិសេសគំរូពហុបំណង ស្របតាមគោលនយោបាយអភិវឌ្ឍន៍វិស័យឧស្សាហកម្មកម្ពុជា (IDP) ឆ្នាំ២០១៥-២០២៥ ។
- គោលនយោបាយជម្រុញការដឹកជញ្ជូនតាមផ្លូវទឹក៖ រាជរដ្ឋាភិបាលកម្ពុជាមានទស្សនៈវិស័យ និងឆន្ទៈមុះមុតក្នុងការសាងសង់ព្រែកដឹកហូរណនតេជា សម្រាប់ឯករាជ្យភាព ពង្រីកការដឹកជញ្ជូនឡូជីស្ទិកតាមផ្លូវទឹក ទៅកាន់កំពង់ផែសមុទ្រអន្តរជាតិរបស់ប្រទេសកម្ពុជា ។
- គោលនយោបាយជម្រុញការដឹកជញ្ជូនតាមផ្លូវលឿនលឿនពី ភ្នំពេញ-ខេត្តព្រះសីហនុ ចំណេញពេលវេលា និងចំណាយផ្សេងៗ ។
- គោលនយោបាយជម្រុញការនាំចេញអង្ករ និងផលិតផលកសិ-ឧស្សាហកម្ម ទៅទីផ្សារក្រៅប្រទេសកំពុងផ្តល់ផលវិជ្ជមានដល់ កសស ។
- គោលនយោបាយលើកស្ទួយពាណិជ្ជកម្មអន្តរជាតិ ដោយខិតខំកាត់បន្ថយឧបសគ្គនានា ចំពោះការធ្វើពាណិជ្ជកម្មរវាងកម្ពុជា និងបណ្តាប្រទេសជាដៃគូក្នុងសាកលលោក ។
- រាជរដ្ឋាភិបាលតាមរយៈធនាគារជាតិ បានអនុវត្តគោលនយោបាយរូបិយវត្ថុតាមរយៈយន្តការទីផ្សារប្តូរប្រាក់សេរី តែស្ថិតនៅក្រោមអន្តរាគមន៍ ដើម្បីរក្សាស្ថេរភាពរូបិយប័ណ្ណជាតិ ហើយលំនឹងរូបិយវត្ថុនេះបានរក្សាស្ថេរភាពម៉ាក្រូសេដ្ឋកិច្ចកម្ពុជា ដែលបានកសាងទំនុកចិត្តចំពោះវិនិយោគិន និងជម្រុញការធ្វើអាជីវកម្មវិស័យឯកជន ។
- ការលើកទឹកចិត្តពន្ធដារក្នុងវិស័យមូលបត្រ ដល់សហគ្រាសបោះផ្សាយលក់មូលបត្រនៅកម្ពុជា បាននឹងកំពុងជម្រុញឱ្យសហគ្រាសរដ្ឋ និងក្រុមហ៊ុនឯកជន ចូលទីផ្សារមូលបត្រកាន់តែច្រើន ដើម្បីរួមចំណែកក្នុងការអភិវឌ្ឍសេដ្ឋកិច្ចជាតិ ។

ផ្នែកទី៥

ព័ត៌មានចាំបាច់ផ្សេងទៀតសម្រាប់ ការពារវិនិយោគិន

នៅក្នុងត្រីមាសទី៣ ឆ្នាំ២០២៥ នេះ កសស មានព័ត៌មានចាំបាច់មួយចំនួន សម្រាប់ការការពារវិនិយោគិន ដូចខាងក្រោម៖

- រដ្ឋាភិបាលជប៉ុន បានបញ្ជូនក្រុមបេសកកម្ម JICA ដើម្បីសិក្សាផែនការលំអិត នៃគម្រោងការរៀបចំ ផែនការមេ (Master Plan) សម្រាប់អនាគត កំពង់ផែស្វយ័តក្រុងព្រះសីហនុ ដល់ឆ្នាំ២០៥០ ដើម្បី ប្រែក្លាយកំពង់ផែក្រុងព្រះសីហនុ ជាកំពង់ផែកុងតឺន័រទឹកជ្រៅស្នូលរបស់ប្រទេសកម្ពុជា និងជាកំពង់ផែ តំបន់ និងមជ្ឈមណ្ឌលឡូជីស្ទិក ដែលជាទស្សនវិស័យដ៏ឈ្លាសវៃបំផុតរបស់ **សម្តេចតេជោ ហ៊ុន សែន** បន្តដោយ **សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត** នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងគាំ ទ្រដោយរដ្ឋាភិបាលជប៉ុន ពិធីចុះហត្ថលេខាលើកំណត់ត្រានៃកិច្ចពិភាក្សាស្តីពី គម្រោងអភិវឌ្ឍន៍ ផែនការមេ ដើម្បីប្រែក្លាយកំពង់ផែក្រុងព្រះសីហនុទៅជាកំពង់ផែ និងមជ្ឈមណ្ឌលឡូជីស្ទិកថ្នាក់តំបន់ រវាងក្រសួងសាធារណការ និងដឹកជញ្ជូន និងទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន ប្រចាំនៅ កម្ពុជា (JICA)
- ទិស្តីការក្រសួង៖ នារសៀលថ្ងៃពុធ ទី៣០ ខែកក្កដា ឆ្នាំ២០២៥ ឯកឧត្តម ប៉េង ពោធិ៍នា រដ្ឋមន្ត្រី ក្រសួងសាធារណការ និងដឹកជញ្ជូន បានអញ្ជើញជាអធិបតីក្នុងពិធីចុះហត្ថលេខាលើកំណត់ត្រានៃ កិច្ចពិភាក្សា ស្តីពីគម្រោងអភិវឌ្ឍន៍ផែនការមេ ដើម្បីប្រែក្លាយកំពង់ផែក្រុងព្រះសីហនុទៅជាកំពង់ផែ និងមជ្ឈមណ្ឌលឡូជីស្ទិកថ្នាក់តំបន់ រវាងក្រសួងសាធារណការ និងដឹកជញ្ជូន និងទីភ្នាក់ងារសហ ប្រតិបត្តិការអន្តរជាតិជប៉ុនប្រចាំនៅកម្ពុជា (JICA) ដែលតំណាងដោយ លោក SANUI Kazumasa ប្រធានទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុនប្រចាំនៅកម្ពុជា (JICA) ដោយមានការអញ្ជើញ ចូលរួមពី ឯកឧត្តម លោកជំទាវ ជាថ្នាក់ដឹកនាំក្រសួង ប្រតិភូ JICA និងមន្ត្រីជំនាញពាក់ព័ន្ធ។
- គោលបំណងនៃពិធីចុះហត្ថលេខានេះដើម្បីបង្កើតនូវកិច្ចព្រមព្រៀងរួម សម្រាប់ការអនុវត្តគម្រោងរវាង ក្រសួងសាធារណការ និងដឹកជញ្ជូន (MPWT) និងភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុនប្រចាំនៅ កម្ពុជា (JICA) លើការរៀបចំផែនការមេ ដោយផ្អែកលើផែនការសិក្សាលម្អិត និងសមាសភាពសំខាន់ៗ នៃគម្រោង ដែលត្រូវបានឯកភាពគ្នារវាងភាគីទាំងពីរ កាលពីខែមេសា ឆ្នាំ២០២៥ កន្លងទៅ។
- តាមការរំពឹងទុកគម្រោងនេះនឹងចំណាយពេលប្រមាណ ២៤ខែ ក្នុងការរៀបចំអភិវឌ្ឍន៍ផែនការមេ ខាងលើនេះ ក្នុងគោលបំណងប្រែក្លាយកំពង់ផែក្រុងព្រះសីហនុទៅជាកំពង់ផែ និងមជ្ឈមណ្ឌល ឡូជីស្ទិក ថ្នាក់តំបន់ ដើម្បីពង្រីកសក្តានុពលនៃប្រព័ន្ធឡូជីស្ទិកនៅកម្ពុជាឱ្យកាន់តែល្អ និងមានគុណ ភាពល្អប្រសើរ សំដៅបង្កើនសមត្ថភាពនៃប្រតិបត្តិការ និងសេវាកម្មរបស់កំពង់ផែក្រុងព្រះសីហនុ ឱ្យកាន់តែមានប្រសិទ្ធភាព និងខ្លាំងក្លាជាងមុន ដែលនឹងជួយកាត់បន្ថយថ្លៃដើមនៃការដឹកជញ្ជូននៅ កម្ពុជា និងពង្រឹងឧត្តមភាពប្រកួតប្រជែងជាមួយកំពង់ផែធំៗ ក្នុងតំបន់ និងដើម្បីចូលរួមចំណែកដល់ ការអភិវឌ្ឍសេដ្ឋកិច្ចជាតិកម្ពុជា ស្របតាមចក្ខុវិស័យរបស់រាជរដ្ឋាភិបាល ក្នុងការប្រែក្លាយកម្ពុជាទៅជា ប្រទេសមានចំណូលកម្រិតខ្ពស់ឆ្នាំ២០២៥។

ហត្ថលេខាអភិបាលរបស់កំពង់ផែស្វយ័តក្រុងព្រះសីហនុ

ថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២៥
បានអាន និងឯកភាព



ហត្ថលេខា
លូ គីមឈន់
ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា
ទទួលបន្ទុកប្រធានអគ្គនាយក

ឧបសម្ព័ន្ធ

ព័ត៌មានហិរញ្ញវត្ថុចន្លោះពេលមិនពេញលេញ

(មិនបានធ្វើសវនកម្ម)

សម្រាប់ដំណាច់ការិយបរិច្ឆេទបីខែ និងប្រាំបួនខែ ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៥

កំពង់ផែស្វយ័តក្រុងព្រះសីហនុ

**ព័ត៌មានហិរញ្ញវត្ថុសង្ខេបបណ្តោះអាសន្ន (មិនបានធ្វើសវនកម្ម)
សម្រាប់ដំណាច់ការិយបរិច្ឆេទបីខែ និងប្រាំមួយខែ ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៥**

កំពង់ផែស្វយ័តក្រុងព្រះសីហនុ

ព័ត៌មានហិរញ្ញវត្ថុសង្ខេបចន្លោះពេល

សម្រាប់ដំណាច់ការិយបរិច្ឆេទបីខែ និងប្រាំមួយខែ ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៥

មាតិកា

ទំព័រ

របាយការណ៍ស្តីពីការត្រួតពិនិត្យព័ត៌មានហិរញ្ញវត្ថុសង្ខេបចន្លោះពេល

១ - ២

ព័ត៌មានហិរញ្ញវត្ថុសង្ខេបចន្លោះពេល ៖

 របាយការណ៍ស្ថានភាពហិរញ្ញវត្ថុសង្ខេបចន្លោះពេល

៣

 របាយការណ៍ចំណេញ-ខាត និងលទ្ធផលលម្អិតផ្សេងៗសង្ខេបចន្លោះពេល

៤

 របាយការណ៍បម្រែបម្រួលមូលធនសង្ខេបចន្លោះពេល

៥

 របាយការណ៍លំហូរសាច់ប្រាក់សង្ខេបចន្លោះពេល

៦

 កំណត់សម្គាល់ព័ត៌មានហិរញ្ញវត្ថុសង្ខេបចន្លោះពេល

៧ - ៣៦

របាយការណ៍ស្តីពីការត្រួតពិនិត្យព័ត៌មានហិរញ្ញវត្ថុសង្ខេបចន្លោះពេល

ជូនភាគទុនិក កំពង់ផែស្វយ័តក្រុងព្រះសីហនុ

សេចក្តីផ្តើម

យើងខ្ញុំបានធ្វើការត្រួតពិនិត្យ លើរបាយការណ៍ស្ថានភាពហិរញ្ញវត្ថុសង្ខេបចន្លោះពេល របស់កំពង់ផែស្វយ័តក្រុងព្រះសីហនុ (ហៅកាត់ថា ‘កសស’) គិតត្រឹមថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៥ និងរបាយការណ៍ចំណេញ-ខាត និងលទ្ធផលលម្អិតផ្សេងៗសង្ខេបចន្លោះពេល ព្រមទាំងរបាយការណ៍បម្រែបម្រួលមូលធន និងរបាយការណ៍លំហូរសាច់ប្រាក់សម្រាប់ដំណាច់ការិយបរិច្ឆេទ បីខែ និងប្រាំបួនខែ និងព័ត៌មានពន្យល់ផ្សេងៗទៀត។ គណៈគ្រប់គ្រងទទួលខុសត្រូវក្នុងការរៀបចំ និងបង្ហាញព័ត៌មានហិរញ្ញវត្ថុសង្ខេបចន្លោះពេល ដោយអនុលោមទៅតាមស្តង់ដាគណនេយ្យអន្តរជាតិនៃកម្ពុជា លេខ ៣៤ ស្តីពី របាយការណ៍ហិរញ្ញវត្ថុចន្លោះពេល។ ការទទួលខុសត្រូវរបស់យើងខ្ញុំគឺបញ្ចេញសេចក្តីសន្និដ្ឋានចំពោះព័ត៌មានហិរញ្ញវត្ថុសង្ខេបចន្លោះពេលនេះ ដោយផ្អែកទៅតាមការត្រួតពិនិត្យរបស់យើងខ្ញុំ។

វិសាលភាពនៃការត្រួតពិនិត្យ

យើងខ្ញុំបានធ្វើការត្រួតពិនិត្យដោយអនុលោមទៅតាម ស្តង់ដាអន្តរជាតិនៃកម្ពុជាសម្រាប់ការត្រួតពិនិត្យលេខ២៤១០ ស្តីពី ‘ការត្រួតពិនិត្យព័ត៌មានហិរញ្ញវត្ថុចន្លោះពេល ដែលធ្វើឡើងដោយសវនករឯករាជ្យរបស់អង្គភាព’។ ការត្រួតពិនិត្យលើព័ត៌មានហិរញ្ញវត្ថុចន្លោះពេល រួមមានការចោទជាសំណួរជាពិសេសទៅកាន់បុគ្គលិកទទួលខុសត្រូវផ្នែកហិរញ្ញវត្ថុ និងគណនេយ្យ ការអនុវត្តនីតិវិធីវិភាគ និងនីតិវិធីត្រួតពិនិត្យផ្សេងៗ។ វិសាលភាពនៃការត្រួតពិនិត្យមានទំហំតូចជាងការធ្វើសវនកម្ម ដោយអនុលោមទៅតាមស្តង់ដាសវនកម្មអន្តរជាតិនៃកម្ពុជា ដូចនេះការត្រួតពិនិត្យ មិនអាចឱ្យយើងខ្ញុំអះអាងបានថា យើងខ្ញុំបានរកឃើញនូវបញ្ហាជាសារវន្តទាំងអស់ដូចការធ្វើសវនកម្មទេ។ អាស្រ័យហេតុនេះ យើងខ្ញុំមិនបញ្ចេញមតិយោបល់សវនកម្មទេ។

PricewaterhouseCoopers (Cambodia) Ltd.
P.O. Box 1147, 58C Sihanouk Blvd, Sangkat Tonle Bassac,
Khan Chamkarmon, Phnom Penh 120101
T: +855 (0)23/69 860 606

សេចក្តីសន្និដ្ឋាន

យោងតាមការត្រួតពិនិត្យរបស់យើងខ្ញុំ យើងខ្ញុំកត់សម្គាល់ឃើញថា មិនមានបញ្ហាណាមួយ ដែលធ្វើឱ្យយើងខ្ញុំជឿជាក់ថា ព័ត៌មានហិរញ្ញវត្ថុសង្ខេបចន្លោះពេលដែលបានភ្ជាប់មកជាមួយ មិនបានរៀបចំឡើងនូវគ្រប់ទិដ្ឋភាពជាសារវន្តទាំងអស់ ដោយអនុលោមទៅតាមស្តង់ដាគណនេយ្យអន្តរជាតិនៃកម្ពុជាលេខ ៣៤ ស្តីពី របាយការណ៍ហិរញ្ញវត្ថុចន្លោះពេល នោះទេ។

ជ. ក្រុមហ៊ុន ប្រាយវ៉តធីអារខូកើស (ខេមបូឌា)



ឡាន ហ៊ី

Partner

រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា

ថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២៥

កំណត់សម្គាល់ផែនការប្រតិបត្តិការសីហនុ

របាយការណ៍ស្ថានភាពហិរញ្ញវត្ថុសង្ខេបបណ្តោះអាសន្ន គិតត្រឹមថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៥

	កំណត់ សម្គាល់	៣០ កញ្ញា ២០២៥ ពាន់រៀល (បានត្រួតពិនិត្យ ប៉ុន្តែមិនបានធ្វើសវនកម្ម)	៣១ ធ្នូ ២០២៤ ពាន់រៀល (បានធ្វើសវនកម្ម)
ទ្រព្យសកម្ម			
ទ្រព្យសកម្មរយៈពេលវែង			
ទ្រព្យសម្បត្តិ និងបរិក្ខារ	៦	១.៤៥៤.០៤៤.២២៧	១.២១៤.៤២៣.៧០៥
ទ្រព្យសម្បត្តិវិនិយោគ	៧	២៧៣.៨០៦.៨១៦	២៤៧.០៩៨.១៩០
ទ្រព្យសកម្មអរូបី	៨	១.២១៩.៥៣៦	១.៨០៦.៦៩៤
ការវិនិយោគក្នុងក្រុមហ៊ុនញាតិសម្ព័ន្ធ	៩	១០.៤១៨.២០០	-
ប្រាក់បញ្ញើនៅធនាគារ	១២	-	៦.៥០២.៩៣៣
		១.៧៣៩.៤៨៨.៧៧៩	១.៤៦៩.៨៣១.៥២២
ទ្រព្យសកម្មរយៈពេលខ្លី			
សន្និធិ	១០	៣៨.៧២២.៣៧៦	៤១.៣៤៦.៥២៤
គណនីអតិថិជនពាណិជ្ជកម្ម និងគណនីអតិថិជនផ្សេងៗ	១១	១៩២.៨៤៧.៦៩៨	១១៧.៦៤៩.៦៦២
ប្រាក់បញ្ញើនៅធនាគារ	១២	៩២.៦៨៣.៣៥៣	១១៧.៣១១.២៤២
សាច់ប្រាក់ និងសាច់ប្រាក់សមមូល	១៣	៤៩.៧៩០.២៤៣	២៧.១៨៤.៨៦៧
		៣៧៤.០៤៣.៦៧០	៣០៣.៤៩៣.០៩៥
ទ្រព្យសកម្មសរុប		២.១១៣.៥៣២.៤៤៩	១.៧៧៣.៣២៤.៦១៧
មូលធន និងចំណូល			
មូលធន			
ដើមទុន និងបុព្វលាភភាគហ៊ុន	១៤	៥១៨.០១៨.០៦៣	៥១៨.០១៨.០៦៣
ទុនបម្រុងផ្សេងៗ	១៥	៧៤.៣៧៦.០០៦	៦១.៧០២.៦៤៤
ចំណេញរក្សាទុក		៥៥៥.២៦៩.៥៤៨	៤៩០.១៨១.០៦៩
មូលធនសរុប		១.១៤៧.៦៦៣.៦១៧	១.០៦៩.៩០១.៧៧៦
ចំណូល			
ចំណូលរយៈពេលវែង			
ប្រាក់កម្ចី	១៦	៦១៩.៦៩៨.៥៦៧	៣៧៧.៧២៧.១៧០
ប្រាក់តម្កល់ដែលអាចបង្វិលសងពីភតិកៈ		១.០០២.៥០០	១.០០៦.២៥០
ប្រាក់រក្សាទុកត្រូវបង់		១៩.០៧៩.៥៩៧	២.៧៥៣.៨៦៩
កាតព្វកិច្ចអត្ថប្រយោជន៍សោធននិវត្តន៍	១៧	៩១.៧២៣.០១៥	៩១.១៧៦.០៨៥
កាតព្វកិច្ចទូទាត់ប្រាក់បំណាច់អតីតភាពការងារ		៩៥៤.២១៣	១.២៣៦.៣០០
ចំណូលពន្យារ	១៨	១៥.០៩៤.៣៣៨	១៥.៩០៥.៥១៩
សម្បទានពីរាជរដ្ឋាភិបាល		៤១.៤៨៥.៥៧៧	៤៣.៨៩៦.៧៧៤
បំណុលពន្ធពន្យារ		៤៦.៤៥៣.៥៤០	៤២.៤១២.៩០២
		៨៣៥.៤៩១.៣៤៧	៥៧៦.១១៤.៨៦៩
ចំណូលរយៈពេលខ្លី			
គណនីអ្នកផ្គត់ផ្គង់ពាណិជ្ជកម្ម និងគណនីអ្នកផ្គត់ផ្គង់ផ្សេងៗ		៦៧.១០០.៧៣៥	៧២.៥៥៧.៣៣១
ប្រាក់កម្ចី	១៦	២៦.៧៤២.៣៣៥	២៦.៥២៧.៧០៦
កាតព្វកិច្ចអត្ថប្រយោជន៍សោធននិវត្តន៍	១៧	៦.៣១៣.៨៣៦	៥.១៦២.៤៤៣
កាតព្វកិច្ចទូទាត់ប្រាក់បំណាច់អតីតភាពការងារ		១.៥៨៥.៤១១	៥៩.១៧៥
ចំណូលពន្យារ	១៨	១.០៤៦.២៧៧	១.៣៣៦.៦៦១
សម្បទានពីរាជរដ្ឋាភិបាល		៣.២១៤.៩៣០	៣.២១៤.៩៣០
បំណុលពន្ធលើប្រាក់ចំណូល		២៤.៣៧៣.៩៦១	១៨.៤៤៩.៧២៦
		១៣០.៣៧៧.៤៨៥	១២៧.៣០៧.៩៧២
ចំណូលសរុប		៩៦៥.៨៦៨.៨៣២	៧០៣.៤២២.៨៤១
មូលធន និងចំណូលសរុប		២.១១៣.៥៣២.៤៤៩	១.៧៧៣.៣២៤.៦១៧

កំណត់សម្គាល់ដែលបានភ្ជាប់មកជាមួយ ជាផ្នែកមួយនៃព័ត៌មានហិរញ្ញវត្ថុសង្ខេបបណ្តោះអាសន្ននេះ។

កំណត់សម្គាល់ផែនការសង្គ្រោះសីហនុ

របាយការណ៍ចំណេញ-ខាត និងលទ្ធផលសេដ្ឋកិច្ចផ្សេងៗសង្ខេបបណ្តោះអាសន្ន សម្រាប់ដំណាច់ការិយបរិច្ឆេទបីខែ និងប្រាំមួយខែ ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៥

កំណត់សម្គាល់	ដំណាច់ការិយបរិច្ឆេទបីខែ		ដំណាច់ការិយបរិច្ឆេទប្រាំមួយខែ	
	៣០ កញ្ញា ២០២៥	៣០ កញ្ញា ២០២៤	៣០ កញ្ញា ២០២៥	៣០ កញ្ញា ២០២៤
	ពាន់រៀល	ពាន់រៀល	ពាន់រៀល	ពាន់រៀល
	(បានត្រួតពិនិត្យ ប៉ុន្តែមិនបានធ្វើសវនកម្ម)	(បានត្រួតពិនិត្យ ប៉ុន្តែមិនបានធ្វើសវនកម្ម)	(បានត្រួតពិនិត្យ ប៉ុន្តែមិនបានធ្វើសវនកម្ម)	(បានត្រួតពិនិត្យ ប៉ុន្តែមិនបានធ្វើសវនកម្ម)
ចំណូល				
ចំណូលពីកិច្ចសន្យាជាមួយអតិថិជន	២១	១៦៨.១៣៤.៥៨៨	១១៨.៩៧៣.៩២៧	៤២៤.៦៩១.៥៥៤
ចំណូលពីការផ្តល់	៧	៥១៧.៣៨៨	៨៣៩.៩២២	៤.៤៥៥.៥២៩
ចំណូលពីសម្បទាន		៨០៣.៧៣២	៨០៣.៧៣២	២.៤១១.១៩៧
		១៦៩.៤៥៥.៦០២	១២០.៦១៧.៥៨១	៤៣១.៥៥៨.២៨០
ចំណាយ				
ចំណាយប្រាក់បៀវត្ស ប្រាក់ឈ្នួល និង				
ចំណាយពាក់ព័ន្ធ	២២	(៤៥.៨៥៦.៥០៨)	(៣៧.៩៤១.៨៤៦)	(១២៤.០៩៩.១៧០)
ចំណាយសម្ភារៈផ្គត់ផ្គង់	២៣	(៣១.១៥៧.៦២៤)	(២៨.៦៣៣.២៧៥)	(៨៨.១៥០.៣១៦)
ចំណាយរំលស់ទ្រព្យសម្បត្តិ និងបរិក្ខារ				
ទ្រព្យសម្បត្តិវិនិយោគ និងទ្រព្យសកម្មអរូបី	២៤	(១៦.៤៩៨.៩៨៦)	(១៣.៦៩១.៦៣២)	(៤៩.៨១៦.៦៥៤)
ចំណាយជួសជុល និងថែទាំ		(៥៩៤.៦៤២)	(៣៣៧.៥៦១)	(១.៣០១.៧៤៥)
ចំណាយផ្សេងៗ		(១៥.១៣៨.០០០)	(៦.៦១៣.៥៥៣)	(៣១.៧៥២.៧០៣)
ចំណេញ/(ខាត)ផ្សេងៗ – សុទ្ធ		៩.៩០៤.៧៩៣	(៧៦.៧៤៣)	៨.៥៤០.៨៩៩
		(៩៩.៣៨០.៩៦៧)	(៨៧.២៩៤.៦១០)	(២៨៦.៥៧៩.០០១)
ចំណេញប្រតិបត្តិការ		៧០.១១៤.៧០១	៣៣.៣២២.៩៧១	១៤៨.៩៧៨.៥៩១
ចំណូលហិរញ្ញវត្ថុ		១៣.៨២៦.០០៨	១.៧០៥.៩២១	៤.១៤៣.៧៩៣
ចំណាយហិរញ្ញវត្ថុ		(១.៥៦៤.២៨៧)	(៣៦.២៨៤.៦៦៧)	(២៣.៩៦៩.៣៥៧)
ចំណូល/(ចំណាយ)ហិរញ្ញវត្ថុ – សុទ្ធ	២៥	១២.២៦១.៧២១	(៣៤.៥៧៨.៧៤៦)	(១៩.៨២៥.៥៦៤)
ចំណេញ/(ខាត)មុនពន្ធលើប្រាក់		៨២.៣៧៦.៤២២	(១.២៥៥.៧៧៥)	១២៥.១៩៦.៨១៩
ចំណេញ/(ខាត)មុនពន្ធលើប្រាក់				
ចំណាយពន្ធលើប្រាក់ចំណូល	២៦	(១៥.៩៩៣.៨៣២)	(៦.៥៨២.២៥២)	(៣០.៥១១.៧៦៨)
		(១៥.៩៩៣.៨៣២)	(៦.៥៨២.២៥២)	(៣០.៥១១.៧៦៨)
ចំណេញ/(ខាត)ក្នុងការិយបរិច្ឆេទ		៦៦.៣៨២.៥៩០	(៧.៨៣៨.០២៧)	៩៤.៦៨៥.០៥១
ចំណេញ/(ខាត)មេស្ថានភាព		៦៦.៣៨២.៥៩០	(៧.៨៣៨.០២៧)	៩៤.៦៨៥.០៥១
ចំណូល/(ខាត)សេដ្ឋកិច្ចសរុបមេស្ថានភាព		៦៦.៣៨២.៥៩០	(៧.៨៣៨.០២៧)	៩៤.៦៨៥.០៥១
ចំណេញក្នុងមួយភាគហ៊ុនរបស់ភាគទុនិករបស់ កសស សម្រាប់ការិយបរិច្ឆេទនេះមានដូចខាងក្រោម៖				
ចំណេញ/ថយចុះ ក្នុងមួយភាគហ៊ុនមូលដ្ឋាន (រៀល)	២៧	៧៧៣,៩៤	(៩១,៣៨)	១,១០៣,៤១
		៧៧៣,៩៤	(៩១,៣៨)	៧៧៣,៤២

កំណត់សម្គាល់ដែលបានភ្ជាប់មកជាមួយ ជាផ្នែកមួយនៃព័ត៌មានហិរញ្ញវត្ថុសង្ខេបបណ្តោះអាសន្ននេះ។

កំណត់សម្គាល់តារាងព្រះសីហនុ

របាយការណ៍បម្រែបម្រួលមូលធនសង្ខេបបណ្តោះអាសន្ន សម្រាប់ដំណាច់ការិយបរិច្ឆេទប្រាំបួនខែ ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៥

	ដែលជារបស់ភាគទុនិក			
	ដើមទុន និង បុព្វលាភភាគហ៊ុន ពាន់រៀល	ទុនបម្រុងផ្សេងៗ ពាន់រៀល	ចំណេញរក្សាទុក ពាន់រៀល	សរុប ពាន់រៀល
<i>ដំណាច់ការិយបរិច្ឆេទប្រាំបួនខែ ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៤ (បានត្រួតពិនិត្យ ប៉ុន្តែមិនបានធ្វើ សវនកម្ម)</i>				
គិតត្រឹមថ្ងៃទី០១ ខែមករា ឆ្នាំ២០២៤	៥១៨.០១៨.០៦៣	៤៩.៥០៦.០៩៤	៤០៤.៥២០.៧១៩	៩៧២.០៤៤.៨៧៦
ចំណេញក្នុងការិយបរិច្ឆេទ	-	-	៦៣.២៤៩.៧៨៦	៦៣.២៤៩.៧៨៦
ចំណូលលម្អិតសរុបក្នុងការិយបរិច្ឆេទ	-	-	៦៣.២៤៩.៧៨៦	៦៣.២៤៩.៧៨៦
ផ្ទេរទៅទុនបម្រុង	-	១២.១៩៦.៥៥០	(១២.១៩៦.៥៥០)	-
ការបែងចែកភាគលាភ	-	-	(១៥.៨០៧.២៦៨)	(១៥.៨០៧.២៦៨)
សមតុល្យនៅថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៤ (បានត្រួតពិនិត្យ ប៉ុន្តែមិនបានធ្វើសវនកម្ម)	៥១៨.០១៨.០៦៣	៦១.៧០២.៦៤៤	៤៣៩.៧៦៦.៦៨៧	១.០១៩.៤៨៧.៣៩៤
<i>ដំណាច់ការិយបរិច្ឆេទប្រាំបួនខែ ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៥ (បានត្រួតពិនិត្យ ប៉ុន្តែមិនបានធ្វើ សវនកម្ម)</i>				
គិតត្រឹមថ្ងៃទី០១ ខែមករា ឆ្នាំ២០២៥	៥១៨.០១៨.០៦៣	៦១.៧០២.៦៤៤	៤៩០.១៨១.០៦៩	១.០៦៩.៩០១.៧៧៦
ចំណេញក្នុងការិយបរិច្ឆេទ	-	-	៩៤.៦៤១.២៥៩	៩៤.៦៤១.២៥៩
ចំណូលលម្អិតសរុបក្នុងការិយបរិច្ឆេទ	-	-	៩៤.៦៤១.២៥៩	៩៤.៦៤១.២៥៩
ផ្ទេរទៅទុនបម្រុង	-	១២.៦៧៣.៣៦២	(១២.៦៧៣.៣៦២)	-
ការបែងចែកភាគលាភ	-	-	(១៦.៨៧៩.៤១៨)	(១៦.៨៧៩.៤១៨)
សមតុល្យនៅថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៥ (បានត្រួតពិនិត្យ ប៉ុន្តែមិនបានធ្វើសវនកម្ម)	៥១៨.០១៨.០៦៣	៧៤.៣៧៦.០០៦	៥៥៥.២៦៩.៥៤៨	១.១៤៧.៦៦៣.៦១៧

កំណត់សម្គាល់ដែលបានភ្ជាប់មកជាមួយ ជាផ្នែកមួយនៃព័ត៌មានហិរញ្ញវត្ថុសង្ខេបបណ្តោះអាសន្ននេះ។

កំណត់សម្គាល់ផែនការប្រតិបត្តិការសីហនុ

របាយការណ៍លំហូរសាច់ប្រាក់សង្ខេបបណ្តោះអាសន្ន សម្រាប់ដំណាច់ការិយបរិច្ឆេទប្រាំមួយខែ ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៥

កំណត់ សម្គាល់	ដំណាច់ការិយបរិច្ឆេទប្រាំមួយខែ	
	៣០ កញ្ញា ២០២៥	៣០ កញ្ញា ២០២៤
	ពាន់រៀល	ពាន់រៀល
	(បានត្រួតពិនិត្យ ប៉ុន្តែមិនបានធ្វើសវនកម្ម)	(បានត្រួតពិនិត្យ ប៉ុន្តែមិនបានធ្វើសវនកម្ម)
លំហូរសាច់ប្រាក់ពីសកម្មភាពប្រតិបត្តិការ		
ចំណេញមុនពន្ធលើប្រាក់ចំណូល	១២៥.១៥៣.០២៧	៨២.១៧៨.០២៩
និយ័តកម្ម៖		
ចំណូលហិរញ្ញវត្ថុ - សុទ្ធ	២៥	៣.០២០.៧៣១
ចំណាយរំលស់ទ្រព្យសម្បត្តិ និងបរិក្ខារ ទ្រព្យសម្បត្តិវិនិយោគ និងទ្រព្យសកម្មអរូបី	២៤	៣៩.១៧៩.៥៧១
ចំណេញពីការលក់ចេញ	(១១.៥៣៩.៤៥២)	-
កាតព្វកិច្ចទូទាត់ប្រាក់ចំណាច់អតីតភាពការងារ	២២	៤.១២៣.៣២៧
កាតព្វកិច្ចអត្ថប្រយោជន៍សោធននិវត្តន៍	១៧	៥.០០៦.៩២៧
ចំណូលសម្បទានពីរាជរដ្ឋាភិបាល	(២.៤១១.១៩៧)	(២.៤១១.១៩៧)
ប្រាក់តម្កល់ដែលអាចបង្វិលសងពីភតិកៈ	(៣.៧៥០)	-
ប្រាក់រក្សាទុកផ្សេងៗ	១៦.៣២៥.៧២៨	-
សវិធានធនសម្រាប់ខាតបង់ឥណទានពីអតិថិជនប្រាក់បញ្ញើយៈពេលខ្លីនៅធនាគារ	១៦៨.៦៨៧	២៤៩.៩៤៤
កត់ត្រាត្រឡប់មកវិញនូវការថយចុះតម្លៃនៃគណនីអតិថិជនពាណិជ្ជកម្ម	(៣៣.៦២១)	(៦៥.៩៥៧)
បម្រែបម្រួលដើមទុនបង្វិល៖		
សន្និធិ	២.៦២៤.១៤៨	(៣.៩១៣.០២៥)
គណនីអតិថិជនពាណិជ្ជកម្ម និងគណនីអតិថិជនផ្សេងៗ	(៦៨.៦៤៥.៧១៨)	(៦៨.២៥៤.៦០៦)
គណនីអ្នកផ្គត់ផ្គង់ពាណិជ្ជកម្ម និងគណនីអ្នកផ្គត់ផ្គង់ផ្សេងៗ	(៥.២០៥.៥០៥)	៥.១០៤.៩០៩
ចំណូលពន្យារ	(១.១០១.៥៦៥)	២.៣០៣.៥៩១
លំហូរសាច់ប្រាក់ចូលពីប្រតិបត្តិការ	១៣៥.៨០២.០៨១	៦៦.៥២២.២៤៤
កាតព្វកិច្ចអត្ថប្រយោជន៍សោធននិវត្តន៍បានបង់	១៧	(៣.៤២៩.៤៤០)
ពន្ធលើប្រាក់ចំណូលបានបង់	(២០.៥៤៦.៨៩៦)	(២៤.១៥៧.៤១១)
លំហូរសាច់ប្រាក់ចូលសុទ្ធពីសកម្មភាពប្រតិបត្តិការ	១១៤.២៧២.២៩២	៣៨.៩៣៥.៣៩៣
លំហូរសាច់ប្រាក់ពីសកម្មភាពវិនិយោគ		
ការទិញទ្រព្យសម្បត្តិ និងបរិក្ខារ	៦	(១០៥.៨២៧.៤៦៩)
ការទិញទ្រព្យសម្បត្តិវិនិយោគ	៧	(៤.១៣៧.៩៥០)
ការទិញទ្រព្យសកម្មអរូបី	(៣១២.៩២០)	-
ទឹកប្រាក់បានពីការលក់ទ្រព្យសម្បត្តិវិនិយោគ	១២.៨១៥.១៧៩	-
ការដកប្រាក់បញ្ញើយៈពេលខ្លីនៅធនាគារ	១១២.៧៧៤.៧៣៤	៤៨.៧៤៨.០៩៣
ការដាក់ប្រាក់បញ្ញើយៈពេលខ្លីនៅធនាគារ	(៨៤.២១០.០០០)	(១៦.៥៩១.៥៤០)
ការវិនិយោគក្នុងក្រុមហ៊ុនប្រតិបត្តិការ	(១០.៤១៨.២០០)	-
ការប្រាក់បានទទួល	៥.១៨១.៦៣៨	៨.៥៥៣.៦៥២
លំហូរសាច់ប្រាក់ចេញសុទ្ធពីសកម្មភាពវិនិយោគ	(២៨៨.៦១៤.១៣៧)	(៦៩.២៥៥.២១៤)
លំហូរសាច់ប្រាក់ពីសកម្មភាពហិរញ្ញប្បទាន		
ភាគលាភបានបង់	(១៦.៨៧៩.៤១៨)	(១៥.៨០៧.២៦៨)
ការទូទាត់សងប្រាក់កម្ចី	(២១.៣៧៩.៤០៩)	(២១.៨៧៩.១៧៤)
ការទូទាត់សងឥណទានវិបារប័ន	(៥២.០៨១.០០០)	(៧២.៣៧៨.១៥០)
ការប្រាក់លើប្រាក់កម្ចីបានបង់	(៨.០៣២.៥៩៩)	(៧.៤៤៦.៥១១)
ការប្រាក់លើឥណទានវិបារប័នបានបង់	(៣៧៣.៣០៤)	(៦៥៤.៧៤២)
សាច់ប្រាក់ពីប្រាក់កម្ចី	២៤៦.៧០៦.៩០៨	៩៤.៨៩៣.២៥៥
សាច់ប្រាក់ពីឥណទានវិបារប័ន	៥២.៤០៤.៣០៤	៤៨.៨៨៥.៣៤៧
លំហូរសាច់ប្រាក់ចូលសុទ្ធពីសកម្មភាពហិរញ្ញប្បទាន	២០០.៣៦៥.៤៨៦	២៥.៦១២.៧៦០
កំណើន/(កំហុស) សាច់ប្រាក់ និងសាច់ប្រាក់សមមូលដើមការិយបរិច្ឆេទ	២២.៦០៤.៣៧៦	(៤.៧០៧.០៦១)
សាច់ប្រាក់ និងសាច់ប្រាក់សមមូលដើមការិយបរិច្ឆេទ	២៧.១៨៥.៨៦៧	១៩.៣៤១.៨១៤
សាច់ប្រាក់ និងសាច់ប្រាក់សមមូលដំណាច់ការិយបរិច្ឆេទ	៤៩.៧៩០.២៤៣	១៤.៦៣៤.៧៥៣

កំណត់សម្គាល់ដែលបានភ្ជាប់មកជាមួយ ជាផ្នែកមួយនៃព័ត៌មានហិរញ្ញវត្ថុសង្ខេបបណ្តោះអាសន្ននេះ។

កំពង់ផែស្វយ័តក្រុងព្រះសីហនុ

កំណត់សម្គាល់ព័ត៌មានហិរញ្ញវត្ថុសង្ខេបបណ្តោះអាសន្ន

សម្រាប់ដំណាច់ការិយបរិច្ឆេទបីខែ និងប្រាំបួនខែ ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៥

១. ព័ត៌មានទូទៅ

កំពង់ផែស្វយ័តក្រុងព្រះសីហនុ (ហៅកាត់ថា កសស) គឺជាសហគ្រាសសាធារណៈបោះផ្សាយលក់មូលបត្រ កម្មសិទ្ធិ នៅទីផ្សារមូលបត្រកម្ពុជា ដែលស្ថិតក្រោមការគ្រប់គ្រងផ្នែកបច្ចេកទេសរបស់ក្រសួងសាធារណការ និងដឹកជញ្ជូន និងស្ថិតក្រោមការគ្រប់គ្រងផ្នែកហិរញ្ញវត្ថុរបស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ហើយមានទីស្នាក់ការនៅខេត្តព្រះសីហនុ ព្រះរាជាណាចក្រកម្ពុជា។

កសស គឺជានីតិអង្គភាពដែលមានលក្ខណៈស្វយ័តទាំងផ្នែករដ្ឋបាល និងហិរញ្ញវត្ថុ និងត្រូវបានបង្កើតឡើង ដោយអនុលោមទៅតាមអនុក្រឹត្យលេខ ៥០ អនក្រ.បក ចុះថ្ងៃទី១៧ ខែកក្កដា ឆ្នាំ១៩៩៨ ដែលបានផ្តល់ស្ថានភាពឱ្យ ក្រុមហ៊ុនជាស្ថាប័នស្វយ័តសាធារណៈ។

កសស បានចុះបញ្ជីពាណិជ្ជកម្មជាសហគ្រាសសាធារណៈរបស់រដ្ឋនៅក្រសួងពាណិជ្ជកម្ម និងទទួលបាន វិញ្ញាបនបត្រចុះបញ្ជីលេខ Co.៤៧៨៤ET/២០១៧ ចុះថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០១៧។ ភាគហ៊ុនប្រភេទ គ របស់ កសស ត្រូវបានចុះបញ្ជីនៅផ្សារមូលបត្រកម្ពុជា (ហៅកាត់ថា ផ.ម.ក) នៅថ្ងៃទី០៨ ខែមិថុនា ឆ្នាំ២០១៧។

បច្ចុប្បន្ននេះ កសស គឺជាកំពង់ផែសមុទ្រអន្តរជាតិទឹកជ្រៅ និងជាកំពង់ផែពាណិជ្ជកម្មស្នូល នៅ ព្រះរាជាណាចក្រកម្ពុជា។ អនុលោមទៅតាមអនុក្រឹត្យ កសស មានបេសកកម្មផ្តល់សេវាកំពង់ផែសមុទ្រ និងសកម្មភាព ផ្សេងៗដែលពាក់ព័ន្ធនឹងសេវាកំពង់ផែសមុទ្រ ដូចខាងក្រោម៖

- កណ្តាលការិយាល័យនាំចេញ-ចូល និងផ្តល់ភ័ស្តុភារដល់នាវា
- លើកដាក់ ផ្ទេរផ្ទុក និងដឹកជញ្ជូនទំនិញ
- ការងារថែរក្សា ស្តុកទំនិញ ឃ្លាំង-ទីលាន
- ការងារអភិវឌ្ឍ ស្តារ និងពង្រីកហេដ្ឋារចនាសម្ព័ន្ធ កសស ដែលមានស្រាប់
- ទទួលខុសត្រូវ និងចាត់ចែងលើការងារការពារសុវត្ថិភាព សន្តិសុខ សណ្តាប់ធ្នាប់ក្នុងតំបន់គ្រប់គ្រង និង
- គ្រប់គ្រងដីកន្ត្រៃ និងចាត់ចែងសកម្មភាពឱ្យមានប្រសិទ្ធភាព និងមានការរីកចម្រើន

កសស ក៏មានប្រតិបត្តិការនៅតំបន់សេដ្ឋកិច្ចពិសេស ជាភតិបត្តិក្រោមប្រតិបត្តិការជាភតិសន្យា។

ក្នុងឋានៈជាស្ថាប័នស្វយ័តសាធារណៈ កសស ទទួលបានអំណាច និងកាតព្វកិច្ចទាំងឡាយពីរាជរដ្ឋាភិបាល នៃ ព្រះរាជាណាចក្រកម្ពុជា ដើម្បីបំពេញបេសកកម្មស្របតាមកម្មវត្ថុរបស់ខ្លួន។

ទីស្នាក់ការចុះបញ្ជីរបស់ កសស មានទីតាំងស្ថិតនៅតំបន់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន សង្កាត់ លេខ៣ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ព្រះរាជាណាចក្រកម្ពុជា។

ក្រុមប្រឹក្សាភិបាលអនុម័តឱ្យចេញផ្សាយព័ត៌មានហិរញ្ញវត្ថុសង្ខេបបណ្តោះអាសន្ន នៅថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២៥។

ព័ត៌មានហិរញ្ញវត្ថុសង្ខេបបណ្តោះអាសន្ន សម្រាប់ដំណាច់ការិយបរិច្ឆេទបីខែ និង ប្រាំបួនខែ ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៥ ត្រូវបានត្រួតពិនិត្យ ប៉ុន្តែមិនបានធ្វើសវនកម្មទេ។

កំណត់សម្គាល់ផែនការប្រកាសសាធារណៈ

កំណត់សម្គាល់ព័ត៌មានហិរញ្ញវត្ថុសង្ខេបបណ្តោះអាសន្ន

សម្រាប់ដំណាច់ការិយបរិច្ឆេទបីខែ និងប្រាំបួនខែ ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៥

២. មូលដ្ឋាននៃការរៀបចំព័ត៌មានហិរញ្ញវត្ថុនៃរបាយការណ៍បណ្តោះអាសន្ន

២.១ មូលដ្ឋានក្នុងការរៀបចំព័ត៌មានហិរញ្ញវត្ថុ

ព័ត៌មានហិរញ្ញវត្ថុសង្ខេបបណ្តោះអាសន្នសម្រាប់ដំណាច់ការិយបរិច្ឆេទបីខែ និងប្រាំបួនខែ ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៥ ត្រូវបានរៀបចំឡើងដោយអនុលោមទៅតាមស្តង់ដាគណនេយ្យអន្តរជាតិកម្ពុជា លេខ៣៤ ស្តីពី 'របាយការណ៍ហិរញ្ញវត្ថុបណ្តោះអាសន្ន' (CIAS 34)។

ព័ត៌មានហិរញ្ញវត្ថុសង្ខេបនេះ មិនរួមបញ្ចូលនូវរាល់កំណត់សម្គាល់គ្រប់ប្រភេទទាំងអស់ ដូចបានបង្ហាញជាធម្មតា នៅក្នុងរបាយការណ៍ហិរញ្ញវត្ថុដែលបានធ្វើសវនកម្មប្រចាំឆ្នាំទេ។ ដូចនេះព័ត៌មានហិរញ្ញវត្ថុសង្ខេបបណ្តោះអាសន្ននេះ គួរត្រូវបានអានភ្ជាប់ជាមួយនឹងរបាយការណ៍ហិរញ្ញវត្ថុប្រចាំឆ្នាំ សម្រាប់ដំណាច់ឆ្នាំថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤ ដែលត្រូវបានរៀបចំឡើង ដោយអនុលោមទៅតាមស្តង់ដាររបាយការណ៍ទាក់ទងនឹងហិរញ្ញវត្ថុអន្តរជាតិនៃកម្ពុជា (CIFRS)។

គោលការណ៍គណនេយ្យដែលបានអនុវត្ត មានសង្គតិភាពជាមួយនឹងគោលការណ៍គណនេយ្យក្នុងឆ្នាំហិរញ្ញវត្ថុមុន និងគោលការណ៍គណនេយ្យក្នុងការិយបរិច្ឆេទមុនដែលពាក់ព័ន្ធ លើកលែងតែការអនុវត្តស្តង់ដាគណនេយ្យ IFRS ថ្មីដែលបានធ្វើវិសោធនកម្ម ដូចដែលបានកំណត់ខាងក្រោម។

២.២ ស្តង់ដាគណនេយ្យថ្មី ស្តង់ដាគណនេយ្យដែលបានធ្វើវិសោធនកម្ម ដែល កសស បានអនុវត្ត

កសស បានអនុវត្តស្តង់ដាគណនេយ្យដូចខាងក្រោមជាលើកដំបូង សម្រាប់ការិយបរិច្ឆេទរបាយការណ៍ហិរញ្ញវត្ថុដែលចាប់ផ្តើមនៅ ឬបន្ទាប់ពីថ្ងៃទី០១ ខែមករា ឆ្នាំ២០២៥ ៖

- កង្វះលទ្ធភាពក្នុងការផ្តោះប្តូរ (Lack of exchangeability) - វិសោធនកម្ម CIAS 21
វិសោធនកម្មនេះ មិនមានផលប៉ះពាល់ជាសារវន្តលើព័ត៌មានហិរញ្ញវត្ថុបណ្តោះអាសន្នទេ។
- ការវិនិយោគក្នុងក្រុមហ៊ុនញាតិសម្ព័ន្ធ
ក្រុមហ៊ុនញាតិសម្ព័ន្ធគឺជាក្រុមហ៊ុនទាំងឡាយណា ដែលក្រុមហ៊ុនមានឥទ្ធិពលជាសារវន្តលើក្រុមហ៊ុននោះ ប៉ុន្តែមិនមានការគ្រប់គ្រងទៅលើក្រុមហ៊ុននោះទេ ដែលជាទូទៅក្រុមហ៊ុនមានការកាន់កាប់ភាគហ៊ុនពី ២០% ទៅ ៥០% នៃសិទ្ធិបោះឆ្នោត។ ការវិនិយោគក្នុងក្រុមហ៊ុនញាតិសម្ព័ន្ធ ត្រូវបានកត់ត្រាដោយប្រើប្រាស់វិធីសាស្ត្រគណនេយ្យសម្រាប់មូលធនបន្ទាប់ពីវាត្រូវបានទទួលស្គាល់លើកដំបូងតាមថ្លៃដើម។
យោងតាមវិធីសាស្ត្រគណនេយ្យសម្រាប់មូលធន ការវិនិយោគត្រូវបានទទួលស្គាល់លើកដំបូងតាមថ្លៃដើម និងបន្ទាប់មកត្រូវបានធ្វើនិយ័តកម្ម ដើម្បីទទួលស្គាល់ចំណែកនៃចំណេញ-ខាតរបស់ក្រុមហ៊ុន នៅក្រោយការទិញរបស់វិនិយោគិននៅក្នុងចំណេញ-ខាត និងបម្រែបម្រួលភាគហ៊ុនរបស់ក្រុមហ៊ុននៅក្នុងចំណូលលម្អិតផ្សេងៗរបស់វិនិយោគិននៅក្នុងចំណូលលម្អិតផ្សេងៗ។ ភាគលាភបានទទួល ឬត្រូវទទួល ពីក្រុមហ៊ុនញាតិសម្ព័ន្ធ ត្រូវបានទទួលស្គាល់ដោយកាត់បន្ថយពីតម្លៃយោងនៃការវិនិយោគ។

នៅពេលចំណែកនៃការខាតរបស់ក្រុមហ៊ុន នៅក្នុងការវិនិយោគដែលកត់ត្រាតាមគណនេយ្យមូលធន មានចំនួនស្មើ ឬលើសពីអត្ថប្រយោជន៍របស់ខ្លួននៅក្នុងអង្គភាព រួមទាំងទឹកប្រាក់ត្រូវទទួលរយៈពេលវែងដែលមិនមានការធានាផ្សេងៗ នោះក្រុមហ៊ុនមិនទទួលស្គាល់ការខាតបង់បន្ថែមទៀតទេ លុះត្រាតែក្រុមហ៊ុនមានកាតព្វកិច្ច ឬត្រូវធ្វើការទូទាត់ជំនួសអង្គភាពផ្សេងៗ។

កំពង់ផែស្វយ័តក្រុងព្រះសីហនុ

កំណត់សម្គាល់ព័ត៌មានហិរញ្ញវត្ថុសង្ខេបបណ្តោះអាសន្ន

សម្រាប់ដំណាច់ការិយបរិច្ឆេទបីខែ និងប្រាំមួយខែ ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៥

២. មូលដ្ឋាននៃការរៀបចំព័ត៌មានហិរញ្ញវត្ថុនៃរបាយការណ៍បណ្តោះអាសន្ន (ត)

២.២ ស្តង់ដារគណនេយ្យថ្មី ស្តង់ដារគណនេយ្យដែលបានធ្វើវិសោធនកម្ម ដែល កសស បានអនុវត្ត (ត)

- ការវិនិយោគក្នុងក្រុមហ៊ុនញាតិសម្ព័ន្ធ (ត)
ចំណេញមិនទាន់ទទួលស្គាល់ពីប្រតិបត្តិការរវាងក្រុមហ៊ុន និងក្រុមហ៊ុនញាតិសម្ព័ន្ធ ត្រូវបានលុបចោល ទៅតាម ទំហំនៃអត្ថប្រយោជន៍របស់ក្រុមហ៊ុននៅក្នុងអង្គភាពទាំងនេះ។ ខាតមិនទាន់ទទួលស្គាល់ក៏ត្រូវបានលុបចោលដែរ លុះត្រា តែប្រតិបត្តិការនោះ ផ្តល់នូវភស្តុតាងដែលបង្ហាញពីការថយចុះតម្លៃនៃទ្រព្យសកម្មដែលបានផ្ទេរ។ គោលការណ៍គណនេយ្យ របស់វិនិយោគិនដែលមានគណនេយ្យមូលធនត្រូវបានផ្លាស់ប្តូរក្នុងករណីចាំបាច់ ដើម្បីធានាបាននូវសង្គតិភាពជាមួយនឹង គោលការណ៍ដែលបានអនុម័តដោយក្រុមហ៊ុន។

ប្រសិនបើមានសញ្ញាណបង្ហាញថាការវិនិយោគនៅក្នុងក្រុមហ៊ុនញាតិសម្ព័ន្ធមួយ អាចមានការថយចុះតម្លៃ នោះ ក្រុមហ៊ុនត្រូវធ្វើតេស្តលើតម្លៃយោងសរុបនៃការវិនិយោគ ដើម្បីរកការថយចុះតម្លៃ។

៣. ការវិនិច្ឆ័យ ការប៉ាន់ស្មាន និងការសន្មតរបស់គណៈគ្រប់គ្រង

ការរៀបចំព័ត៌មានហិរញ្ញវត្ថុសង្ខេបបណ្តោះអាសន្ន តម្រូវឱ្យគណៈគ្រប់គ្រងធ្វើការវិនិច្ឆ័យ ការប៉ាន់ស្មាន ការសន្មត ដែលមានផលប៉ះពាល់ដល់ការអនុវត្តគោលការណ៍គណនេយ្យ និងចំនួនទឹកប្រាក់របស់ទ្រព្យសកម្ម បំណុល ចំណូល និង ចំណាយដែលបានរាយការណ៍។ លទ្ធផលជាក់ស្តែងអាចនឹងខុសគ្នាទៅនឹងការប៉ាន់ស្មានទាំងនេះ។

ក្នុងការរៀបចំព័ត៌មានហិរញ្ញវត្ថុសង្ខេបបណ្តោះអាសន្ន ការវិនិច្ឆ័យសំខាន់ៗដែលគណៈគ្រប់គ្រងបានធ្វើឡើងក្នុងការ អនុវត្តគោលការណ៍គណនេយ្យរបស់ កសស និងប្រភពសំខាន់ៗក្នុងការប៉ាន់ស្មានភាពមិនប្រាកដប្រជា គឺដូចគ្នាទៅនឹង ការវិនិច្ឆ័យដែលបានអនុវត្តក្នុងរបាយការណ៍ហិរញ្ញវត្ថុសម្រាប់ដំណាច់ឆ្នាំថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤។

៤. ការគ្រប់គ្រងហានិភ័យហិរញ្ញវត្ថុ

៤.១ កត្តាហានិភ័យហិរញ្ញវត្ថុផ្សេងៗ

កសស ត្រូវប្រឈមមុខនឹងហានិភ័យផ្សេងៗដូចជា ហានិភ័យទីផ្សារ (រួមមានហានិភ័យការប្តូររូបិយប័ណ្ណ និង ហានិភ័យអត្រាការប្រាក់) ហានិភ័យឥណទាន និងហានិភ័យសាច់ប្រាក់ងាយស្រួល។

ការរៀបចំព័ត៌មានហិរញ្ញវត្ថុសង្ខេបបណ្តោះអាសន្ន មិនតម្រូវឱ្យរួមបញ្ចូលនូវព័ត៌មាន និងការលាតត្រដាងហានិភ័យ ហិរញ្ញវត្ថុទាំងអស់ ដូចការរៀបចំរបាយការណ៍ហិរញ្ញវត្ថុប្រចាំឆ្នាំទេ ហើយគួរអានភ្ជាប់ជាមួយនឹងរបាយការណ៍ហិរញ្ញវត្ថុ សម្រាប់ដំណាច់ឆ្នាំថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤។

កំពង់ផែស្វយ័តក្រុងព្រះសីហនុ

កំណត់សម្គាល់ព័ត៌មានហិរញ្ញវត្ថុសង្ខេបបណ្តោះអាសន្ន

សម្រាប់ដំណាច់ការិយបរិច្ឆេទបីខែ និងប្រាំមួយខែ ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៥

៤. ការគ្រប់គ្រងហានិភ័យហិរញ្ញវត្ថុ (ត)

៤.២ តម្លៃសមស្របរបស់ទ្រព្យសកម្មហិរញ្ញវត្ថុ និងបំណុលហិរញ្ញវត្ថុទាស់វែងតាមផ្ទៃដីមជ្ឈិម

វិធីសាស្ត្រ និងការសន្មត ដែលបានប្រើក្នុងការប៉ាន់ស្មានតម្លៃសមស្របនៃឧបករណ៍ហិរញ្ញវត្ថុ មានដូចខាងក្រោម៖

- (ក) សាច់ប្រាក់ និងសាច់ប្រាក់សមមូល និងប្រាក់បញ្ញើនៅធនាគាររយៈពេលខ្លី - តម្លៃយោងនៃគណនីទាំងនេះមានតម្លៃប្រហាក់ប្រហែលនឹងតម្លៃសមស្រប ដោយសារវាមានរយៈពេលខ្លី។
- (ខ) គណនីអតិថិជនពាណិជ្ជកម្ម និងគណនីអតិថិជនផ្សេងៗ - តម្លៃយោងដកសំវិធានធនដែលបណ្តាលមកពីការថយចុះតម្លៃមានតម្លៃប្រហាក់ប្រហែលនឹងតម្លៃសមស្រប ដោយសារគណនីទាំងនេះស្ថិតនៅក្រោមលក្ខខណ្ឌឥណទានធម្មតា និងមានរយៈពេលខ្លី។
- (គ) គណនីអ្នកផ្គត់ផ្គង់ពាណិជ្ជកម្ម និងគណនីអ្នកផ្គត់ផ្គង់ផ្សេងៗ - តម្លៃយោងនៃគណនីអ្នកផ្គត់ផ្គង់ពាណិជ្ជកម្ម និងគណនីអ្នកផ្គត់ផ្គង់ផ្សេងៗ ត្រូវបានចាត់ទុកថាមានតម្លៃដូចគ្នាជាមួយតម្លៃសមស្រប ដោយសារវាមានរយៈពេលខ្លី។
- (ឃ) ទឹកប្រាក់រក្សាទុកត្រូវបង់ - តម្លៃយោងនៃទឹកប្រាក់រក្សាទុកត្រូវបង់ ត្រូវបានចាត់ទុកថាមានចំនួនស្មើគ្នាជាមួយនឹងតម្លៃសមស្របរបស់វា ដោយសារវាមានរយៈពេលខ្លី។
- (ង) ប្រាក់កម្ចី - តម្លៃសមស្របនៃប្រាក់កម្ចី ត្រូវបានប៉ាន់ស្មានដោយធ្វើអប្បបរមាលើលំហូរសាច់ប្រាក់ចេញក្នុងកិច្ចសន្យាពេលអនាគត ដោយប្រើអត្រាប្រាក់កម្ចីក្នុងគ្រា។

ក្នុងអំឡុងការិយបរិច្ឆេទ កសស មិនបានផ្លាស់ប្តូរវិធីសាស្ត្រ និងការសន្មត ដែលត្រូវបានប្រើប្រាស់ដើម្បីប៉ាន់ស្មានតម្លៃសមស្របនៃឧបករណ៍ហិរញ្ញវត្ថុទេ ហើយក៏មិនមានការផ្ទេរនៅក្នុងកម្រិតនៃតម្លៃសមស្របដែរ។

៥. ព័ត៌មានប្រតិបត្តិការតាមផ្នែក

កសស មានការវាយការណ៍តាមផ្នែក ទៅតាមសេវារបស់កំពង់ផែ ដូចខាងក្រោម៖

- ការលើកដាក់ពីនាវា (Stevedoring)
- ការលើកដាក់នៅទីលាន (LO-LO)
- សេវាកម្មផែ
- ការស្តុកកុងតឺន័រ។

មិនមានផ្នែកប្រតិបត្តិការតាមផ្នែកណាមួយ ត្រូវបានប្រមូលផ្តុំដើម្បីបង្កើតជាផ្នែកអាជីវកម្មប្រតិបត្តិការ ដែលអាចវាយការណ៍ខាងលើបានទេ។

កំពង់ផែស្វយ័តក្រុងព្រះសីហនុ

**កំណត់សម្គាល់ព័ត៌មានហិរញ្ញវត្ថុសង្ខេបបណ្តោះអាសន្ន
សម្រាប់ដំណាច់ការិយបរិច្ឆេទបីខែ និងប្រាំបួនខែ ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៥**

៥. ព័ត៌មានប្រតិបត្តិការតាមផ្នែក (ត)

ប្រធានអ្នកសម្រេចចិត្តផ្នែកប្រតិបត្តិការ (ហៅកាត់ថា CODM) ដែលជាក្រុមគណៈគ្រប់គ្រង ត្រួតពិនិត្យ របាយការណ៍គ្រប់គ្រងផ្ទៃក្នុង ដែលបានរាយការណ៍អំពីលទ្ធផលនៃសេវាផ្នែកកំពង់ផែទាំងមូល ដើម្បីវាយតម្លៃអំពីលទ្ធផល និងការបែងចែកធនធាន។ CODM វាយតម្លៃអំពីលទ្ធផលនៃប្រតិបត្តិការតាមផ្នែក ដោយផ្អែកទៅលើទំហំប្រាក់ចំណូល ដុល (កំណត់សម្គាល់ ២១) ចំណេញមុនបង់ពន្ធ និងចំណេញសុទ្ធ ធៀបនឹងការិយបរិច្ឆេទមុនៗ។ លើសពីនេះ កសស ក៏ មានទ្រព្យសម្បត្តិវិនិយោគនៅក្នុងតំបន់សេដ្ឋកិច្ចពិសេស និងទីតាំងផ្សេងទៀត ដែលកំពុងធ្វើប្រតិបត្តិការជាភាគីម្ចាស់ទ្រព្យ ជួល និងរកចំណូលបានពីការជួលផងដែរ (កំណត់សម្គាល់ ៧)។

ប្រាក់ចំណូលភាគច្រើនបានមកពីអតិថិជនខាងក្រៅរបស់ កសស។ កសស មានទីតាំងស្ថិតនៅក្នុងខេត្ត ព្រះសីហនុ ហើយប្រាក់ចំណូលភាគច្រើន មានប្រភពចេញពីខេត្តព្រះសីហនុ និងតំបន់ជុំវិញ។

ប្រាក់ចំណូលចំនួន ៤១.៥៨២.០២៧ ពាន់រៀល និង ១១១.២៣៤.១៦៣ ពាន់រៀល គឺបានមកពីអតិថិជនធំៗ របស់ កសស ដែលអតិថិជននីមួយៗបានរួមចំណែកយ៉ាងហោចណាស់ ១០% ដល់ចំណូលផ្នែកដែលអាចរាយការណ៍ សរុប សម្រាប់ដំណាច់ការិយបរិច្ឆេទបីខែ និងប្រាំបួនខែ ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៥។

កំពង់ផែស្វយ័តក្រុងព្រះសីហនុ

កំណត់សម្គាល់ព័ត៌មានហិរញ្ញវត្ថុសង្ខេបបណ្តោះអាសន្ន

សម្រាប់ដំណាច់ការិយបរិច្ឆេទបីខែ និងប្រាំមូលខែ ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៥

៦. ទ្រព្យសម្បត្តិ និងបរិក្ខារ

	ដីធ្លី ពាន់រៀល	ការកែលម្អដីធ្លី ពាន់រៀល	អគារ ពាន់រៀល	បរិក្ខារ បច្ចេកទេស ពាន់រៀល	គ្រឿងសន្លាម និងបរិក្ខារគ្រាប់ ពាន់រៀល	កុំព្យូទ័រ និង បរិក្ខារ ការិយាល័យ ពាន់រៀល	យានយន្ត ពាន់រៀល	បរិក្ខារ កំពង់ផែសមុទ្រ ពាន់រៀល	បរិក្ខារ ប៉ាណូ ពាន់រៀល	សំណង់កំពុង សាងសង់ ពាន់រៀល	សរុប ពាន់រៀល
នៅថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤ (បានធ្វើសវនកម្ម)											
ថ្លៃដើម	៣០៣.៣៨៨.១៣៦	៧៣.៩២២.៨៦៩	៣៨៩.៤៣១.១៤២	៦៩.០១៦.០៦៦	៣.៩០០.៤៣៤	១០.៦៧៣.២៤០	១០០.២០៧.៦៦៩	៤២០.៦៣៤.១៥០	១.៤២៧.៦៤១	១០១.១០៤.៥០១	១.៤៧៣.៧០៥.៨៤៨
រំលស់បង្គរ	-	(១៦.៨៥១.៤៦៦)	(៧១.១៥៨.៧៧៧)	(២៧.៦២៤.២៥៧)	(២.១២៤.៤៧៧)	(៧.៣៥៨.៨០៣)	(២៨.៥៨៤.០៧០)	(១០៤.៤៩៦.០១២)	(១.០៨៤.២៨១)	-	(២៥៩.២៨២.១៤៣)
តម្លៃចុះបញ្ជីសុទ្ធ (បានធ្វើសវនកម្ម)	៣០៣.៣៨៨.១៣៦	៥៧.០៧១.៤០៣	៣១៨.២៧២.៣៦៥	៤១.៣៩១.៨០៩	១.៧៧៥.៩៥៧	៣.៣១៤.៤៣៧	៧១.៦២៣.៥៩៩	៣១៦.១៣៨.១៣៨	៣៤៣.៣៦០	១០១.១០៤.៥០១	១.២១៤.៤២៣.៧០៥
ដំណាច់ការិយបរិច្ឆេទប្រាំបួនខែ ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៥ (បានត្រួតពិនិត្យ ប៉ុន្តែមិនបានធ្វើសវនកម្ម)											
តម្លៃចុះបញ្ជីសុទ្ធដើមគ្រា	៣០៣.៣៨៨.១៣៦	៥៧.០៧១.៤០៣	៣១៨.២៧២.៣៦៥	៤១.៣៩១.៨០៩	១.៧៧៥.៩៥៧	៣.៣១៤.៤៣៧	៧១.៦២៣.៥៩៩	៣១៦.១៣៨.១៣៨	៣៤៣.៣៦០	១០១.១០៤.៥០១	១.២១៤.៤២៣.៧០៥
ទិញបន្ថែម	-	-	-	៣.៥៥៧.០៧០	៧១៨.៨៥០	៨៤៦.៤៤៩	១៣.៣៨២.០១៩	-	១៥៥.៩០០	២៤៦.០១១.៣៤៦	២៦៤.៦៧១.៦៣៤
ផ្ទេរ	៤.០៣៦.៣៦៣	២១.៤៣៦.២៩៣	៣.៦២៤.២៣៩	១៩.៨១៣.៣៤៣	-	-	-	១.៦០២.៨៦៣	-	(៥០.៥១៣.១០១)	-
ផ្ទេរពីទ្រព្យសម្បត្តិវិនិយោគ	២១.៩៩២.៧២២	-	-	-	-	-	-	-	-	-	២១.៩៩២.៧២២
ការលក់ចេញ	-	(១៤៥.៨០៧)	(៥៦៦.៤៦៨)	-	-	-	-	-	-	-	(៧១២.២៧៥)
រំលស់	-	(៣.៣៣៧.២០៥)	(៩.៨៣៧.៨០៦)	(៨.៥០៦.០៧៧)	(៦៣១.០៥១)	(១.២២៨.២០៥)	(៦.០៩២.០៨៧)	(១៦.៦១៤.៣៧៧)	(៨៤.៧៥១)	-	(៤៦.៣៣១.៥៥៩)
តម្លៃចុះបញ្ជីសុទ្ធចុងគ្រា	៣២៩.៤១៧.២២១	៧៥.០២៤.៦៨៤	៣១១.៤៩២.៣៣០	៥៦.២៥៦.១៤៥	១.៨៦៣.៧៥៦	២.៩៣២.៦៨១	៧៨.៩១៣.៥៣១	៣០១.១២៦.៦២៤	៤១៤.៥០៩	២៩៦.៦០២.៧៤៦	១.៤៥៤.០៤៤.២២៧
នៅថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៥											
ថ្លៃដើម	៣២៩.៤១៧.២២១	៩៥.០៧៨.២២៥	៣៩១.២៣៧.៤៧៣	៩២.៣៨៦.៤៧៩	៤.៦១៩.២៨៤	១១.៥១៩.៦៨៩	១១៣.៥៨៩.៦៨៨	៤២២.២៣៧.០១៣	១.៥៨៣.៥៤១	២៩៦.៦០២.៧៤៦	១.៧៥៨.២៧១.៣៥៩
រំលស់បង្គរ	-	(២០.០៥៣.៥៤១)	(៧៩.៧៤៥.១៤៣)	(៣៦.១៣០.៣៣៤)	(២.៧៥៥.៥២៨)	(៨.៥៨៧.០០៨)	(៣៤.៦៧៦.១៥៧)	(១២១.១១០.៣៨៩)	(១.១៦៩.០៣២)	-	(៣០៤.២២៧.១៣២)
តម្លៃចុះបញ្ជីសុទ្ធចុងគ្រា (បានត្រួតពិនិត្យ ប៉ុន្តែមិនបានធ្វើសវនកម្ម)	៣២៩.៤១៧.២២១	៧៥.០២៤.៦៨៤	៣១១.៤៩២.៣៣០	៥៦.២៥៦.១៤៥	១.៨៦៣.៧៥៦	២.៩៣២.៦៨១	៧៨.៩១៣.៥៣១	៣០១.១២៦.៦២៤	៤១៤.៥០៩	២៩៦.៦០២.៧៤៦	១.៤៥៤.០៤៤.២២៧

កំណត់សម្គាល់ព័ត៌មានហិរញ្ញវត្ថុសង្ខេបចន្លោះពេល
សម្រាប់ដំណាច់ការិយបរិច្ឆេទចុងខែ និងប្រាំបួនខែ ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៥

ការរៀងផ្គត់ការទិញបន្ថែម ជាសាច់ប្រាក់ និងមិនមែនសាច់ប្រាក់ មានដូចខាងក្រោម (ការទិញទ្រព្យសម្បត្តិ និងបរិក្ខារ)៖

ចំណាយការប្រាក់ដែលត្រូវបានធ្វើមូលធនកម្ម លើទ្រព្យសកម្មដែលមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ សម្រាប់ ដំណាច់ការិយបរិច្ឆេទប្រាំបួនខែ ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៥ មានចំនួន ១.៨២៧.៧៧៧ ពាន់រៀល (ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៤ ៖ ៧២១.៥៣៧ ពាន់រៀល) ។

កំណត់សម្គាល់ផែនការយុទ្ធសាស្ត្រក្រុមប្រឹក្សាភិបាល

**កំណត់សម្គាល់ព័ត៌មានហិរញ្ញវត្ថុសង្ខេបបណ្តោះអាសន្ន
សម្រាប់ដំណាច់ការិយបរិច្ឆេទបីខែ និងប្រាំបួនខែ ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៥**

៧. ទ្រព្យសម្បត្តិវិនិយោគ

	ដីធ្លី(*) ពាន់រៀល	ការកែលម្អ អគារ និងដី ពាន់រៀល	សំណង់កំពុង សាងសង់ ពាន់រៀល	សរុប ពាន់រៀល
នៅថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤ (បានធ្វើសវនកម្ម)				
ថ្លៃដើម	១២៦.៥៨៣.៦៦៥	១៧០.៧៧៥.៧២៦	២.៨៩៣.៧២៧	៣០០.២៥៣.១១៨
រំលស់បង្គរ	-	(៥៣.១៥៤.៩២៨)	-	(៥៣.១៥៤.៩២៨)
តម្លៃចុះបញ្ជីសុទ្ធ (បានធ្វើសវនកម្ម)	១២៦.៥៨៣.៦៦៥	១១៧.៦២០.៧៩៨	២.៨៩៣.៧២៧	២៤៧.០៩៨.១៩០
ដំណាច់ការិយបរិច្ឆេទប្រាំបួនខែ ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៥ (បានត្រួតពិនិត្យ ប៉ុន្តែមិនបានធ្វើសវនកម្ម)				
តម្លៃចុះបញ្ជីសុទ្ធដើមគ្រា	១២៦.៥៨៣.៦៦៥	១១៧.៦២០.៧៩៨	២.៨៩៣.៧២៧	២៤៧.០៩៨.១៩០
ទិញបន្ថែម	-	៣២៦.៥៦១	៥១.៥២៣.២៥៦	៥១.៨៥០.៣៤៣
ផ្ទេរ	៥២.៥៥៧.២៣២	៣៤៤.៥៤៥	(៥២.៩០១.៧៧៧)	-
ផ្ទេរទៅទ្រព្យសម្បត្តិ និងបរិក្ខារ	(២១.៩៩២.៧២២)	-	-	(២១.៩៩២.៧២២)
លក់ចេញ	(៥៦៣.៤៥២)	-	-	(៥៦៣.៤៥២)
រំលស់	-	(២.៥៨៥.០១៧)	-	(២.៥៨៥.០១៧)
តម្លៃចុះបញ្ជីសុទ្ធចុងគ្រា	១៥៦.៥៨៨.៧២៣	១១៥.៧០៦.៨៨១	១.៥១៥.២០៦	២៧៣.៨០៦.៨១០
នៅថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៥				
ថ្លៃដើម	១៥៦.៥៨៨.៧២៣	១៧១.៤៤៦.៨៣២	១.៥១៥.២០៦	៣២៩.៥៥០.៧៦១
រំលស់បង្គរ	-	(៥៥.៧៣៩.៩៥១)	-	(៥៥.៧៣៩.៩៥១)
តម្លៃចុះបញ្ជីសុទ្ធ (បានត្រួតពិនិត្យ ប៉ុន្តែមិនបានធ្វើសវនកម្ម)	១៥៦.៥៨៨.៧២៣	១១៥.៧០៦.៨៨១	១.៥១៥.២០៦	២៧៣.៨០៦.៨១០

(*) ដីទាំងនេះរួមមានដីនៅតំបន់សេដ្ឋកិច្ចពិសេស (SEZ) និងដីផ្សេងទៀតដែល កសស បានទិញ សម្រាប់ជួល និងទុកលក់។ សម្រាប់ដីនៅតំបន់សេដ្ឋកិច្ចពិសេស កសស បានធ្វើការដោះស្រាយ និងបានធ្វើការទូទាត់ និងធ្វើការឈូសឆាយ-ចាក់ដីតំបន់នៅជុំវិញ ជាលទ្ធផល កសស ទទួលបានដីសរុបចំនួន ៦៨ ហិកតា។ កសស បានកត់ត្រារាល់ការចំណាយលើការទូទាត់ក្នុងការដោះស្រាយ និងបានធ្វើមូលធនកម្ម ព្រមទាំងកត់ត្រាជាតម្លៃដីក្នុងបញ្ជីគណនេយ្យ និងទទួលបានប័ណ្ណកម្មសិទ្ធិស្របច្បាប់ក្នុងឆ្នាំ២០១២។

កំណត់សម្គាល់តម្រូវការសីហនុ

**កំណត់សម្គាល់ព័ត៌មានហិរញ្ញវត្ថុសង្ខេបបណ្តោះអាសន្ន
សម្រាប់ដំណាច់ការិយបរិច្ឆេទបីខែ និងប្រាំបួនខែ ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៥**

៧. **ទ្រព្យសម្បត្តិវិនិយោគ (ត)**
ការទិញជាសាច់ប្រាក់ នៃទ្រព្យសម្បត្តិវិនិយោគ ៖

	៣០ កញ្ញា ២០២៥ លានរៀល (បានត្រួតពិនិត្យ ប៉ុន្តែមិនបានធ្វើសវនកម្ម)	៣០ កញ្ញា ២០២៤ លានរៀល (បានត្រួតពិនិត្យ ប៉ុន្តែមិនបានធ្វើសវនកម្ម)
ការទិញក្នុងអំឡុងពេលបរិច្ឆេទ (សាច់ប្រាក់ និងមិនមែនសាច់ប្រាក់)	៥១.៨៤៩.៨១៧	៤.០៤៩.២២០
តំហាយទឹកប្រាក់ត្រូវសងអ្នកផ្គត់ផ្គង់	-	៨៨.៧៣០
សាច់ប្រាក់បានប្រើក្នុងការទិញទ្រព្យសម្បត្តិវិនិយោគ	៥១.៨៤៩.៨១៧	៤.១៣៧.៩៥០

ចំនួនទឹកប្រាក់ទ្រព្យសម្បត្តិវិនិយោគខាងក្រោមនេះ ត្រូវបានទទួលស្គាល់នៅក្នុងរបាយការណ៍ចំណេញ-ខាត និងលទ្ធផលលម្អិតផ្សេងៗបណ្តោះអាសន្ន ដែលបានពិភាក្សាជាមួយអ្នកវិនិយោគ៖

	ដំណាច់ការិយបរិច្ឆេទបីខែ		ដំណាច់ការិយបរិច្ឆេទប្រាំបួនខែ	
	៣០ កញ្ញា ២០២៥ លានរៀល (បានត្រួតពិនិត្យ ប៉ុន្តែមិនបានធ្វើសវនកម្ម)	៣០ កញ្ញា ២០២៤ លានរៀល (បានត្រួតពិនិត្យ ប៉ុន្តែមិនបានធ្វើសវនកម្ម)	៣០ កញ្ញា ២០២៥ លានរៀល (បានត្រួតពិនិត្យ ប៉ុន្តែមិនបានធ្វើសវនកម្ម)	៣០ កញ្ញា ២០២៤ លានរៀល (បានត្រួតពិនិត្យ ប៉ុន្តែមិនបានធ្វើសវនកម្ម)
ចំណូលពីការជួល	៥១៧.៣៤៨	៨៣៩.៩២២	៤.៤៥៥.៥២៩	៣.០៤២.៩៩៩
ចំណាយរំលស់	(៨៧០.៧៨៨)	(៩៧២.៣៦៤)	(២.៥៨៥.០១៧)	(២.៨៨៥.១៩១)
ចំណាយប្រតិបត្តិការផ្ទាល់				
ដែលកើតចេញពីការវិនិយោគ				
ទ្រព្យសម្បត្តិវិនិយោគដែល				
បង្កើតឱ្យមានចំណូលពីការ				
ជួល	(៥៩៧.៧២៨)	(៧៩០.៥៣៤)	(១.៩៥៩.០៣៤)	(២.៦៤៨.១៨៨)

កំពង់ផែស្វយ័តក្រុងព្រះសីហនុ

**កំណត់សម្គាល់ព័ត៌មានហិរញ្ញវត្ថុសង្ខេបបណ្តោះអាសន្ន
សម្រាប់ដំណាច់ការិយបរិច្ឆេទបីខែ និងប្រាំបួនខែ ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៥**

៨. ទ្រព្យសកម្មអរូបី

**កម្មវិធីកុំព្យូទ័រ
ពាន់រៀល**

គិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤ (បានធ្វើសវនកម្ម)

ថ្លៃដើម	១១.៦៩៣.៧៣៧
រំលស់បង្គរ	(៩.៨៨៧.០៤៣)
តម្លៃចុះបញ្ជីសុទ្ធ (បានធ្វើសវនកម្ម)	១.៨០៦.៦៩៤

ដំណាច់ការិយបរិច្ឆេទប្រាំបួនខែ ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៥ (បានត្រួតពិនិត្យ ប៉ុន្តែមិនបានធ្វើសវនកម្ម)

តម្លៃចុះបញ្ជីសុទ្ធដើមគ្រា	១.៨០៦.៦៩៤
បន្ថែម	៣១២.៩២០
រំលស់បង្គរ	(៩០០.០៧៨)
តម្លៃចុះបញ្ជីសុទ្ធចុងគ្រា	១.២១៩.៥៣៦

នៅថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៥

ថ្លៃដើម	១២.០០៦.៦៥៧
រំលស់បង្គរ	(១០.៧៨៧.១២១)
តម្លៃចុះបញ្ជីសុទ្ធ (បានត្រួតពិនិត្យ ប៉ុន្តែមិនបានធ្វើសវនកម្ម)	១.២១៩.៥៣៦

៩. ការវិនិយោគក្នុងក្រុមហ៊ុនក្រុមហ៊ុនក្រុមហ៊ុន

រាជរដ្ឋាភិបាលកម្ពុជាមានទស្សនៈវិស័យ និងឆន្ទៈមោះមុតក្នុងការសាងសង់ព្រែកជីកហូរណនតេជោ សម្រាប់ការពង្រីកការដឹកជញ្ជូនទ្វីស្ទីកតាមផ្លូវទឹក ទៅកាន់កំពង់ផែសមុទ្រអន្តរជាតិរបស់ប្រទេសកម្ពុជា ដោយបានសម្ពោធការសាងសង់គម្រោងព្រែកជីកហូរណនតេជោ នៅថ្ងៃទី០៥ ខែសីហា ឆ្នាំ២០២៤ ។ ទន្ទឹមគ្នានោះ រាជរដ្ឋាភិបាលបានចង្អុលបង្ហាញអោយសហគ្រាសសាធារណៈរបស់រដ្ឋចំនួនពីរ (កំពង់ផែស្វយ័តក្រុងព្រះសីហនុ និងកំពង់ផែស្វយ័តភ្នំពេញ) ដើម្បីចូលរួមចំណែកជាមួយរាជរដ្ឋាភិបាល ដែលក្នុងនោះ កសស មានទុនវិនិយោគចំនួន ២៦% ហើយបានចុះកិច្ចព្រមព្រៀងបណ្តាក់ទុនរួមគ្នាជាមួយក្រុមហ៊ុន Funan Techo Inland Waterways and Logistics Company Limited (FTIWL) ។ FTIWL បានចុះបញ្ជីនៅក្រសួងពាណិជ្ជកម្ម នៃប្រទេសកម្ពុជា ហើយសមាមាត្រនៃផលប្រយោជន៍កម្មសិទ្ធិគឺដូចគ្នាទៅនឹងសមាមាត្រនៃសិទ្ធិបោះឆ្នោតដែលបានកាន់កាប់។ FTIWL ដំណើរការព្រែកជីកហូរណនតេជោដើម្បីពង្រីកការដឹកជញ្ជូនទ្វីស្ទីកតាមផ្លូវទឹកក្នុងប្រទេស ទៅកាន់កំពង់ផែសមុទ្រអន្តរជាតិ។ ព្រែកជីកហូរណនតេជោ នឹងចូលរួមយ៉ាងសំខាន់សម្រាប់គាំទ្រ កសស អោយមានលក្ខណៈ Multimodal Transport ក្នុងការដឹកជញ្ជូនកាន់តែសម្បូរបែប រួមមាន ផ្លូវគោក ផ្លូវអាកាស ផ្លូវទឹក ផ្លូវដែក ដើម្បីអោយ កសស ឆាប់ឈានសម្រេចបានមាត្រដ្ឋានសេដ្ឋកិច្ចមួយដែលអាចប្រកួតប្រជែងខ្ពស់ និងទាក់ទាញនាវាធំៗអោយចូលចត ដោយពុំបាច់ផ្ទេរ-ផ្ទុកនៅកំពង់ផែមេ ក្នុងតំបន់នៃប្រទេសផ្សេងៗ។ លក្ខណៈសម្បត្តិនៃការបណ្តាក់ទុន គឺជាការវិនិយោគនៅក្នុងក្រុមហ៊ុនក្រុមហ៊ុនក្រុមហ៊ុន។ កសស បានចាប់ផ្តើមបង់ដើមទុននៅថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២៥។

កំណត់សម្គាល់ផែនការប្រតិបត្តិការសាធារណៈ

កំណត់សម្គាល់ព័ត៌មានហិរញ្ញវត្ថុសង្ខេបបណ្តោះអាសន្ន
សម្រាប់ដំណាច់ការិយបរិច្ឆេទបីខែ និងប្រាំបួនខែ ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៥

១០. សន្និធិ

	៣០ កញ្ញា ២០២៥ លានរៀល (បានត្រួតពិនិត្យ ប៉ុន្តែមិនបានធ្វើសវនកម្ម)	៣១ ធ្នូ ២០២៤ លានរៀល (បានធ្វើសវនកម្ម)
សម្ភារផ្គត់ផ្គង់	៣៥.២៣៧.៩៣៤	៣៧.៨៥០.៨២៨
សម្ភារងាយរំលាយ	១.៧១៩.២៣១	១.១២២.៩២០
ប្រេង និងប្រេងអិល	១.៨៥០.៨៤៨	២.៤៥៨.៤១៣
	៣៨.៨០៨.០១៣	៤១.៤៣២.១៦១
សំវិធានធនសម្រាប់ការថយចុះតម្លៃសន្និធិ	(៨៥.៦៣៧)	(៨៥.៦៣៧)
	៣៨.៧២២.៣៧៦	៤១.៣៤៦.៥២៤

១១. គណនីអតិថិជនពាណិជ្ជកម្ម និងគណនីអតិថិជនផ្សេងៗ

	៣០ កញ្ញា ២០២៥ លានរៀល (បានត្រួតពិនិត្យ ប៉ុន្តែមិនបានធ្វើសវនកម្ម)	៣១ ធ្នូ ២០២៤ លានរៀល (បានធ្វើសវនកម្ម)
គណនីអតិថិជនពាណិជ្ជកម្ម	៦៤.៣០៧.៣៤៧	៤៧.៩៥៣.៣៣០
សំវិធានធនសម្រាប់ខាតឥណទានរំពឹងទុក	(១៣៧.៧៧៨)	(១០៤.១៥៧)
គណនីអតិថិជនពាណិជ្ជកម្ម-សុទ្ធ	៦៤.១៦៩.៥៦៩	៤៧.៨៤៩.១៧៣
បុរេប្រទានឱ្យអ្នកផ្គត់ផ្គង់	៧៥.០១២.៣៧១	៦៨.៤៩៣.៤៧៤
បុរេប្រទានឱ្យភាគីពាក់ព័ន្ធ (ក)	៥២.៣៥៩.០៣៩	-
បុរេប្រទានឱ្យក្រសួងសាធារណការ និងដឹកជញ្ជូន (ខ)	១.២២១.៣០៣	១.២២១.៣០៣
ចំណាយបង់មុន	៨៥.៤១៦	៨៥.៥១២
គណនីអតិថិជនផ្សេងៗ	១២៨.៦៧៨.១២៩	៦៩.៨០០.២៨៩
	១៩២.៨៤៧.៦៩៨	១១៧.៦៤៩.៤៦២

កំណត់សម្គាល់ព័ត៌មានហិរញ្ញវត្ថុសង្ខេបបណ្តោះអាសន្ន
សម្រាប់ដំណាច់ការិយបរិច្ឆេទចុងខែ និងប្រាំមូលខែ ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៥

អតិថិជនរបស់ កសស គឺជាភ្នាក់ងារដឹកជញ្ជូនជាតិ និងអន្តរជាតិនានា។ គណនីអតិថិជនពាណិជ្ជកម្ម គឺជាគណនីមានរយៈពេលខ្លី។

- ## ១២. ប្រាក់បញ្ញើនៅធនាគារ

១៨

កំពង់ផែស្វយ័តក្រុងព្រះសីហនុ

**កំណត់សម្គាល់ព័ត៌មានហិរញ្ញវត្ថុសង្ខេបបណ្តោះអាសន្ន
សម្រាប់ដំណាច់ការិយបរិច្ឆេទបីខែ និងប្រាំបួនខែ ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៥**

១៣. សាច់ប្រាក់ និងសាច់ប្រាក់សមមូល

	៣០ កញ្ញា ២០២៥ លានរៀល (បានត្រួតពិនិត្យ ប៉ុន្តែមិនបានធ្វើសវនកម្ម)	៣១ ធ្នូ ២០២៤ លានរៀល (បានធ្វើសវនកម្ម)
សាច់ប្រាក់ក្នុងដៃ	៤៣៤.៥៦០	១៧៦.១៩៨
សាច់ប្រាក់នៅធនាគារ	៤៩.៣៥៥.៦៨៣	២៧.០០៩.៦៦៩
	<u>៤៩.៧៩០.២៤៣</u>	<u>២៧.១៨៥.៨៦៧</u>

កំណត់សម្គាល់ផែនការយុទ្ធសាស្ត្រក្រុមប្រឹក្សាភិបាល

កំណត់សម្គាល់ព័ត៌មានហិរញ្ញវត្ថុសង្ខេបបណ្តោះអាសន្ន

សម្រាប់ដំណាច់ការិយបរិច្ឆេទចុងខែ និងប្រាំបួនខែ ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៥

១៤. ដើមទុន និងបុព្វលាភភាគហ៊ុន

	ភាគហ៊ុនប្រភេទ 'ក' (*)		ភាគហ៊ុនប្រភេទ 'ខ' (**)		ភាគហ៊ុនប្រភេទ 'គ' (***)		បុព្វលាភភាគហ៊ុន	សរុប
	ចំនួនភាគហ៊ុន	ពាន់រៀល	ចំនួនភាគហ៊ុន	ពាន់រៀល	ចំនួនភាគហ៊ុន	ពាន់រៀល	ពាន់រៀល	ពាន់រៀល
នៅថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤ (បានធ្វើសវនកម្ម)	៣៦៤.៥៣០.៨៦១	៣៦៤.៥៣០.៨៦១	៦៤.៣២៨.៩៧៥	៦៤.៣២៨.៩៧៥	២១.៤៤២.៩៩២	២១.៤៤២.៩៩២	៦៧.៧១៥.២៣៥	៥១៨.០១៨.០៦៣
នៅថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៥ (បានត្រួតពិនិត្យ ប៉ុន្តែមិនបានធ្វើសវនកម្ម)	៣៦៤.៥៣០.៨៦១	៣៦៤.៥៣០.៨៦១	៦៤.៣២៨.៩៧៥	៦៤.៣២៨.៩៧៥	២១.៤៤២.៩៩២	២១.៤៤២.៩៩២	៦៧.៧១៥.២៣៥	៥១៨.០១៨.០៦៣

(*) យោងតាមមាត្រា ១១ នៃលក្ខន្តិកៈ ចុះថ្ងៃទី១២ ខែមេសា ឆ្នាំ២០១៩ ដែលត្រូវបានអនុម័តដោយក្រសួងពាណិជ្ជកម្ម នៅថ្ងៃទី០៨ ខែតុលា ឆ្នាំ២០១៩ ដើមទុនចំនួន ៤៥០.៣០២.៨២៨.០០០ រៀល ត្រូវបានបែងចែកទៅជាភាគហ៊ុនប្រភេទ 'ក' ចំនួន ៣៦៤.៥៣០.៨៦១ ហ៊ុន ភាគហ៊ុនប្រភេទ 'ខ' ចំនួន ៦៤.៣២៨.៩៧៥ ហ៊ុន និងភាគហ៊ុនប្រភេទ 'គ' ចំនួន ២១.៤៤២.៩៩២ ហ៊ុន ដែលមានតម្លៃចារិក ១.០០០ រៀល ក្នុងមួយភាគហ៊ុន។ ទាំងភាគហ៊ុនប្រភេទ 'ក' ភាគហ៊ុនប្រភេទ 'ខ' ត្រូវបានកាន់កាប់ដោយ រាជរដ្ឋាភិបាលកម្ពុជា ដែលតំណាងដោយក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងភាគហ៊ុនប្រភេទ 'គ' ត្រូវបានកាន់កាប់ដោយវិនិយោគិនសាធារណៈ។ ភាគហ៊ុនប្រភេទ 'ក' មិនទទួលបានភាគលាភទេ ហើយក៏មិនមានសិទ្ធិបោះឆ្នោតដែរ លើកលែងតែលក្ខខណ្ឌមួយចំនួនដូចបានលម្អិតក្នុងមាត្រា ៩ នៃលក្ខន្តិកៈ។ ភាគហ៊ុនប្រភេទ 'ខ' និងភាគហ៊ុនប្រភេទ 'គ' មានសិទ្ធិបោះឆ្នោត និងទទួលបានភាគលាភ ដែលត្រូវបានអនុម័តដោយក្រុមប្រឹក្សាភិបាល។ ដោយឡែកសម្រាប់ភាគហ៊ុនប្រភេទ 'គ' ត្រូវបោះឆ្នោតអនុម័តនៅក្នុងមហាសន្និបាត ភាគទុនិក។

កំណត់សម្គាល់ផ្សេងៗទៀតស្តីពីការវិនិយោគ

កំណត់សម្គាល់លំអៀងស្តីពីការវិនិយោគស្របច្បាប់

សម្រាប់ដំណាច់ការិយបរិច្ឆេទបីខែ និងប្រាំមួយខែ ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៥

១៤. ដើមទុន និងបុព្វលាភភាគហ៊ុន (ត)

(**) សេចក្តីលម្អិតនៃភាគហ៊ុនដែលមានសិទ្ធិបោះឆ្នោត មានដូចខាងក្រោម៖

ភាគហ៊ុន	ភាគរយ	ចំនួនភាគហ៊ុន	លាន់រៀល
ភាគហ៊ុនប្រភេទ 'ខ'			
រាជរដ្ឋាភិបាលកម្ពុជា	៧៥%	៦៤.៣២៨.៩៧៥	៦៤.៣២៨.៩៧៥
ភាគហ៊ុនប្រភេទ 'គ' (***) ៖			
ក្រុមហ៊ុន Kamigumi	១៣%	១១.១៥០.៣២៤	១១.១៥០.៣២៤
វិនិយោគិនសាធារណៈ	១២%	១០.២៩២.៦៦៨	១០.២៩២.៦៦៨
	២៥%	២១.៤៤២.៩៩២	២១.៤៤២.៩៩២
	១០០%	៤៥.៧៧១.៩៦៧	៤៥.៧៧១.៩៦៧

(***) ភាគហ៊ុនប្រភេទ 'គ'ដែលបានបោះឆ្នោត មានចំនួន ២១.៤៤២.៩៩២ ដែលមានតម្លៃចារិក ១.០០០ រៀល ក្នុងមួយភាគហ៊ុន។ ភាគហ៊ុនប្រភេទ 'គ'ដែលបានបោះឆ្នោតទាំងអស់ ត្រូវបានបង់ប្រាក់រួចរាល់។

១៥. ទុនបម្រុងផ្សេងៗ

	៣០ កញ្ញា ២០២៥ លាន់រៀល (បានត្រួតពិនិត្យ ប៉ុន្តែមិនបានធ្វើសវនកម្ម)	៣១ ធ្នូ ២០២៤ លាន់រៀល (បានធ្វើសវនកម្ម)
នៅថ្ងៃទី០១ ខែមករា	៦១.៧០២.៦៤៤	៤៩.៥០៦.០៩៤
បន្ថែម៖ ទុនបម្រុងទូទៅ	៦.៣៣៦.៦៨១	៦.០៩៨.២៧៥
បន្ថែម៖ ទុនបម្រុងស្របច្បាប់	៦.៣៣៦.៦៨១	៦.០៩៨.២៧៥
	៧៤.៣៧៥.០០៦	៦១.៧០២.៦៤៤

មាត្រា៦៥ នៃលក្ខន្តិកៈចុះថ្ងៃទី១២ ខែមេសា ឆ្នាំ២០១៩ បានចែងថា ប្រាក់ចំណេញប្រចាំឆ្នាំរបស់ កសស បន្ទាប់ពីទូទាត់ការខាតយោងរួច (ប្រសិនបើមាន) ត្រូវបានបែងចែកទៅក្នុងទុនបម្រុងទូទៅចំនួន ៥% និងទុនបម្រុងតាមច្បាប់ចំនួន ៥% ។

កំណត់សម្គាល់ផែនការយុទ្ធសាស្ត្រក្រុមប្រឹក្សាភិបាល

កំណត់សម្គាល់ផែនការយុទ្ធសាស្ត្រក្រុមប្រឹក្សាភិបាល សម្រាប់ដំណាច់ការិយបរិច្ឆេទមីខែ និងប្រាំមូលខែ ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៥

១៦. ប្រាក់កម្ចី

	៣០ កញ្ញា ២០២៥ ពាន់រៀល (បានត្រួតពិនិត្យ ប៉ុន្តែមិនបានធ្វើសវនកម្ម)	៣១ ធ្នូ ២០២៤ ពាន់រៀល (បានធ្វើសវនកម្ម)
ឥណទាន និងប្រាក់កម្ចីពី៖		
ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ – (JBIC) – ឥណទានលេខ CP-P3 (i)	២៣.៥៦៦.៥១១	២៧.២០៧.៦៩៤
ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ – (JBIC) – ឥណទានលេខ CP-P4 (i)	៧១.១៧៨.៩៩៩	៧៤.៥១៦.៣០៧
ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ – (JBIC) – ឥណទានលេខ CP-P6 (i)	៣.៦២៣.១៧៥	៣.៧៧៥.៨២២
ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ – (JBIC) – ឥណទានលេខ CP-P8 (i)	៦៩.៦០០.៧២៥	៦៩.១១៤.៦៩០
ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ – (JICA) – ឥណទានលេខ CP-P10 (i)	១៣៣.០០០.៨៥០	១៣៤.៩៤៦.៩២៩
ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ – (JICA) – ឥណទានលេខ CP-P21 (i)	២៧៣.១៤៥.៦៩១	៩៤.៦៩៣.៤៣៤
ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ – (JICA) – ឥណទានលេខ CP-P27 (i)	១៩.៩៣៩.៨២៧	-
ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ – ឥណទានរយៈពេលវែង (ii)	៥២.៣៨៥.១២៤	-
	<u>៦៤៦.៤៤០.៩០២</u>	<u>៤០៤.២៥៤.៨៧៦</u>

(i) ប្រាក់កម្ចី MoEF – (JBIC) និង (JICA)

រាជរដ្ឋាភិបាលកម្ពុជា (RGC) តំណាងដោយ MoEF បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងប្រាក់កម្ចី ជាមួយ ទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន (JICA) និង Japan Bank for International Cooperation (JBIC) ដើម្បី គាំទ្រដល់គម្រោងពង្រីកអាជីវកម្មរបស់ កសស ។ កសស បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងប្រាក់កម្ចីដាច់ដោយឡែកពី គ្នាជាមួយ RGC តំណាងដោយ MoEF ជាមួយនឹងការរៀបចំដែល JICA និង JBIC នឹងធ្វើការទូទាត់ដោយផ្ទាល់ទៅឱ្យអ្នក ផ្គត់ផ្គង់របស់ កសស។ ការទូទាត់សងប្រាក់កម្ចីឡើងដោយ កសស ត្រូវទូទាត់សងទៅ MoEF តាមកាលវិភាគសង ប្រាក់។

(ii) ប្រាក់កម្ចីពី MoEF

ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានផ្តល់ប្រាក់កម្ចីឱ្យ កសស ដើម្បីវិនិយោគលើក្រុមហ៊ុន ហ្វូណន តេជោ ខាណែល អ៊ិនវេសមិន ឯ.ក ក្នុងគោលបំណងគាំទ្រ និងចូលរួមក្នុងគម្រោងព្រែកដឹកហ្វូណនតេជោ។

កំណត់សម្គាល់តម្លៃប្រាក់កម្ចី

កំណត់សម្គាល់តម្លៃប្រាក់កម្ចីត្រូវបានកែសម្រួលបន្ថែមលើ
សម្រាប់ដំណាច់ការិយបរិច្ឆេទថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៥

១៦. ប្រាក់កម្ចី (ត)

កាលកំណត់របស់ឥណទាន និងប្រាក់កម្ចីទាំងនេះ មានដូចខាងក្រោម៖

	៣០ កញ្ញា ២០២៥ ពាន់រៀល (បានត្រួតពិនិត្យ ប៉ុន្តែមិនបានធ្វើសវនកម្ម)	៣១ ធ្នូ ២០២៤ ពាន់រៀល (បានធ្វើសវនកម្ម)
រយៈពេលខ្លី		
មិនលើសមួយឆ្នាំ	២៦.៧៤២.៣៣៥	២៦.៥២៧.៧០៦
រយៈពេលវែង		
លើសមួយឆ្នាំ តែមិនលើសពី៣ឆ្នាំ	៧៧.៧៣២.១៩០	២៤.៣៧៥.២៧២
លើសពី៣ឆ្នាំ តែមិនលើសប្រាំឆ្នាំ	៧១.៣៦៤.៥២១	៧៣.១២៥.៨១៦
លើសប្រាំឆ្នាំឡើងទៅ	៤៧០.៦០១.៨៥៦	២៨០.២២៦.០៨២
	<u>៦១៩.៦៩៨.៥៦៧</u>	<u>៣៧៧.៧២៧.១៧០</u>
	<u>៦៤៦.៤៤០.៩០២</u>	<u>៤០៤.២៥៤.៨៧៦</u>

តម្លៃសមស្របត្រូវបានគណនាអាស្រ័យទៅតាមលំហូរសាច់ប្រាក់ក្នុងកិច្ចសន្យានាពេលអនាគត ដែលត្រូវបានធ្វើអប្បបរមា ដោយប្រើអត្រាប្រាក់កម្ចីនាពេលបច្ចុប្បន្ន។ វាត្រូវបានចាត់ថ្នាក់ជាតម្លៃសមស្របកម្រិតទី៣ ក្នុងកម្រិតតម្លៃសមស្រប ដោយសារមានការរួមបញ្ចូលនូវធាតុចូលដែលមិនអាចសង្កេតបាន រួមមាន ហានិភ័យឥណទានរបស់ភាគីដៃគូជាដើម។

ឥណទាន និងប្រាក់កម្ចីជាប្រភេទប័ណ្ណផ្សេងក្រៅពីប័ណ្ណគោល មានដូចខាងក្រោម៖

	៣០ កញ្ញា ២០២៥ ពាន់រៀល (បានត្រួតពិនិត្យ ប៉ុន្តែមិនបានធ្វើសវនកម្ម)	៣១ ធ្នូ ២០២៤ ពាន់រៀល (បានធ្វើសវនកម្ម)
ប្រាក់យ៉េនជប៉ុន (JPY)	៥២២.៨៧៦.៧៧៩	៣២៩.៧៣៨.៥៦៩
ប្រាក់ដុល្លារអាមេរិក (US\$)	១២៣.៥៦៤.១២៣	៧៤.៥១៦.៣០៧
	<u>៦៤៦.៤៤០.៩០២</u>	<u>៤០៤.២៥៤.៨៧៦</u>

កំណត់សម្គាល់ផែនការស្រុកស្រែចម្ការ

កំណត់សម្គាល់ព័ត៌មានហិរញ្ញវត្ថុសង្ខេបបណ្តោះអាសន្ន សម្រាប់ដំណាច់ការិយបរិច្ឆេទបីខែ និងប្រាំបួនខែ ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៥

១៦. ប្រាក់កម្ចី (ត)

អត្រាការប្រាក់ប្រចាំឆ្នាំ មានដូចខាងក្រោម៖

	៣០ កញ្ញា ២០២៥	៣១ ធ្នូ ២០២៤
ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ – (JBIC) – ឥណទានលេខ CP-P3	៣,០០%	៣,០០%
ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ – (JBIC) – ឥណទានលេខ CP-P4	៣,៧០%	៣,៧០%
ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ – (JBIC) – ឥណទានលេខ CP-P6	៣,០០%	៣,០០%
ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ – (JBIC) – ឥណទានលេខ CP-P8	២,៦៥%	២,៦៥%
ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ – (JICA) – ឥណទានលេខ CP-P10	១,៦៥%	១,៦៥%
ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ – (JICA) – ឥណទានលេខ CP-P21	១,២៦%	១,២៦%
ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ – (JICA) – ឥណទានលេខ CP-P27	១,៣៦%	-
ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ – ឥណទានរយៈពេលវែង	២,០០%	-

១៧. កាតព្វកិច្ចអត្ថប្រយោជន៍សាធារណៈ

ចំនួនទឹកប្រាក់ដែលបានទទួលស្គាល់ក្នុងរបាយការណ៍ហិរញ្ញវត្ថុសង្ខេបបណ្តោះអាសន្ន មានដូចខាងក្រោម៖

	៣០ កញ្ញា ២០២៥ លានរៀល (បានត្រួតពិនិត្យ ប៉ុន្តែមិនបានធ្វើសវនកម្ម)	៣១ ធ្នូ ២០២៤ លានរៀល (បានធ្វើសវនកម្ម)
តម្លៃបច្ចុប្បន្ននៃកាតព្វកិច្ចអត្ថប្រយោជន៍ដែលបានកំណត់	៩៨.០៣៦.៨៥១	៩៦.៣៣៨.៥២៨
ស្ថានភាពអធន (Unfunded status)	៩៨.០៣៦.៨៥១	៩៦.៣៣៨.៥២៨
បំណុលសុទ្ធដែលបានកាត់ត្រាក្នុងរបាយការណ៍ស្ថានភាពហិរញ្ញវត្ថុបណ្តោះអាសន្ន	៩៨.០៣៦.៨៥១	៩៦.៣៣៨.៥២៨

កំណត់សម្គាល់ផែនការប្រតិបត្តិការសាងសង់

កំណត់សម្គាល់ផែនការប្រតិបត្តិការសាងសង់សម្រាប់ការវិនិយោគសាងសង់ប្រព័ន្ធបណ្តាញប្រភេទទឹកស្អាត និងប្រព័ន្ធបណ្តាញប្រភេទទឹកស្អាត ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៥

១៧. ការកំណត់តម្លៃប្រយោជន៍សោធននិវត្តន៍ (ត)

បម្រែបម្រួលកាតព្វកិច្ចប្រយោជន៍សោធននិវត្តន៍ក្នុងការិយបរិច្ឆេទ មានដូចខាងក្រោម៖

	៣០ កញ្ញា ២០២៥ លានរៀល (បានត្រួតពិនិត្យ ប៉ុន្តែមិនបានធ្វើសវនកម្ម)	៣១ ធ្នូ ២០២៤ លានរៀល (បានធ្វើសវនកម្ម)
សមតុល្យដើមគ្រា	៩៦.៣៣៨.៥២៨	៧៧.៨៩០.៩២៥
ចំណាយលើអត្ថប្រយោជន៍បច្ចុប្បន្ន	២.២៧០.៤១៨	១.៨១៨.០៨៨
ចំណាយហិរញ្ញវត្ថុ	៣.៨៣០.០៥៩	៤.៨៥៧.៨១៥
ចំណាយលើអត្ថប្រយោជន៍អតីតភាពការងារ	-	៨.២៨៣
អត្ថប្រយោជន៍បានបង់	(៤.៤០២.១៥៤)	(៤.៥៧៣.៤០៩)
ខាតពីការវាយតម្លៃឡើងវិញ ដែលកើតពីបម្រែបម្រួលការសន្មតនៃការវាយតម្លៃ និងបទពិសោធន៍នៃការធ្វើនិយ័តកម្ម	-	១៦.៣៣៦.៨២៦
សមតុល្យចុងគ្រា	៩៨.០៣៦.៨៥១	៩៦.៣៣៨.៥២៨

	៣០ កញ្ញា ២០២៥ លានរៀល (បានត្រួតពិនិត្យ ប៉ុន្តែមិនបានធ្វើសវនកម្ម)	៣១ ធ្នូ ២០២៤ លានរៀល (បានធ្វើសវនកម្ម)
រយៈពេលខ្លី	៦.៣១៣.៨៣៦	៥.១៦២.៤៤៣
រយៈពេលវែង	៩១.៧២៣.០១៥	៩១.១៧៦.០៨៥
	៩៨.០៣៦.៨៥១	៩៦.៣៣៨.៥២៨

ចំណាយអត្ថប្រយោជន៍សោធននិវត្តន៍ ដែលត្រូវបានទទួលស្គាល់នៅក្នុងគណនីប្រាក់បៀវត្សរ៍ ប្រាក់ឈ្នួល និង ចំណាយពាក់ព័ន្ធ និងគណនីការវាស់វែងកាតព្វកិច្ចអត្ថប្រយោជន៍សោធននិវត្តន៍ឡើងវិញ នៅក្នុងរបាយការណ៍ចំណេញ-ខាត និងលទ្ធផលលម្អិតផ្សេងៗសង្ខេបចន្លោះពេល ដូចខាងក្រោម៖

កំពង់ផែស្វយ័តក្រុងព្រះសីហនុ

**កំណត់សម្គាល់ព័ត៌មានហិរញ្ញវត្ថុសង្ខេបបណ្តោះអាសន្ន
សម្រាប់ដំណាច់ការិយបរិច្ឆេទបីខែ និងប្រាំមួយខែ ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៥**

១៧. កាតព្វកិច្ចអត្ថប្រយោជន៍សោធននិវត្តន៍ (ត)

	ដំណាច់ការិយបរិច្ឆេទបីខែ		ដំណាច់ការិយបរិច្ឆេទប្រាំមួយខែ	
	៣០ កញ្ញា ២០២៥	៣០ កញ្ញា ២០២៤	៣០ កញ្ញា ២០២៥	៣០ កញ្ញា ២០២៤
	ពាន់រៀល	ពាន់រៀល	ពាន់រៀល	ពាន់រៀល
	(បានត្រួតពិនិត្យ ប៉ុន្តែមិនបានធ្វើសវនកម្ម)	(បានត្រួតពិនិត្យ ប៉ុន្តែមិនបានធ្វើសវនកម្ម)	(បានត្រួតពិនិត្យ ប៉ុន្តែមិនបានធ្វើសវនកម្ម)	(បានត្រួតពិនិត្យ ប៉ុន្តែមិនបានធ្វើសវនកម្ម)
ចំណាយលើអត្ថប្រយោជន៍				
បច្ចុប្បន្ន	៧៥៦.៨០៦	៤៥៤.៥២២	២.២៧០.៤១៨	១.៣៦៣.៥៦៦
ចំណាយការប្រាក់	១.២៧៦.៦៨៦	១.២១៤.៤៥៤	៣.៨៣០.០៥៩	៣.៦៤៣.៣៦១
	២.០៣៣.៤៩២	១.៦៦៨.៩៧៦	៦.១០០.៤៧៧	៥.០០៦.៩២៧

ការសន្មតសំខាន់ជាចម្បង មានដូចខាងក្រោម៖

	២០២៥	២០២៤
មធ្យមភាគនៃឆ្នាំបម្រើការងារ	១៣,៤	១៣,៤
អត្រាអប្បហារក្នុងមួយឆ្នាំ	៥,៥%	៥,៥%
អត្រាកំណើនប្រាក់បៀវត្សក្នុងមួយឆ្នាំ	៥,០%	៥,០%
អត្រាបម្រែបម្រួលបុគ្គលិកក្នុងមួយឆ្នាំ	០,៥%	០,៥%
អត្រាមរណៈ	១០០% នៃឆ្នាំ២០១៧ របស់ប្រទេសថៃ	១០០% នៃឆ្នាំ២០១៧ របស់ប្រទេសថៃ
អត្រាពិការភាព	តារាងមរណភាពធម្មតា ១០% នៃអត្រាមរណៈមុន ពេលចូលនិវត្ត	តារាងមរណភាពធម្មតា ១០% នៃអត្រាមរណៈ មុនពេលចូលនិវត្ត

កំណត់សម្គាល់ផែនការយុទ្ធសាស្ត្រក្រុមប្រឹក្សាភិបាល

**កំណត់សម្គាល់ព័ត៌មានហិរញ្ញវត្ថុសង្ខេបបណ្តោះអាសន្ន
សម្រាប់ដំណាច់ការិយបរិច្ឆេទបីខែ និងប្រាំបួនខែ ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៥**

១៨. ចំណូលពន្យារ

	៣០ កញ្ញា ២០២៥ ពាន់រៀល (បានត្រួតពិនិត្យ ប៉ុន្តែមិនបានធ្វើសវនកម្ម)	៣១ ធ្នូ ២០២៤ ពាន់រៀល (បានធ្វើសវនកម្ម)
គិតត្រឹមថ្ងៃទី០១ ខែមករា	១៧.២៤២.១៨០	១៤.៥១៧.២៧៤
ទឹកប្រាក់បានទទួលអំឡុងការិយបរិច្ឆេទ/ឆ្នាំ	៨៥២.៦៤០	៦.១៧៣.៧៦៨
បានទទួលស្គាល់ជាចំណូលបានពីការជួល	(១.៨៧៤.៣២៧)	(៣.២០៥.៩៨៣)
លម្អៀងពីការប្តូររូបិយប័ណ្ណបរទេស	(៧៩.៨៧៨)	(២៤២.៨៧៩)
	១៦.១៤០.៦១៥	១៧.២៤២.១៨០
	៣០ កញ្ញា ២០២៥ ពាន់រៀល (បានត្រួតពិនិត្យ ប៉ុន្តែមិនបានធ្វើសវនកម្ម)	៣១ ធ្នូ ២០២៤ ពាន់រៀល (បានធ្វើសវនកម្ម)
រយៈពេលខ្លី	១.០៤៦.២៧៧	១.៣៣៦.៦៦១
រយៈពេលវែង	១៥.០៩៤.៣៣៨	១៥.៩០៥.៥១៩
	១៦.១៤០.៦១៥	១៧.២៤២.១៨០

១៩. សម្បទានពីរាជរដ្ឋាភិបាល

នៅថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២៣ កសស បានទទួលសំណង់អគារនៃស្ថានីយដឹកទំនិញកុងតឺន័រ ដែលតម្លៃសំណង់មានចំនួន ៥.១៥៦.៣៣៩ ពាន់រៀល (ស្មើនឹង ១.២៧១.៩១៤ ដុល្លារអាមេរិក) ពីរាជរដ្ឋាភិបាលជប៉ុន តាមរយៈរាជរដ្ឋាភិបាលកម្ពុជា ជាសម្បទានក្រោមគោលបំណងរួមចំណែកដល់ការអនុវត្តកម្មវិធីអភិវឌ្ឍន៍សេដ្ឋកិច្ច និងសង្គម។ នៅថ្ងៃទី០១ ខែមេសា ឆ្នាំ២០២៣ កសស បានទទួលស្គាល់សំណង់អគារនៃស្ថានីយដឹកទំនិញកុងតឺន័រ ជាអគារដែលស្ថិតក្រោមគណនីទ្រព្យសម្បត្តិ និងបរិក្ខារ និងគណនីសម្បទានពីរាជរដ្ឋាភិបាលពន្យារ ទៅតាមតម្លៃសំណង់។ រំលស់ស្ថានីយដឹកទំនិញកុងតឺន័រ និងចំណូលសម្បទានដែលពាក់ព័ន្ធ នឹងត្រូវបានទទួលស្គាល់ក្នុងចំណេញ-ខាត អាស្រ័យទៅតាមអាយុកាលប្រើប្រាស់ប៉ាន់ស្មានរបស់ទ្រព្យសកម្មក្នុងរយៈពេល៣០ឆ្នាំ។ មិនមានលក្ខខណ្ឌដែលមិនបានបំពេញ ឬ យថាភាពភ្ជាប់ទៅនឹងសម្បទាននោះទេ។

កំណត់សម្គាល់ផែនការយុទ្ធសាស្ត្រក្រុមប្រឹក្សាភិបាល

កំណត់សម្គាល់ព័ត៌មានហិរញ្ញវត្ថុសង្ខេបបណ្តោះអាសន្ន

សម្រាប់ដំណាច់ការិយបរិច្ឆេទបីខែ និងប្រាំបួនខែ ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៥

១៩. សម្បទានពីរាជរដ្ឋាភិបាល (ត)

នៅថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២៣ កសស បានទទួលបរិក្ខារកំពង់ផែសមុទ្រជាចល័តដាក់ចល័ត នៅតែមែន ចំនួនពីរគ្រឿង ដែលមានតម្លៃ ៤៥.៦៤៥ លានរៀល (ស្មើនឹង ១១.០៧៩.០៧១ ដុល្លារអាមេរិក) ពីរាជរដ្ឋាភិបាលជប៉ុន តាមរយៈរាជរដ្ឋាភិបាលកម្ពុជា ដែលជាជំនួយឥតសំណង ក្នុងគោលបំណងចូលរួមចំណែកក្នុងការអនុវត្តកម្មវិធីអភិវឌ្ឍន៍សេដ្ឋកិច្ច និងសង្គម។ នៅថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២៣ កសស បានទទួលស្គាល់ថាចល័តដាក់ចល័តនៅតែមែនជាបរិក្ខារកំពង់ផែសមុទ្រ ដែលស្ថិតក្រោមគណនីទ្រព្យសម្បត្តិ និងបរិក្ខារ និងសម្បទានពីរាជរដ្ឋាភិបាលពន្យារ ទៅតាមតម្លៃរបស់ឧបករណ៍។ រំលស់នៃចល័តដាក់ចល័តនៅតែមែន និងចំណូលសម្បទានដែលពាក់ព័ន្ធ នឹងត្រូវបានទទួលស្គាល់ក្នុងចំណេញ-ខាត អាស្រ័យទៅតាមអាយុកាលប្រើប្រាស់ប៉ាន់ស្មានរបស់ទ្រព្យសកម្មក្នុងរយៈពេល១៥ឆ្នាំ។ មិនមានលក្ខខណ្ឌដែលមិនបានបំពេញ ឬ យថាភាព ភ្ជាប់ទៅនឹងសម្បទាននោះទេ។

យោងតាម 'លិខិតប្តូរសារ' រវាងរាជរដ្ឋាភិបាលកម្ពុជា (ភាគីទទួល) និងរាជរដ្ឋាភិបាលជប៉ុន ចុះថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២១ ផលិតផល និង/ឬ សេវាកម្មដែលផ្តល់ឱ្យក្រោមសម្បទាន ត្រូវបានរក្សាទុក និងប្រើប្រាស់យ៉ាងត្រឹមត្រូវ និងមានប្រសិទ្ធភាព សម្រាប់ការអនុវត្តកម្មវិធីអភិវឌ្ឍន៍សេដ្ឋកិច្ចនិងសង្គម និង គោលបំណងផ្សេងៗ។ លើសពីនេះ ផលិតផល និង/ឬ សេវាកម្ម ក្រោមជំនួយ ត្រូវបានប្រើប្រាស់ជាគោលការណ៍ ដោយអ្នកប្រើប្រាស់ចុងក្រោយដែលរួមទាំងភាគីទទួលផងដែរ សម្រាប់គោលបំណងមិនមែនពាណិជ្ជកម្ម។

	៣០ កញ្ញា ២០២៥ លានរៀល (បានត្រួតពិនិត្យ ប៉ុន្តែមិនបានធ្វើសវនកម្ម)	៣១ ធ្នូ ២០២៤ លានរៀល (បានធ្វើសវនកម្ម)
សមតុល្យដើមគ្រា	៤៧.១១១.៧០៤	៥០.៣២៦.៦៣៤
បានបញ្ចេញទៅជាចំណេញ-ខាត អំឡុងការិយបរិច្ឆេទ/ឆ្នាំ	(២.៤១១.១៩៧)	(៣.២១៤.៩៣០)
សមតុល្យចុងគ្រា	៤៤.៧០០.៥០៧	៤៧.១១១.៧០៤

	៣០ កញ្ញា ២០២៥ លានរៀល (បានត្រួតពិនិត្យ ប៉ុន្តែមិនបានធ្វើសវនកម្ម)	៣១ ធ្នូ ២០២៤ លានរៀល (បានធ្វើសវនកម្ម)
រយៈពេលខ្លី	៣.២១៤.៩៣០	៣.២១៤.៩៣០
រយៈពេលវែង	៤១.៤៨៥.៥៧៧	៤៣.៨៩៦.៧៧៤
	៤៤.៧០០.៥០៧	៤៧.១១១.៧០៤

កំពង់ផែស្វយ័តក្រុងព្រះសីហនុ

**កំណត់សម្គាល់ព័ត៌មានហិរញ្ញវត្ថុសង្ខេបបណ្តោះអាសន្ន
សម្រាប់ដំណាច់ការិយបរិច្ឆេទបីខែ និងប្រាំបួនខែ ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៥**

២០. ភាគហ៊ុន

នៅថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៥ ក្រុមប្រឹក្សាភិបាលបានអនុម័តលើការបែងចែកភាគហ៊ុន ចំពោះប្រាក់ចំណេញសម្រាប់ដំណាច់ឆ្នាំហិរញ្ញវត្ថុថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤ មានដូចខាងក្រោម៖

	៣០ កញ្ញា ២០២៥ ពាន់រៀល (បានត្រួតពិនិត្យ ប៉ុន្តែមិនបានធ្វើសវនកម្ម)	៣០ កញ្ញា ២០២៤ ពាន់រៀល (បានត្រួតពិនិត្យ ប៉ុន្តែមិនបានធ្វើសវនកម្ម)
ភាគហ៊ុន ប្រភេទ 'ខ'	៥.០០០.០០០	៥.០០០.០០០
ភាគហ៊ុន ប្រភេទ 'គ'	១១.៨៧៩.៤១៨	១០.៨០៧.២៦៨
	<u>១៦.៨៧៩.៤១៨</u>	<u>១៥.៨០៧.២៦៨</u>

កសស បានទូទាត់ភាគហ៊ុននៃភាគហ៊ុន ប្រភេទ 'ខ' នៅថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៥ និងភាគហ៊ុន ប្រភេទ 'គ' នៅថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២៥។

២១. ចំណូលពីកិច្ចសន្យាជាមួយអតិថិជន

	ដំណាច់ការិយបរិច្ឆេទបីខែ		ដំណាច់ការិយបរិច្ឆេទប្រាំបួនខែ	
	៣០ កញ្ញា ២០២៥ ពាន់រៀល (បានត្រួតពិនិត្យ ប៉ុន្តែមិនបានធ្វើសវនកម្ម)	៣០ កញ្ញា ២០២៤ ពាន់រៀល (បានត្រួតពិនិត្យ ប៉ុន្តែមិនបានធ្វើសវនកម្ម)	៣០ កញ្ញា ២០២៥ ពាន់រៀល (បានត្រួតពិនិត្យ ប៉ុន្តែមិនបានធ្វើសវនកម្ម)	៣០ កញ្ញា ២០២៤ ពាន់រៀល (បានត្រួតពិនិត្យ ប៉ុន្តែមិនបានធ្វើសវនកម្ម)
ចំណូលលើកដាក់ពីនាវា	៨០.៧៦៥.០៦០	៦១.២៨៨.៤៤១	២០៦.៣១៩.៦៨៦	១៦៣.៦៩៥.៧៣១
ចំណូលលើកដាក់លើទីលាន (LO-LO)	៥៧.៩៧៩.៤១០	៣៨.១៥៥.៦០៦	១៤១.៣៨០.៤៩១	១០៥.២១០.២២៣
ចំណូលពីសេវាកម្មផ្ទៃ	២៧.៥៩៣.២៦៨	១៩.០៥៨.០៩៩	៧៣.៦២៩.៨០១	៥៦.៦២៤.៥២៤
ចំណូលផ្សេងៗ	១.៧៩៦.៨៥០	៤៧១.៧៨១	៣.៣៦១.៥៧៦	១.៥១១.០៨៧
	<u>១៦៨.១៣៤.៥៨៨</u>	<u>១១៨.៩៧៣.៩២៧</u>	<u>៤២៤.៦៩១.៥៥៤</u>	<u>៣២៧.០៤១.៥៦៥</u>

ពេលវេលានៃការទទួលស្គាល់

ចំណូល៖

ទទួលស្គាល់នៅពេលតែមួយ	១៥២.១៩៣.៣៤៨	១១៤.០៣៤.៥៩៥	៣៩៥.៣៧៦.៧៩២	៣១១.៤១២.៩៥៥
ទទួលស្គាល់តាមដំណាក់កាល	១៥.៩៤១.២៤០	៤.៩៣៩.៣៣២	២៩.៣១៤.៧៦២	១៥.៦២៨.៦១០
	<u>១៦៨.១៣៤.៥៨៨</u>	<u>១១៨.៩៧៣.៩២៧</u>	<u>៤២៤.៦៩១.៥៥៤</u>	<u>៣២៧.០៤១.៥៦៥</u>

កំពង់ផែស្វយ័តក្រុងព្រះសីហនុ

**កំណត់សម្គាល់ព័ត៌មានហិរញ្ញវត្ថុសង្ខេបបណ្តោះអាសន្ន
សម្រាប់ដំណាច់ការិយបរិច្ឆេទបីខែ និងប្រាំបួនខែ ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៥**

២២. ចំណាយប្រាក់បៀវត្សរ៍ ប្រាក់ឈ្នួល និងចំណាយពាក់ព័ន្ធ

	ដំណាច់ការិយបរិច្ឆេទបីខែ		ដំណាច់ការិយបរិច្ឆេទប្រាំបួនខែ	
	៣០ កញ្ញា ២០២៥	៣០ កញ្ញា ២០២៤	៣០ កញ្ញា ២០២៥	៣០ កញ្ញា ២០២៤
	ពាន់រៀល	ពាន់រៀល	ពាន់រៀល	ពាន់រៀល
	(បានត្រួតពិនិត្យ ប៉ុន្តែមិនបានធ្វើសវនកម្ម)	(បានត្រួតពិនិត្យ ប៉ុន្តែមិនបានធ្វើសវនកម្ម)	(បានត្រួតពិនិត្យ ប៉ុន្តែមិនបានធ្វើសវនកម្ម)	(បានត្រួតពិនិត្យ ប៉ុន្តែមិនបានធ្វើសវនកម្ម)
ប្រាក់បៀវត្សរ៍បុគ្គលិក	៣០.៣៤៥.១៨៩	២៥.៣៣១.៥៧៣	៨០.៨០៩.៥២៩	៦៧.៥០៨.៣៤២
ប្រាក់រង្វាន់	៩.០៥៩.៥២៤	៧.៤៥៦.៣៦៣	២៣.៥២៥.៧០៩	១៨.៦១៥.១៧៤
ការទូទាត់ប្រាក់បំណាច់អតីតភាព				
ការងារបង្ក	១.៣៦២.៦៤៥	១.២១៦.៩៨៧	៤.៧២៨.៦០៤	៤.១២៣.៣២៧
ចំណាយអត្ថប្រយោជន៍សោធន				
និវត្តន៍ (កំណត់សម្គាល់ ១៧)	២.០៣៣.៤៩២	១.៦៦៨.៩៧៦	៦.១០០.៤៧៧	៥.០០៦.៩២៧
ចំណាយសន្តិសុខសង្គមផ្សេងៗ	៤៣៨.២២៤	៣៩៤.៩៥៤	១.៤១៥.២៣២	១.១០២.៣០៥
លាភការបស់ក្រុមប្រឹក្សាភិបាល	៣៤៩.២០០	៣៤៩.២០០	១.០៤៧.៦០០	១.០៤៧.៦០០
ប្រាក់ឈ្នួលសម្រាប់អ្នកម៉ៅការ	២៤.៩១៥	៣០.៧៥៥	៧៣.៩១៥	៩៣.០៨៥
ចំណាយផ្សេងៗពាក់ព័ន្ធនឹង				
បុគ្គលិក	២.២៤៣.៣១៩	១.៤៩៣.០៣៨	៦.៣៩៨.១០៤	៤.៥៧៤.៧៦២
	៤៥.៨៥៦.៥០៨	៣៧.៩៤១.៨៤៦	១២៤.០៩៩.១៧០	១០២.០៧១.៥២២

២៣. ចំណាយសម្ភារៈផ្គត់ផ្គង់

	ដំណាច់ការិយបរិច្ឆេទបីខែ		ដំណាច់ការិយបរិច្ឆេទប្រាំបួនខែ	
	៣០ កញ្ញា ២០២៥	៣០ កញ្ញា ២០២៤	៣០ កញ្ញា ២០២៥	៣០ កញ្ញា ២០២៤
	ពាន់រៀល	ពាន់រៀល	ពាន់រៀល	ពាន់រៀល
	(បានត្រួតពិនិត្យ ប៉ុន្តែមិនបានធ្វើសវនកម្ម)	(បានត្រួតពិនិត្យ ប៉ុន្តែមិនបានធ្វើសវនកម្ម)	(បានត្រួតពិនិត្យ ប៉ុន្តែមិនបានធ្វើសវនកម្ម)	(បានត្រួតពិនិត្យ ប៉ុន្តែមិនបានធ្វើសវនកម្ម)
ចំណាយលើសម្ភារៈងាយរងគ្រោះ	១៣.៧០៦.៥៦៥	១១.៨៩០.៥៣៦	៣៨.២៦១.២៥៨	៣៥.៨៩៤.៦៦៤
គ្រឿងបន្លាស់	៨.១២៦.១១១	៩.០៨៩.២២៧	១៩.៦០២.៦៤៤	២៣.២២៤.៦១១
សម្ភារៈឃ្លាំង	៦.៥៤៥.១៣៥	៤.០៩៣.៩៦៩	២១.១៩៦.៧៣៣	១៤.៥៧៩.៤០១
ប្រេងរ៉ែអិល និងប្រេងម៉ាស៊ីន -				
សម្ភារៈផ្គត់ផ្គង់	១.៥៩០.០៦០	១.៣១៣.៦៧៦	៤.៥៣២.១៦៩	៣.៤៩៩.២៣៦
សម្ភារៈផ្គត់ផ្គង់ការិយាល័យ	១.០១៩.៧០៣	១.១០១.១១២	២.៨១៤.១១៣	២.៧៩៧.៣០១
សម្ភារៈប្រើប្រាស់ផ្សេងៗ	១៧០.០៥០	១.១៤៤.៧៥៥	១.៧៤៣.៣៩៩	១.៣៩៥.១២៣
	៣១.១៥៧.៦២៤	២៨.៦៣៣.២៧៥	៨៨.១៥០.៣១៦	៨១.៣៩០.៣៣៦

កំពង់ផែស្វយ័តក្រុងព្រះសីហនុ

កំណត់សម្គាល់ព័ត៌មានហិរញ្ញវត្ថុសង្ខេបបណ្តោះអាសន្ន

សម្រាប់ដំណាច់ការិយបរិច្ឆេទមីខែ និងប្រាំមូលខែ ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៥

២៤. ចំណាយរំលស់ទ្រព្យសម្បត្តិ និងបរិក្ខារ ទ្រព្យសម្បត្តិវិនិយោគ និងរំលស់ទ្រព្យសកម្មអរូបី

	ដំណាច់ការិយបរិច្ឆេទមីខែ		ដំណាច់ការិយបរិច្ឆេទប្រាំមូលខែ	
	៣០ កញ្ញា ២០២៥	៣០ កញ្ញា ២០២៤	៣០ កញ្ញា ២០២៥	៣០ កញ្ញា ២០២៤
	ពាន់រៀល	ពាន់រៀល	ពាន់រៀល	ពាន់រៀល
	(បានត្រួតពិនិត្យ ប៉ុន្តែមិនបានធ្វើសវនកម្ម)	(បានត្រួតពិនិត្យ ប៉ុន្តែមិនបានធ្វើសវនកម្ម)	(បានត្រួតពិនិត្យ ប៉ុន្តែមិនបានធ្វើសវនកម្ម)	(បានត្រួតពិនិត្យ ប៉ុន្តែមិនបានធ្វើសវនកម្ម)
ទ្រព្យសម្បត្តិ និងបរិក្ខារ	១៥.៣២០.៦១៤	១២.៤២៣.៩៩២	៤៦.៣៣១.៥៥៩	៣៥.៤០៨.៥៥២
ទ្រព្យសម្បត្តិវិនិយោគ	៨៧០.៧៨៨	៩៧២.៣៦៤	២.៥៨៥.០១៧	២.៨៨៥.១៩១
ទ្រព្យសកម្មអរូបី	៣០៧.៥៨៤	២៩៥.២៧៦	៩០០.០៧៨	៨៨៥.៨២៨
	<u>១៦.៤៩៨.៩៨៦</u>	<u>១៣.៦៩១.៦៣២</u>	<u>៤៩.៨១៦.៦៥៤</u>	<u>៣៩.១៧៩.៥៧១</u>

២៥. ចំណូល/(ចំណាយ) ហិរញ្ញវត្ថុ - សុទ្ធ

	ដំណាច់ការិយបរិច្ឆេទមីខែ		ដំណាច់ការិយបរិច្ឆេទប្រាំមូលខែ	
	៣០ កញ្ញា ២០២៥	៣០ កញ្ញា ២០២៤	៣០ កញ្ញា ២០២៥	៣០ កញ្ញា ២០២៤
	ពាន់រៀល	ពាន់រៀល	ពាន់រៀល	ពាន់រៀល
	(បានត្រួតពិនិត្យ ប៉ុន្តែមិនបានធ្វើសវនកម្ម)	(បានត្រួតពិនិត្យ ប៉ុន្តែមិនបានធ្វើសវនកម្ម)	(បានត្រួតពិនិត្យ ប៉ុន្តែមិនបានធ្វើសវនកម្ម)	(បានត្រួតពិនិត្យ ប៉ុន្តែមិនបានធ្វើសវនកម្ម)
ចំណូលហិរញ្ញវត្ថុ ៖				
ចំណូលការប្រាក់ពីប្រាក់បញ្ញើនៅ				
ធនាគារ (ក)	១.១៤៤.០១៨	១.៧០៥.៩២១	៤.១៤៣.៧៩៣	៥.៦០១.៩៨៣
ចំណេញពីការប្តូររូបិយប័ណ្ណបរទេស (គ)	១២.៦៨១.៩៩០	-	-	-
	<u>១៣.៨២៦.០០៨</u>	<u>១.៧០៥.៩២១</u>	<u>៤.១៤៣.៧៩៣</u>	<u>៥.៦០១.៩៨៣</u>
ចំណាយហិរញ្ញវត្ថុ ៖				
ចំណាយការប្រាក់លើប្រាក់កម្ចី (ខ)	(១.៤៨៧.៩៣៧)	(២.១៦៣.៨៧៩)	(៥.៤៣៨.២៧៣)	(៦.០០៤.៨៧០)
ចំណាយការប្រាក់លើប្រាក់កម្ចីពីធនាគារ	(៧៦.៣៥០)	(៩៤.៤២៨)	(៣៧៣.៣០៤)	(៦៥៩.០៦៩)
ខាតពីការប្តូររូបិយប័ណ្ណលើ				
រូបិយប័ណ្ណបរទេស (គ)	-	(៣៤.០២៦.៣៦០)	(១៨.១៥៧.៧៨០)	(១.៩៥៨.៧៧៥)
	<u>(១.៥៦៤.២៨៧)</u>	<u>(៣៦.២៨៤.៦៦៧)</u>	<u>(២៣.៩៦៩.៣៥៧)</u>	<u>(៨.៦២២.៧១៤)</u>
ចំណូល/(ចំណាយ) ហិរញ្ញវត្ថុ - សុទ្ធ	<u>១២.២៦១.៧២១</u>	<u>(៣៤.៥៧៨.៧៤៦)</u>	<u>(១៩.៨២៥.៥៦៤)</u>	<u>(៣.០២០.៧៣១)</u>

កំណត់សម្គាល់ផែនការស្រាវជ្រាវសីហនុ

កំណត់សម្គាល់ព័ត៌មានហិរញ្ញវត្ថុសង្ខេបបណ្តោះអាសន្ន

សម្រាប់ដំណាច់ការិយបរិច្ឆេទបីខែ និងប្រាំមួយខែ ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៥

២៥. ចំណូល/(ចំណាយ) ហិរញ្ញវត្ថុ - សុទ្ធ (ត)

- (ក) ចំណូលការប្រាក់គឺជាចំណូលពីគណនីប្រាក់បញ្ញើសន្សំ និងប្រាក់បញ្ញើផ្សេងៗដែលធ្វើនៅក្នុងធនាគារក្នុងប្រទេស ក្នុងអំឡុងការិយបរិច្ឆេទ។
- (ខ) ចំណាយការប្រាក់គឺជាការប្រាក់លើប្រាក់កម្ចីដែលទទួលបានពីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ តាមរយៈការធ្វើហិរញ្ញប្បទានដោយ JICA និង JBIC (កំណត់សម្គាល់ ១៦ និង ២៨)។
- (គ) កសស មានប្រាក់កម្ចីជាប្រាក់យើងជប៉ុន និងជាប្រាក់ដុល្លារអាមេរិក (កំណត់សម្គាល់ ១៦)។ ដោយសារតែការឡើងចុះនៃតម្លៃប្រាក់រៀល ធៀបនឹងប្រាក់យើងជប៉ុន និងប្រាក់ដុល្លារអាមេរិក បណ្តាលឱ្យមានការខាត/ចំណេញជាសារវន្ត លើការប្តូររូបិយប័ណ្ណលើប្រាក់កម្ចីរបស់ កសស។ អត្រាប្តូររូបិយប័ណ្ណដែលត្រូវបានផ្សព្វផ្សាយដោយធនាគារជាតិ នៃ កម្ពុជា នាដំណាច់ការិយបរិច្ឆេទរាយការណ៍មានដូចខាងក្រោម៖

	៣០ កញ្ញា ២០២៥	៣០ មិថុនា ២០២៥	៣១ ធ្នូ ២០២៤	៣០ កញ្ញា ២០២៤	៣០ មិថុនា ២០២៤
ប្រាក់យើង/ប្រាក់រៀល	២៧,១២៥	២៧,៩១៥	២៥,៦១៥	២៨,៥២	២៥,៧២០
ប្រាក់ដុល្លារអាមេរិក/ប្រាក់រៀល	៤.០១០	៤.០១០	៤.០២៥	៤.០៦១	៤.១១០

២៦. ចំណាយពន្ធលើប្រាក់ចំណូល

ពន្ធត្រូវបានគណនាតាមមូលដ្ឋានបំណកស្រាយបទប្បញ្ញត្តិពន្ធដារនាពេលបច្ចុប្បន្ន ដែលត្រូវបានអនុម័តរួចជាស្ថាពរនាការបរិច្ឆេទរាយការណ៍។ គណៈគ្រប់គ្រងវាយតម្លៃអំពីស្ថានភាពដែលបានប្រកាសពន្ធ ជាមួយនឹងស្ថានភាពនៃបទប្បញ្ញត្តិពន្ធដារ។ ក្រុមហ៊ុនកត់ត្រាសិទ្ធិធនទៅតាមភាពសមស្រប អាស្រ័យទៅតាមមូលដ្ឋាននៃចំនួនប្រាក់ពន្ធ ដែលក្រុមហ៊ុនរំពឹងថាត្រូវបង់ជូនអាជ្ញាធរពន្ធដារ។

ទោះជាយ៉ាងណាក៏ដោយ បទប្បញ្ញត្តិពន្ធទាំងនេះមានការប្រែប្រួលពីមួយគ្រាទៅមួយគ្រា ហើយការកំណត់ចុងក្រោយលើចំនួនបំណុលពន្ធ នឹងធ្វើឡើងបន្ទាប់ពីមានការត្រួតពិនិត្យរបស់អាជ្ញាធរពន្ធដារ។ នៅពេលដែលលទ្ធផលពន្ធចុងក្រោយមានភាពខុសគ្នាពីការកត់ត្រាដំបូង ភាពខុសគ្នានេះនឹងធ្វើឱ្យប៉ះពាល់ដល់ចំនួនបំណុលពន្ធ និងសមតុល្យទឹកប្រាក់ក្នុងការិយបរិច្ឆេទដែលការកំណត់ពន្ធនោះត្រូវបានធ្វើឡើង។

កំពង់ផែស្វយ័តក្រុងព្រះសីហនុ

**កំណត់សម្គាល់ព័ត៌មានហិរញ្ញវត្ថុសង្ខេបបណ្តោះអាសន្ន
សម្រាប់ដំណាច់ការិយបរិច្ឆេទបីខែ និងប្រាំមួយខែ ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៥**

២៧. ចំណេញក្នុងមួយភាគហ៊ុន

(ក) ចំណេញក្នុងមួយភាគហ៊ុនមូលដ្ឋាន (Basic earnings per share)

ចំណេញក្នុងមួយភាគហ៊ុនមូលដ្ឋាន ត្រូវបានគណនាដោយយកប្រាក់ចំណេញរបស់ម្ចាស់ភាគហ៊ុនរបស់កសស ចែកនឹងចំនួនភាគហ៊ុនធម្មតាមធ្យម ដែលបានបោះផ្សាយក្នុងការិយបរិច្ឆេទ។

	ដំណាច់ការិយបរិច្ឆេទបីខែ		ដំណាច់ការិយបរិច្ឆេទប្រាំមួយខែ	
	៣០ កញ្ញា ២០២៥	៣០ កញ្ញា ២០២៤	៣០ កញ្ញា ២០២៥	៣០ កញ្ញា ២០២៤
	ពាន់រៀល	ពាន់រៀល	ពាន់រៀល	ពាន់រៀល
	<i>(បានត្រួតពិនិត្យ ប៉ុន្តែមិនបានធ្វើសវនកម្ម)</i>	<i>(បានត្រួតពិនិត្យ ប៉ុន្តែមិនបានធ្វើសវនកម្ម)</i>	<i>(បានត្រួតពិនិត្យ ប៉ុន្តែមិនបានធ្វើសវនកម្ម)</i>	<i>(បានត្រួតពិនិត្យ ប៉ុន្តែមិនបានធ្វើសវនកម្ម)</i>
ចំណេញរបស់ភាគទុនិក	៦៦.៣៨២.៥៩០	(៧.៨៣៨.០២៧)	៩៤.៦៤១.២៥៩	៦៣.២៤៩.៧៨៦
ចំនួនភាគហ៊ុនមធ្យម	៨៥.៧៧១.៩៦៧	៨៥.៧៧១.៩៦៧	៨៥.៧៧១.៩៦៧	៨៥.៧៧១.៩៦៧
ចំណេញក្នុងមួយភាគហ៊ុនមូលដ្ឋាន (រៀល)	៧៧៣,៩៤	(៩១,៣៨)	១,១០៣,៤១	៧៣៧,៤២

(ខ) ចំណេញក្នុងមួយភាគហ៊ុនថយចុះ (Diluted earnings per share)

ចំណេញក្នុងមួយភាគហ៊ុនថយចុះ ត្រូវបានគណនាដោយកែប្រែចំនួនមធ្យមនៃភាគហ៊ុនធម្មតាដែលមាន ដោយសន្មតថាមានការផ្ទេរភាគហ៊ុនដែលមានសក្តានុពលទាំងអស់ទៅជាភាគហ៊ុនធម្មតា។ កសស មិនមានភាគហ៊ុនដែលមានសក្តានុពលអាចផ្ទេរទៅជាភាគហ៊ុនធម្មតានោះទេ នាដំណាច់ការិយបរិច្ឆេទនេះ។ ដូចនេះ ចំណេញក្នុងមួយភាគហ៊ុនថយចុះ គឺមានតម្លៃស្មើនឹងចំណេញក្នុងមួយភាគហ៊ុនមូលដ្ឋាន។

កំណត់សម្គាល់ផែនការស្រុកស្រែចម្ការ

កំណត់សម្គាល់ផែនការស្រុកស្រែចម្ការស្របច្បាប់ស្តីពីការប្រកាស

សម្រាប់ដំណាច់ការិយបរិច្ឆេទទី១០ និងប្រាំបួនខែ ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៥

២៨. ប្រតិបត្តិការភាគីពាក់ព័ន្ធ

កសស ស្ថិតក្រោមការគ្រប់គ្រងផ្នែកហិរញ្ញវត្ថុរបស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងស្ថិតនៅក្រោមការគ្រប់គ្រងផ្នែកបច្ចេកទេសរបស់ក្រសួងសាធារណការ និងដឹកជញ្ជូន។ ប្រតិបត្តិការជាមួយក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងក្រសួងសាធារណការ និងដឹកជញ្ជូន ត្រូវបានចាត់ទុកថាជាប្រតិបត្តិការភាគីពាក់ព័ន្ធ។

(ក) សមតុល្យភាគីពាក់ព័ន្ធ

(i) ទឹកប្រាក់ជំពាក់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ

	៣០ កញ្ញា ២០២៥ ពាន់រៀល (បានត្រួតពិនិត្យ ប៉ុន្តែមិនបានធ្វើសវនកម្ម)	៣១ ធ្នូ ២០២៤ ពាន់រៀល (បានធ្វើសវនកម្ម)
ប្រាក់កម្ចីពី៖		
MoEF – (JBIC)	១៦៧.៩៦៩.៤១០	១៧៤.៦១៤.៥១៣
MoEF – (JICA)	៤២៦.០៨៦.៣៦៨	២២៩.៦៤០.៣៦៣
MoEF	៥២.៣៨៥.១២៤	-
	៦៤៦.៤៤០.៩០២	៤០៤.២៥៤.៨៧៦

(ii) ទឹកប្រាក់ភាគីពាក់ព័ន្ធជំពាក់

	៣០ កញ្ញា ២០២៥ ពាន់រៀល (បានត្រួតពិនិត្យ ប៉ុន្តែមិនបានធ្វើសវនកម្ម)	៣១ ធ្នូ ២០២៤ ពាន់រៀល (បានធ្វើសវនកម្ម)
បុរេប្រទានទៅឱ្យក្រុមហ៊ុន ហ្វូណន តេជោ ខាណែល អ៊ិនវេសមិន ឯ.ក (កំណត់សម្គាល់ ១១)	៥២.៣៥៩.០៣៩	-
បុរេប្រទានទៅឱ្យក្រសួងសាធារណការ និងដឹកជញ្ជូន (កំណត់សម្គាល់ ១១)	១.២២១.៣០៣	១.២២១.៣០៣
	៥៣.៥៨០.៣៤២	១.២២១.៣០៣

កំណត់សម្គាល់ផែនការស្រោចស្រពសីហនុ

**កំណត់សម្គាល់ព័ត៌មានហិរញ្ញវត្ថុសង្ខេបបណ្តោះអាសន្ន
សម្រាប់ដំណាច់ការិយបរិច្ឆេទបីខែ និងប្រាំបួនខែ ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៥**

២៨. ប្រតិបត្តិការតាមការកំណត់ (ត)
(ខ) ប្រតិបត្តិការតាមការកំណត់

	ដំណាច់ការិយបរិច្ឆេទបីខែ		ដំណាច់ការិយបរិច្ឆេទប្រាំបួនខែ	
	៣០ កញ្ញា ២០២៥	៣០ កញ្ញា ២០២៤	៣០ កញ្ញា ២០២៥	៣០ កញ្ញា ២០២៤
	ពាន់រៀល	ពាន់រៀល	ពាន់រៀល	ពាន់រៀល
	(បានត្រួតពិនិត្យ ប៉ុន្តែមិនបានធ្វើសវនកម្ម)	(បានត្រួតពិនិត្យ ប៉ុន្តែមិនបានធ្វើសវនកម្ម)	(បានត្រួតពិនិត្យ ប៉ុន្តែមិនបានធ្វើសវនកម្ម)	(បានត្រួតពិនិត្យ ប៉ុន្តែមិនបានធ្វើសវនកម្ម)
ចំណាយប្រាក់អំឡុង ការិយបរិច្ឆេទ				
MoEF – (JICA)	២៣៣.២៧៩	៥៣៨.១០១	១.៣០៦.១៨៧	១.៤៣៥.៧៤១
MoEF – (JBIC)	១.២៥៤.៦៥៨	១.៦២៥.៧៧៨	៤.១៣២.០៨៦	៤.៥៦៩.១២៩
	១.៤៨៧.៩៣៧	២.១៦៣.៨៧៩	៥.៤៣៨.២៧៣	៦.០០៤.៨៧០

(គ) ការទូទាត់ជូនគណៈគ្រប់គ្រងសំខាន់ៗ
ការទូទាត់ជូនគណៈគ្រប់គ្រងសំខាន់ៗ សម្រាប់ដំណាច់ការិយបរិច្ឆេទបីខែ និងប្រាំបួនខែ មានដូចខាងក្រោម៖

	ដំណាច់ការិយបរិច្ឆេទបីខែ		ដំណាច់ការិយបរិច្ឆេទប្រាំបួនខែ	
	៣០ កញ្ញា ២០២៥	៣០ កញ្ញា ២០២៤	៣០ កញ្ញា ២០២៥	៣០ កញ្ញា ២០២៤
	ពាន់រៀល	ពាន់រៀល	ពាន់រៀល	ពាន់រៀល
	(បានត្រួតពិនិត្យ ប៉ុន្តែមិនបានធ្វើសវនកម្ម)	(បានត្រួតពិនិត្យ ប៉ុន្តែមិនបានធ្វើសវនកម្ម)	(បានត្រួតពិនិត្យ ប៉ុន្តែមិនបានធ្វើសវនកម្ម)	(បានត្រួតពិនិត្យ ប៉ុន្តែមិនបានធ្វើសវនកម្ម)
ក្រុមប្រឹក្សាភិបាល				
កម្រៃ និងចំណាយពាក់ព័ន្ធផ្សេងៗ	៣៤៩.២០០	៣៤៩.២០០	១.០៤៧.៦០០	១.០៤៧.៦០០
	៣៤៩.២០០	៣៤៩.២០០	១.០៤៧.៦០០	១.០៤៧.៦០០

បុគ្គលិកថ្នាក់គ្រប់គ្រងសំខាន់ៗ				
ប្រាក់បៀវត្សរ៍ និងចំណាយផ្សេងៗ	៧៨២.៣៥៩	៧២៥.៦៣០	៣.៤៨៥.២៦៩	៣.០៥១.៨៥២
ចំណាយអត្ថប្រយោជន៍សោធននិវត្តន៍ (*)	៣៤.០៤៥	៣៣.១៨៧	២០៦.៣៩៨	១៧៣.៨៣១
	៨១៦.៤០៤	៧៥៨.៨១៧	៣.៦៩១.៦៦៧	៣.២២៥.៦៨៣

បុគ្គលិកថ្នាក់គ្រប់គ្រងសំខាន់ៗ រួមមានអគ្គនាយក និងនាយក ដែលជាអ្នកសម្រេចចិត្តជាយុទ្ធសាស្ត្រ លើការដឹកនាំ លើផ្នែកហិរញ្ញវត្ថុ និងប្រតិបត្តិការរបស់ កសស ។

(*) គម្រោងអត្ថប្រយោជន៍សោធននិវត្តន៍ ត្រូវបានផ្តល់ជូនបុគ្គលិក កសស និងបុគ្គលិកថ្នាក់គ្រប់គ្រងសំខាន់ៗ។

កំពង់ផែស្វយ័តក្រុងព្រះសីហនុ

**កំណត់សម្គាល់ព័ត៌មានហិរញ្ញវត្ថុសង្ខេបបណ្តោះអាសន្ន
សម្រាប់ដំណាច់ការិយបរិច្ឆេទបីខែ និងប្រាំមួយខែ ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៥**

២៩. កិច្ចសន្យា

គិតត្រឹមថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៥ កសស មានកិច្ចសន្យាលើការទិញទ្រព្យសកម្មដែលនៅមិនទាន់ទូទាត់ ចំនួន ១.៤៦៧.៣៧១លានរៀល សម្រាប់ការទិញសេវាសាងសង់ ទ្រព្យសម្បត្តិ និងបរិក្ខារ (ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤៖ ៦៥២.៤៦៣ លានរៀល)។



កំពង់ផែស្វយ័តក្រុងព្រះសីហនុ



អាសយដ្ឋាន

តិរៈវិថីសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន
សង្កាត់លេខ៣ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ
ព្រះរាជាណាចក្រកម្ពុជា

ទំនាក់ទំនង

☎ ០៣៤ ៩៣៣ ៤១៦
☎ ០៣៤ ៩៣៣ ៥១១
📠 ០៧៨ ៤៩៦ ៧៨៩

🌐 www.pas.gov.kh
✉ pasinfo@pas.gov.kh
📍 Sihanoukville Autonomous Port